

របាយការណ៍ប្រចាំឆ្នាំ 2021

Wing Leasing

ឥឡូវនេះរឹង
គឺជនាគាររឹង



04	សារពីប្រធានក្រុមប្រឹក្សាភិបាល
08	សារពីអគ្គនាយក
12	ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ
14	អំពីធនាគារវីង
16	ភាពជាដៃគូយុទ្ធសាស្ត្រ
22	ទិន្នន័យហិរញ្ញវត្ថុសង្ខេប
24	ប្រព័ន្ធអេកូបច្ចេកវិទ្យាហិរញ្ញវត្ថុជាឧបករណ៍សម្រាប់ ការរីកចម្រើនប្រកបដោយចីរភាព
30	ទិន្នន័យប្រតិបត្តិការសង្ខេប
32	ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
34	គណៈគ្រប់គ្រង
42	កម្មវិធីទំនួលខុសត្រូវសង្គម
48	អភិបាលកិច្ចក្រុមហ៊ុន
52	ក្រុមប្រឹក្សាភិបាល
54	រចនាសម្ព័ន្ធក្រុមហ៊ុន



57	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
63	របាយការណ៍សវនករឯករាជ្យ
65	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
67	របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ
68	របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
70	របាយការណ៍លំហូរទឹកប្រាក់
72	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ





សារពីប្រធានក្រុមប្រឹក្សាភិបាល

វិនិយោគិន សហការី និងសាធារណជនជាទីគោរពរាប់អាន!

សូមស្វាគមន៍មកកាន់ការបង្ហាញជូនរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ធនាគារ វីង (ខេមបូឌា) ម.ក។

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់និយ័តករ ភាគហ៊ុនិក ពាណិជ្ជករ និងដៃគូរបស់យើងចំពោះការបន្តគាំទ្រមកលើធនាគារវីង។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជន និងបុគ្គលិក ក៏ដូចជាដៃគូរបស់យើងផងដែរ ដែលបានចូលរួមចំណែកធ្វើឲ្យធនាគារ វីង ទទួលបានជោគជ័យ។

ជាពិសេស ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារជាតិនៃកម្ពុជា (NBC) ជាពិសេសចំពោះឯកឧត្តម អគ្គនាយក ជា ចាន់តូ។ ការជឿទុកចិត្ត របស់ឯកឧត្តមបានធ្វើឲ្យធនាគារ វីង ក្លាយជាផ្នែកមួយនៃដំណើរលូតលាស់ផ្នែកសេដ្ឋកិច្ចដ៏ គួរឲ្យរំភើបផុតរបស់ប្រទេសកម្ពុជា ពោលគឺបំប៉ននូវសកម្មភាពទៅជាជាតិមួយដ៏ រឹងមាំ រស់រវើក និងពោរពេញដោយចំណេះដឹងផ្នែកបច្ចេកវិទ្យា។ តាមរយៈការគាំទ្រពី ធនាគារជាតិនៃកម្ពុជា យើងខ្ញុំក៏មានលទ្ធភាពជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៅកម្ពុជា ហើយយើងខ្ញុំនឹងបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល ស្របពេលដែលយើងឈានចូលដល់យុគសម័យថ្មីនៃបដិវដ្តន៍ឧស្សាហកម្ម ៤.០ ដែលជាយុគសម័យគួរឲ្យរំភើបរីករាយ។

បញ្ហាជំងឺកូវីដ-១៩ គឺជាបញ្ហាធ្ងន់ធ្ងរ និងបានបង្កជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា។ ជំងឺរាតត្បាតនេះបានប៉ះពាល់ដល់វិស័យជាច្រើន រួមទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផង។ ទោះបីជួបនឹងបញ្ហាប្រឈមទាំងនេះក្តី ធនាគារ វីង នៅតែឈររឹងមាំ និងបោះជំហានទៅមុខជានិច្ច។ ធនាគារ វីង ជាធនាគារដែលមានម្ចាស់ជាជនជាតិខ្មែរទាំងស្រុង ហើយបច្ចុប្បន្នគឺជាស្ថាប័នដ៏ធំមួយដែលផ្តល់សេវាធនាគារពេញលេញសម្រាប់សហគមន៍ទាំងអស់គ្នា។

ប្រព័ន្ធអេកូឡូស៊ីឌីជីថលបានផ្លាស់ប្តូររបបតំរូវការប្រើប្រាស់យ៉ាងខ្លាំង ជាពិសេសអំឡុងពេលផ្ទះជំងឺរាតត្បាតកូវីដ-១៩។ យើងបានធ្វើការយ៉ាងសម្រាប់សម្រាំដើម្បីធានាថាប្រជាជនគ្រប់រូបអាចទទួលបានសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងមានការការពារ។

បន្ទាប់ពីការប្រកាសអំពីអាជ្ញាប័ណ្ណធនាគារពាណិជ្ជកាលពីខែមេសាឆ្នាំមុន ធនាគារ រីង ក៏បានដាក់ចេញផលិតផល និងសេវាកាន់តែច្រើនថែមទៀត រួមទាំងសេវាឥណទាន និងប្រាក់បញ្ញើបន្ថែមលើផលប៉ុន្តែដែលមានស្រាប់របស់យើង។ សេវាឌីជីថលទាំងនេះត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីវីងប៊ែងអេប ប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូនតាមឌីជីថលនិងតាមទីតាំងផ្សេងទៀតរបស់យើងទូទាំងប្រទេសកម្ពុជា។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីជំងឺរាតត្បាត កូវីដ-១៩ធនាគាររីងបានខិតខំប្រឹងប្រែងជាមួយដៃគូផ្សេងៗ ដើម្បីជួយគាំទ្រដល់មីក្រូសហគ្រាសសហគ្រាសធុនតូច និងមធ្យម (MSMEs) ដោយផ្តល់ជូននូវជម្រើសហិរញ្ញប្បទានសមស្របសម្រាប់ពួកគាត់។ នៅពេលនេះ អតិថិជនមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម របស់យើង អាចបានទទួលនូវសេវាហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហការជាមួយនឹង សាជីវកម្មធានាឥណទានកម្ពុជា (ស.ធន.ក.) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងគម្រោងសហគ្រិននាវីសកម្ម (WE Act) ដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងអនុវត្តដោយអង្គការផេក (Pact) ជាដើម។

លើសពីនេះទៅទៀត បច្ចុប្បន្ននេះ ធនាគាររីង គឺជាដៃគូសម្រាប់ការទូទាត់របស់ទីផ្សារ CambodiaTrade របស់ក្រសួងពាណិជ្ជកម្មដែលបានដាក់ឱ្យដំណើរការនៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២១ តាមរយៈការផ្តល់នូវថ្នាលរួមមួយសម្រាប់ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកវិសាលភាពដោយប្រើប្រាស់សក្តានុពលរបស់វិស័យពាណិជ្ជកម្មអេឡិចត្រូនិក។

បន្ថែមលើភាពជាដៃគូដើម្បីជួយគាំទ្រដល់ មីក្រូសហគ្រាសសហគ្រាស ធុនតូច និងមធ្យម ធនាគារ រីង ក៏បានដើរតួនាទីក្នុងការបើកប្រាក់មូលនិធិការពារសង្គម ដល់ប្រជាជនកម្ពុជាដែលត្រូវការការជួយគាំទ្រផងដែរ។ នេះជាកំណត់ត្រាផ្តើមស្នូលពីរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅអំឡុងផ្ទះជំងឺរាតត្បាត ធនាគារ រីង ក៏មានមោទនភាពផងដែរ ដែលបានក្លាយជាដៃគូដែលគួរជាទីទុកចិត្ត

របស់រដ្ឋាភិបាលដើម្បីជួយអនុវត្តគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋទីទីលក្រ រាប់បញ្ចូលទាំងកម្មករ កម្មការនីដែលត្រូវការពីការងារ ត្រូវមានផ្ទៃពោះ ក្រុមគ្រួសារដែលមានបណ្តាក្រីក្រ ១ និង ២ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងសមាជិកក្រុមគ្រួសារប្រជាពលរដ្ឋដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។

ការគាំទ្ររបស់យើងចំពោះសហគមន៍មិនមែនមានត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ ដើម្បីជួយដល់ពលករនៅក្រៅប្រទេសដែលត្រូវការធ្វើប្រាក់ចំណូលរបស់ខ្លួនដែលរកបានទាំងលំបាក អំឡុងពេលផ្ទះជំងឺរាតត្បាត យើងបានចាប់ដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិពីរបន្ថែមទៀតចូលមកក្នុងប្រព័ន្ធអេក្សស៊ីហិរញ្ញវត្ថុរបស់យើង គឺក្រុមហ៊ុន City Express Money Transfer Japan Co., Ltd និង Ria Money Transfer។ គំនិតផ្តួចផ្តើមទាំងអស់នេះ ក៏ដូចជាកំណត់ត្រាផ្តើមផ្សេងៗទៀត បានជួយគាំទ្រដល់ពលរដ្ឋកម្ពុជាជាង ១០.០០០ នាក់ដែលកំពុងធ្វើការក្នុងប្រទេសជប៉ុន និងរាប់ពាន់នាក់ដែលកំពុងធ្វើការនៅទូទាំងពិភពលោក។ ធនាគារ រីង ផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទីក្នុងពិភពលោក អាចប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិជាមួយហ្នឹងសេវាឆាប់រហ័ស។

ការយកចិត្តទុកដាក់ចំពោះសហគមន៍ គឺចំណុចសំខាន់នៃទស្សនៈសាជីវកម្មយើង ហើយយើងព្យាយាមលើកទឹកចិត្តបុគ្គលិក និងដៃគូអាជីវកម្មរបស់យើងឲ្យចូលរួមសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន។ ជាឧទាហរណ៍ ធនាគារ រីង បានកំពុងជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដោយបរិច្ចាគថវិការបស់យើង និងអង្គាសមូលនិធិបន្ថែមពីសាធារណជនសម្រាប់ការព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ។

ក្នុងកាលវិការសម្តែងការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥតឆ្លើយហត់របស់វីរបុរសនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធនាគាររីង បានបរិច្ចាគថវិកា ១០០.០០០ ដុល្លារអាមេរិកដល់សមាគម ហើយយើងប្តេជ្ញាខបន្តមុខវិកាក្នុងចំនួនដូចគ្នានេះក្នុងរយៈពេល ៥ ឆ្នាំ។ ការបរិច្ចាគជាបន្តបន្ទាប់នេះនឹងជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ខណៈដែលសមាគមផ្តល់សេវាត្រួត

ពិនិត្យសុខភាព និងការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍។

ជាការខិតខំប្រឹងប្រែងដើម្បីជួយដល់ក្រុមគ្រួសារ ដែលស្ថិតក្នុងតំបន់បិទខ្ទប់អំឡុងផ្ទះជំងឺរាតត្បាតនេះ ធនាគាររីង បានបរិច្ចាគថវិកាចំនួន ៥០.០០០ ដុល្លារអាមេរិក ដល់សាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃ្លង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

យើងក៏បានគាំទ្រដល់កម្មវិធីបោះជំរុំ “យុវជន ២១” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡាដែលលើកកម្ពស់ផ្គត់ផ្គង់សហគ្រិនក្នុងចំណោមនិស្សិតសាកលវិទ្យាល័យដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ធនាគារ រីង បានបរិច្ចាគកុំព្យូទ័រយួរដៃថ្មីដល់អ្នកឈ្នះក្នុងកម្មវិធីបោះជំរុំ ដែលមានតម្លៃប្រមាណ ៨.០០០ ដុល្លារអាមេរិក។

ការរួមចំណែករបស់យើងចំពោះសហគមន៍ ត្រូវបានទទួលស្គាល់ជាសាធារណៈ ហើយខ្ញុំពិតជាមានកិត្តិយសស្បៀងនៅពេលដែលធនាគារ រីង បានទទួលពានរង្វាន់កម្មវិធីទំនួលខុសត្រូវសង្គមប្រកបដោយឧត្តមភាព (American Chamber of Commerce CSR Excellence Award) ពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១។

ទោះបីជាយើងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនរួចហើយក៏ដោយ ក៏នៅមានពេលរឿងដ៏ឲ្យរំភើបជាច្រើនតទៅមុខទៀតដែលយើងត្រូវបំពេញផងដែរ។ យើងខ្ញុំនឹងបន្តអភិវឌ្ឍន៍ផលិតផល និងសេវាថ្មីៗ ដើម្បីបំពេញតម្រូវការរបស់សហគមន៍យើងខ្ញុំមានបំណងពង្រីកសាខាធនាគារ និងបណ្តាញភ្នាក់ងារកាន់តែទូលំទូលាយ ដោយបង្កើតលទ្ធភាពកាន់តែច្រើនថែមទៀតសម្រាប់អតិថិជនរបស់យើង។

ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ធនាគាររីងនឹងបន្តអនុវត្តតាមការប្តេជ្ញា និងការតាំងចិត្តរបស់ខ្លួន ពោលគឺការលើកកម្ពស់បរិយាបន្នយេនឌ័រ ឌីជីថល និង

ហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

យើងខ្ញុំមានមោទនភាពចំពោះបណ្តាញភ្នាក់ងារដ៏ទូលំទូលាយរបស់យើងខ្ញុំ និងវិសាលភាពមិនអាចប្រៀបធៀបបានរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាទំនួលខុសត្រូវដ៏ធំមួយដែរ។ ទាំងធនាគាររីង ទាំងដៃគូ និងសហការីរបស់យើងនឹងបន្តផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារនៅក្នុងសហគមន៍របស់យើង ហើយត្រូវលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នយេនឌ័រនៅទូទាំងប្រទេស។

សូមអរគុណចំពោះការបន្តជឿទុកចិត្តមកលើសេវា ផលិតផល និងសកម្មភាពផ្សេងៗយើងខ្ញុំ និងមានចក្ខុវិស័យដូចយើងខ្ញុំ ដែលចង់បានអនាគតមួយប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ។

ដោយកិត្តិយសព្រមព្រៀងអំពីយើងខ្ញុំ!



អ្នកឧកញ៉ា គីម ម៉េង

សារពីអគ្គនាយក

ជូនចំពោះអតិថិជន និងសាធារណជនគ្រប់រូប!

២០២១ ជាឆ្នាំដ៏មហាបរសម្រាប់រូបខ្ញុំ ដោយខ្ញុំមានកិត្តិយស និងឱកាសក្នុងការពង្រីកលទ្ធភាពរបស់ខ្ញុំ ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍឥតឈប់ឈរ សម្រាប់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគារវីង នៅអំឡុងពេលមួយឆ្នាំដ៏ប្លែកនៃការធ្វើប្រតិបត្តិការក្នុងនាមជាធនាគារពាណិជ្ជ។

តាមរយៈតួនាទីនេះ ខ្ញុំមានឱកាសសហការជាមួយនឹងតួអង្គសំខាន់ៗក្នុងវិស័យនេះ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឆ្ពើងកំពូលនៃសហគមន៍របស់យើង តាមរយៈការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ បែបឌីជីថល។ ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកបន្តជួបប្រទះនូវបញ្ហាប្រឈមកើតចេញពីធាតុរាតត្បាតកូវីដ-១៩ នោះ យើងមានបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីជួយទ្រទ្រង់ និងស្ដារសេដ្ឋកិច្ចនៅពេលធាតុរាតត្បាតកូវីដ-១៩ កន្លងផុតទៅ ។

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវដំណើរវិវត្តន៍ដ៏អស្ចារ្យរបស់ធនាគារវីង ស្របពេលដែលយើងបន្តអភិវឌ្ឍន៍អនាគតដ៏ក្លឹស្វាងសម្រាប់ប្រទេសកម្ពុជា។

កំណើន និងលទ្ធផលដ៏រឹងមាំជាប់ជាទីរួបរស់ធនាគារវីង

ទោះបីជាជំងឺកូវីដ-១៩ បានបង្កឲ្យមានបញ្ហាប្រឈមយ៉ាងធំធេងសម្រាប់យើងទាំងអស់គ្នា ប៉ុន្តែធនាគារ វីងបានទទួលជោគជ័យក្នុងការគ្រប់គ្រងរាល់ហានិភ័យទាំងឡាយ ស្របពេលដែលត្រូវរួមចំណែកជួយដល់សហគមន៍ផងដែរ។ ធនាគារវីង បានរីកចម្រើនកាន់តែខ្លាំងឡើងជារៀងរាល់ឆ្នាំ រាប់បញ្ចូលទាំងឆ្នាំ២០២១ផងដែរ។ ប្រាក់ចំណូលបានកើនឡើង ២៥% ធៀបនឹងមួយឆ្នាំមុន ខណៈដែលអ្នកប្រើប្រាស់បានកើនឡើង ១៣% ធៀបនឹងរយៈពេលដូចគ្នា ។

កាលពីឆ្នាំមុន រាល់អង្គភាពអាជីវកម្មរបស់ធនាគារវីង ទទួលបានលទ្ធផលជាទីកត់សម្គាល់។ ផ្នែកដំណោះស្រាយអាជីវកម្មបានកើនឡើង ១១%។ ការផ្ទេរប្រាក់អន្តរជាតិបានកើនឡើង ៥០% ហើយសេវាប្រមូលប្រាក់ឥណទានបានកើនឡើង ៤៦% បើធៀបនឹងមួយឆ្នាំមុន ដោយក្នុងនោះ តម្លៃសរុបនៃប្រតិបត្តិការសាច់ប្រាក់នៅលើកម្មវិធី WingPay ជាមួយវិសេវាទូទាត់ដែលកំពុងមានកំណើននោះ បានកើនឡើង ៤៧%។

ធាតុរាតត្បាតកូវីដ-១៩ បានជំរុញឲ្យសហគមន៍ស្វែងរកជម្រើសថ្មីនៃការទូទាត់ សម្រាប់ប្រតិបត្តិការអាជីវកម្មនិងការចំណាយប្រចាំថ្ងៃរបស់ខ្លួន។ ធនាគារវីង មានលទ្ធភាពផ្តល់ដំណោះស្រាយលើការទូទាត់បែបឌីជីថលដែលកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ហើយជាដំណោះស្រាយដែលអាចជឿទុកចិត្តបាន និងមានសុវត្ថិភាព។

អតិថិជនថ្មីសរុបចំនួន ១ លាននាក់ បានចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារវីង ស្របពេលដែលទំហំប្រតិបត្តិការសាច់ប្រាក់បានកើនឡើង ៣៤% ហើយតម្លៃនៃប្រតិបត្តិការសាច់ប្រាក់បានកើនឡើង ២៤% នៅក្នុងឆ្នាំ ២០២១ ធៀបនឹងឆ្នាំ ២០២០។ បណ្តាញទីតាំងផ្តល់សេវាកម្មក៏បានកើនឡើងកាន់តែទូលំទូលាយជាងមុនថែមទៀត ដោយក្នុងនោះ មានភ្នាក់ងារជាង ១០.៤០០ ទីតាំងទូទាំងប្រទេសកម្ពុជា ដែលបានបម្រើសេវាដល់អតិថិជនជាង ១៣ លាននាក់ក្នុងឆ្នាំ ២០២១។

ការយកចិត្តទុកដាក់របស់យើងលើការជំរុញវិបល្លាសក្នុងស្រុករបស់កម្ពុជាក៏បានទទួលភាគលាភខ្ពស់ផងដែរនៅក្នុងឆ្នាំ ២០២១ ដោយក្នុងនោះ ៥០% នៃតម្លៃប្រតិបត្តិការសាច់ប្រាក់តាមធនាគារវីង គឺធ្វើឡើងជាប្រាក់រៀល។ នៅខាងក្រៅរាជធានីភ្នំពេញ ប្រតិបត្តិការជាប្រាក់រៀលមានទំហំស្មើនឹង ៤០% នៃតម្លៃប្រតិបត្តិការសរុប។



ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ធនាគារវីងបានធ្វើប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដែលរស់រស់រវើក តាមរយៈការកសាងមូលដ្ឋានគ្រឹះសម្រាប់ជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធឌីជីថលនៅក្នុងសហគមន៍។ យើងបានសម្រេចកិច្ចការនេះតាមតាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងសម័យក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ថ្មីៗនេះ យើងកំពុងជួយទ្រទ្រង់ដល់អាជីវករដៃគូជាង ៨០,០០០ ទីតាំង តាមរយៈប្រព័ន្ធទូទាត់ឌីជីថល ដែលជួយដល់ពួកគាត់ក្នុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

កាលពីឆ្នាំមុន ក្រុមហ៊ុន Visa និងធនាគារវីង បានសហការជាដៃគូ ក្នុងការដាក់ឱ្យប្រើប្រាស់នូវបណ្ណ “Wing Bank Virtual Visa Card” ដែលជាបណ្ណទូទាត់តាមអនឡាញសម្រាប់រាល់អ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័តរបស់ធនាគារវីង ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើការទិញទំនិញ និងសេវាតាមអនឡាញ នៅគ្រប់ទិសទីដែលទទួលទូទាត់ជាមួយ Visa។ បន្ថែមលើនេះ ភាពជាដៃគូនេះ ក៏បានជួយបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាន និងការកំណត់ឥណទានអថេរជាដើម។

ដើម្បីរួមចំណែកដល់ការកសាងសហគមន៍ធុរកិច្ចឌីជីថលរបស់កម្ពុជា ធនាគារ ធានាបាន តាមរយៈជួយគាំទ្រដល់ “ពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល” ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ”។ កម្មវិធីនេះ មានបំណងផ្តល់ឱកាសដល់ធុរកិច្ចថ្មី ឱ្យអភិវឌ្ឍន៍គំនិត និងនវានុវត្តន៍របស់ខ្លួនចេញជាការអនុវត្តជាក់ស្តែង ហើយក៏មានបំណងកែលម្អប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ឱ្យមានការអភិវឌ្ឍ និងរីកលូតលាស់ផងដែរ។

ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនសាជីវកម្មចំនួន ៥៦៦ សហគ្រាសធុនតូច និងមធ្យមចំនួន ២.៧៧៧ និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន ១០ បានកំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់ធនាគារវីងដើម្បីពន្លឿនរាល់ការទូទាត់ និងប្រតិបត្តិការអាជីវកម្ម។ ដៃគូទាំងអស់នោះ រាប់បញ្ចូលទាំងអាជីវករវប្បធម៌អនឡាញ និងក្រៅប្រព័ន្ធអ៊ីនធឺណិត ទីផ្សារនានា អង្គការមនុស្សធម៌ ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យា ធនាគារធំៗ ក្រុមហ៊ុនបណ្តាឥណទាន និងស្ថាប័នរដ្ឋាភិបាលជាដើម។ យើងជឿជាក់ថា យើងអាចជួយភ្ជាប់ទំនាក់ទំនងក្នុងចំណោមអ្នកប្រើប្រាស់ និងអាជីវករឱ្យកាន់តែខ្លាំងថែមទៀត ប្រកបដោយភាពរលូន ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានលទ្ធភាពប្រើប្រាស់សេដ្ឋកិច្ចឌីជីថលបានកាន់តែទូលំទូលាយជាងមុន។

ធនាគារវីង ក៏បានចាប់ផ្តើមអនុវត្តសាកល្បង ឥណទានគ្មានការធានា ផ្អែកលើលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌមួយចំនួន។ អតិថិជនអាចចូលទៅកាន់ផ្នែកឥណទាន នៅក្នុងកម្មវិធីវីងប៊ែងអេប ហើយចុចលើពាក្យថា “កម្ចីរហ័ស” ឬ “កម្ចីទាន់ចិត្ត” ហើយទទួលបានការអនុម័តលើ “កម្ចីរហ័ស” របស់ខ្លួនក្នុងរយៈពេលមិនដល់ ១០ នាទីនោះឡើយ ប្រសិនបើបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់។ អតិថិជនដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ ក៏អាចប្រើប្រាស់សេវាកម្មធនាគារវីងផងដែរ ដើម្បីកសាងប្រវត្តិឥណទានរបស់ខ្លួន ហើយទទួលបាននូវលក្ខខណ្ឌសមស្របនាពេលអនាគត។ អតិថិជន ដែលប្រើសេវាប្រាក់បៀវត្សជាមួយធនាគារវីង នឹងអាចប្រើ “កម្ចីទាន់ចិត្ត” ឬ “កម្ចីរហ័ស” ដោយស្វ័យប្រវត្តិ មិនថានៅតាមសាខារបស់ធនាគារវីង ឬជាមួយដៃគូនោះទេ ដោយប្រើប្រាស់កម្មវិធីវីងប៊ែងអេប។ ការធ្វើដូច្នេះ នឹងជួយផ្តល់ជាជម្រើសឥណទានផ្លូវការសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ហើយពួកគាត់មិនសម្រេចជ្រើសរើសយកអ្នកផ្តល់ប្រាក់ឥណទាន



បានហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដោយសារតែកង្វះទ្រព្យតម្កល់។

ការពង្រឹងនវានុវត្តន៍ឌីជីថលរបស់យើង

ធនាគារវីងបានប្រើប្រាស់សេវា Oracle Banking សម្រាប់កម្មវិធីសេវាហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់អន្តរកាលរបស់ខ្លួនទៅជាធនាគារពាណិជ្ជឌីជីថលដែលមានអាជ្ញាបណ្ណពេញលេញ។ ការធ្វើដូច្នេះ នឹងផ្តល់លទ្ធភាពឱ្យធនាគារវីងអាចពង្រីកសេវារបស់ខ្លួន ឱ្យក្រុមហ៊ុនសាជីវកម្ម ក្រុមលក់រាយ អតិថិជនទូទៅ ផ្តល់ឥណទាន និងការដាក់ប្រាក់បញ្ញើ ជាដើម។ ធនាគារវីង តែងមានបំណងជំរុញបង្កើនធនាគារឌីជីថល ហើយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ការប្រើប្រាស់សេវាធនាគារ Oracle Banking អនុញ្ញាតឱ្យធនាគារវីងនាំមកនូវសេវាធនាគារលំដាប់ពិភពលោក សម្រាប់អតិថិជនកាន់តែច្រើន ដែលនឹងឈានទៅរកផលប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់សហគមន៍ដែលយើងកំពុងបម្រើសេវាជូន។

ការសម្លឹងឆ្ពោះទៅរកឆ្នាំ ២០២២

លទ្ធផលវិវឌ្ឍន៍របស់ធនាគារវីងនៅឆ្នាំ២០២១ បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើង ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដែលងាយស្រួលមានសុវត្ថិភាព និងមានការការពារទោះជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ។ ប្រាកដណាស់ថា ជោគជ័យរបស់យើង ជាការរួមចំណែករបស់គ្រប់បុគ្គលិករបស់ធនាគារ វីង ទីភ្នាក់ងារ វីងទូទាំងប្រទេស និងដៃគូរបស់យើងទាំងអស់ទាំងនៅក្នុងវិស័យឯកជន និងវិស័យសាធារណៈ។

ដើម្បីបន្តជួយដល់សហគមន៍ និងស្ដារសេដ្ឋកិច្ចនៅក្រោយរោគរាតត្បាតកូវីដ-១៩ យើងនឹងបោះជំហានឱ្យកាន់តែខ្លាំងជាងមុន ដោយដាក់ចេញនូវផលិតផល និងសេវាហិរញ្ញវត្ថុថ្មីដែលចាំបាច់ដើម្បីបំពេញតម្រូវការក្លាមៗរបស់អតិថិជនរបស់យើង បើទោះបីជាត្រូវជួបនឹងបញ្ហាប្រឈមយ៉ាងណាក្តី។

យើងតែងតែស្វែងរកមធ្យោបាយថ្មីៗដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមអាជីវករ អតិថិជន ដៃគូ និងប្រជាពលរដ្ឋ ហើយកំពុងបន្តវិនិយោគ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល និយ័តករ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ និងដៃគូយុទ្ធសាស្ត្រក្នុងស្រុក ដែលស្ថិតក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យសេដ្ឋកិច្ច។

សម្រាប់សេវាកម្មទូទាត់ប្រាក់ យើងកំពុងតែបង្កើនការគ្របដណ្តប់ជាមួយអាជីវករ និងដៃគូបន្ថែមទៀតឱ្យចូលមកប្រើប្រាស់របស់យើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការទូទាត់ឥតប្រើក្រដាសប្រាក់នៅក្នុងសហគមន៍អាជីវកម្ម។

ខណៈដែលប្រព័ន្ធអេកូឡូស៊ីរបស់វីង ដែលចេះតែពង្រីកខ្លួនឥតឈប់ឈរ អាចអនុញ្ញាតឱ្យអតិថិជនធនាគារវីង រស់នៅក្នុងជីវិតឌីជីថល ១០០% ក្តី ប៉ុន្តែយើងនៅតែយល់ថា អតិថិជនមួយចំនួននៅតែចូលចិត្តធ្វើដំណើរទៅកាន់ សាខាធនាគារដោយផ្ទាល់ ដើម្បីធ្វើប្រតិបត្តិការធនាគារ និងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពីបុគ្គលិកធនាគាររបស់យើង។ ជាការឆ្លើយតប យើងនឹងធ្វើការបើកទ្វារសាខាធនាគារបន្ថែមទៀតទូទាំងប្រទេស ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនរបស់យើង ដែលចូលចិត្តទៅប្រើសេវាធនាគារដល់ទីកន្លែង ជាជាងសេវាឌីជីថល។ ធនាគារវីង មានបំណងក្លាយជាធនាគារ សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដើម្បីផ្តល់សេវា និងដំណោះស្រាយធនាគារ ១០០% សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ទាំងតាមបែបឌីជីថល និងទីតាំងផ្ទាល់របស់ធនាគារ។

យើងមានបំណងបើកសាខាឱ្យបានយ៉ាងតិចមួយ ក្នុងមួយខេត្តនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលបីឆ្នាំនេះ និងនៅតាមទីតាំងយុទ្ធសាស្ត្រនានានៅក្នុងរាជធានីភ្នំពេញ។ ចក្ខុវិស័យរបស់យើងគឺធ្វើយ៉ាងណាផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការប្រើប្រាស់សេវាឌីជីថលដែលចាំបាច់សម្រាប់ការលើកកម្ពស់ជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ប្រជាជនគ្រប់រូប គ្រប់ទីកន្លែង និងគ្រប់ពេលវេលា!

អរគុណចំពោះការគាំទ្រឥតឈប់ឈររបស់លោកអ្នកចំពោះចក្ខុវិស័យរបស់យើង។

ជាចុងក្រោយ ជំនួសមុខឱ្យគណៈគ្រប់គ្រងរបស់ធនាគារ ខ្ញុំសូមផ្ញើតន្ត្រីកាសនេះ ថ្លែងអំណរគុណដល់គ្រប់មន្ត្រីរាជការដែលបម្រើការនៅធនាគារជាតិនៃកម្ពុជា សម្រាប់ការណែនាំការគាំទ្រ និងជំនួយនានាជាបន្តបន្ទាប់សម្រាប់យើងខ្ញុំទាំងអស់គ្នា។


ដោយក្តីគោរព!
HAN PENG KWANG

ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ



ចក្ខុវិស័យ

ផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុដ៏ម៉ឺងម៉ាត់ដល់ប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេប្រសើរឡើង។

បេសកកម្ម

អតិថិជនជាអាទិភាព

ស្វែងយល់ពីតំរូវការទីផ្សារដោយការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលល្អបំផុតដើម្បីបំពេញតំរូវការអតិថិជនទាន់ពេលវេលា។

បុគ្គលិកជាសសរស្តម្ភ

បង្កើតអោយមានបរិយាកាសការងារល្អដែលមានការទទួលស្គាល់នូវស្មារតីនិងសមិទ្ធផលការងារល្អជាមួយនិងការអនុវត្តគុណតម្លៃរបស់ធនាគារ។

ផ្ដោតលើការអភិវឌ្ឍសហគមន៍

ផ្តល់ជូននូវសេវាហិរញ្ញវត្ថុល្អដែលងាយស្រួល និងអាចទទួលយកបានសំរាប់ជួយសហគមន៍ឲ្យមានជីវភាពប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គមផងដែរ។

សមិទ្ធផលខ្ពស់សំរាប់ភាគទុនិក

បង្កើតនូវស្តង់ដារអភិបាលកិច្ចល្អមួយ ដែលរក្សាឲ្យបាននូវអត្ថប្រយោជន៍ខ្ពស់ សំរាប់ភាគទុនិកក្នុងគោលដៅអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែង ជាមួយនឹងការឈានមុខគេជាធនាគារដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុល្អ ដែលងាយស្រួលបំផុតសំរាប់អតិថិជនគ្រប់រូប។

គុណតម្លៃ

ជ័យជំនះ

ឆន្ទៈរបស់ពួកយើង គឺចង់ទទួលបានជោគជ័យលើគ្រប់ការកិច្ច។ ពួកយើងតែងតែមានគោលគំនិតថា យើងអាចធ្វើបាន ហើយធ្វើការប្រកបដោយសុចរិតភាព និងទំនួលខុសត្រូវខ្ពស់។ ឆន្ទៈ ក្នុងការផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ និងធ្វើកិច្ចការងារដែលឈានមុខគ្រប់ជ្រុង បានជម្រុញចិត្តយើងឲ្យផ្ដោត ជាសំខាន់តែលើអ្វីៗ ដែលមានអត្ថប្រយោជន៍ដល់អតិថិជន និងដៃគូជំនួញរបស់យើង។

នវានុវត្តន៍

ពួកយើងជឿជាក់លើការអភិវឌ្ឍន៍ទៅមុខ និងបន្តស្វែងរកដំណោះស្រាយបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗ។ គ្រប់ផលិតផល និងសេវាកម្មរបស់យើង សុទ្ធតែធ្វើឡើងដើម្បីឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈសេវាកម្មដែលសាមញ្ញ តែទាន់សម័យ និង បង្កើតគុណតម្លៃខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសហគមន៍ទាំងមូល។

ការបណ្តុះបណ្តាល

ពួកយើងយកចិត្តទុកដាក់ និងការពារនិយោជិក អតិថិជន និងដៃគូរបស់យើងជានិច្ច ដោយយើងជួយបង្កើតឲ្យមានបរិយាកាសមួយដែលគ្រប់គ្នាអាចគិតដោយមានមហិច្ឆតាផ្តល់ និង ទទួលកម្លាំងចិត្តដូចជាចូលរួមយ៉ាងសកម្មក្នុងការងារកិច្ចការរៀន។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ព្យាយាមបង្កើតទំនាក់ទំនងល្អ និងមិត្តភាព ភាពយូរអង្វែង ជាមួយភាគីពាក់ព័ន្ធ អតិថិជន និងសហគមន៍យើងផងដែរ។

ការរីកលូតលាស់

រាល់កិច្ចការដែលយើងធ្វើមិនថាជាការអភិវឌ្ឍម៉ាកសញ្ញាយើង ឬ ជាការបង្កើតផលិតផល និងសេវាកម្មថ្មីនោះទេ យើងតែងតែចង់សម្រេចបានជោគជ័យលើសពីគោលដៅដែលយើងបានកំណត់។ ពួកយើងជឿជាក់លើការរីកលូតលាស់រយៈពេលវែង និងការបង្កើតគុណតម្លៃប្រកបដោយនិរន្តរភាព ហើយតែងតែធ្វើការដោយគិតទៅដល់អតិថិជនសហគមន៍ និងប្រទេសជាតិនៅក្នុងចិត្តជានិច្ច។

អំពីធនាគារវីង

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងធ្វើឲ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ មក ធនាគារវីង មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានជួយអភិវឌ្ឍន៍ជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់សេវាកម្មទូទាត់ចល័តនៅទូទាំងប្រទេស។ សមិទ្ធផលទាំងអស់នេះធ្វើឲ្យ ធនាគារ វីងទទួលបានការជឿទុកចិត្តពីសហគមន៍។ ធនាគារវីងបានអភិវឌ្ឍន៍ខ្លួនពីអ្នកដំណើរដោយតតឹមភាគីទៅជាធនាគារឯកទេសក្នុងឆ្នាំ២០១៤ ហើយកាលពីពេលថ្មីៗនេះ ត្រូវបានក្លាយទៅជាធនាគារពាណិជ្ជ។

ទោះបីមានបញ្ហាប្រឈមនានាក្តី ធនាគារ វីង បានបង្ហាញឲ្យឃើញនូវឆន្ទៈក្នុងការផ្តល់សេវាកម្មប្រកបដោយងាយស្រួលដល់អតិថិជនរបស់ខ្លួន។ អាជ្ញាបណ្ណធនាគារពាណិជ្ជ ដែលផ្តល់ជូនដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ ក្រោមឈ្មោះជា ធនាគារវីង (ខេមបូឌា) ម.ក អនុញ្ញាតឲ្យវីងពង្រីកសេវាកម្មធនាគារពេញលេញនៅគ្រប់ទីកន្លែងប្រទេសកម្ពុជា។

ធនាគារវីង បានអភិវឌ្ឍន៍ដោយចាប់ផ្តើមចេញពីប្រតិបត្តិការតូចរហូតដល់ប្រតិបត្តិការទ្រង់ទ្រាយធំ តាមរយៈការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទ ដើម្បីជួយលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្រោយពេលដាក់សម្ពោធជាធនាគារពាណិជ្ជកាលតាមប្រព័ន្ធអនឡាញពីឆ្នាំ ២០២១ ធនាគារវីង បានចាប់ផ្តើមផ្តល់ផលិតផលហិរញ្ញវត្ថុទំនើបៗជាច្រើន សម្រាប់អតិថិជនជាបុរសបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនោះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង សេវាទូទាត់ចង្វាក់ផ្គត់ផ្គង់ សេវាប្រាក់បៀវត្ស និងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីង ផ្តល់ជូនសេវាទូទាត់តាមរយៈ “WingPay” ផងដែរ។

សព្វថ្ងៃ ធនាគារវីងបម្រើប្រជាជនកម្ពុជាទូទាំងប្រទេស ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីវីងប៊ែងអេបដែលប្រកបដោយភាពច្នៃប្រឌិតថ្មីៗ។ ប្រតិបត្តិការនេះអាចធ្វើទៅបាន តាមរយៈការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម។

តាមរយៈកម្មវិធីវីងប៊ែងអេប ធនាគារវីងផ្តល់ជូនដំណោះស្រាយបែបឌីជីថលជាង 100 ប្រភេទដើម្បីដោះស្រាយបញ្ហាជាក់លាក់នានាឲ្យពលរដ្ឋកម្ពុជាគ្រប់គ្នា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាជីវកម្មទាំងតូច ទាំងធំ កំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់តាមរយៈធនាគារវីងដើម្បីពន្លឿនការទូទាត់ផ្សេងៗ។

រយៈពេលមួយត្រឹមតែមួយឆ្នាំកន្លងទៅនេះ ធនាគារវីងបានផ្តល់សេវាបម្រើដល់អ្នកប្រើប្រាស់ជាង



១៣ លាននាក់ តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ខ្លួន។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាង ៥០០ និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន ១០ កំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់ធនាគារវីង ដែលជួយពន្លឿនការទូទាត់ និងប្រតិបត្តិការអាជីវកម្ម។ មានអាជីវកម្មដៃគូជាង ៨០.០០០ ទីតាំង រួមមាន៖ ភោជនីយដ្ឋាន ហាងទំនិញសាឡូន ហាងភេសជ្ជៈ ហាងលក់សម្លៀកបំពាក់ និង អាជីវកម្មជាច្រើនផ្សេងទៀត កំពុងប្រើប្រាស់សេវាកម្មទូទាត់របស់ធនាគារវីងដែលប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្តបាន។

ធនាគារវីងផ្តល់អាទិភាពខ្ពស់លើកិច្ចការសហគមន៍ ហើយបានអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គមជាច្រើន។ ជាលទ្ធផល ក្នុងឆ្នាំ ២០២១ ធនាគារវីង បានឈ្នះពានរង្វាន់ “AmCham Cambodia 2021 CSR Excellence Award” តាមរយៈសកម្មភាពមានឥទ្ធិពលប្រកបដោយអត្ថន័យ និងមានសារសំខាន់បាន ទៅលើជីវិតរស់នៅរបស់ប្រជាជនដែលជួបការលំបាក ទាំងផ្នែកហិរញ្ញវត្ថុ និងបញ្ហាផ្សេងទៀត។

ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល។ ធនាគារនេះផ្តល់អាទិភាពខ្ពស់ដល់ការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឲ្យ ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពពីសេវាកម្មហិរញ្ញវត្ថុដែលមានភាពទំនើបទាន់សម័យ។

ភាពជាដៃគូយុទ្ធសាស្ត្រ

ទោះបីជាមានបញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ-១៩ យ៉ាងណាក្តី ក៏យើង ខ្ញុំមិនដែលបោះបង់ការប្តេជ្ញាចិត្តក្នុងការនាំយកសេវាកម្មហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ដល់សហគមន៍ឡើយ។ ឆ្នាំ២០២១ គឺជាឆ្នាំដែលធនាគារ វីង បានដាក់បង្ហាញផលិតផល និងសេវាកម្មឌីជីថលកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃដែលអតិថិជនរូបវន្តបុគ្គលនិងក្រុមហ៊ុនសាជីវកម្មនានា។ កិច្ចការនេះសម្រេចបានតាមរយៈការពង្រឹងសមត្ថភាពរបស់យើងក្នុងនាមជាធនាគារពាណិជ្ជ និងតាមរយៈកិច្ចសហការ ដ៏អស្ចារ្យជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ។



សហគ្រិនខ្មែរ និងធនាគារវីងរួមគ្នាគាំទ្រសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

ធនាគារ វីង និងសហគ្រិនខ្មែរ បានសហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យម របស់កម្ពុជា។ ភាពជាដៃគូនេះលើកកម្ពស់ប្រព័ន្ធអេកូឡូហ្សីប្រកបដោយនិរន្តរភាព និងសមស្របសម្រាប់សហគ្រិន ធុរកិច្ចបង្កើតថ្មី និង

សហគ្រាសធុនតូច និងមធ្យម។ តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ និងធនាគារ វីង បានធ្វើការយ៉ាងជិតស្និទ្ធដើម្បីបង្កើនប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពទាំងបួន គឺ វិស័យកសិកម្ម ផលិតកម្ម សេវាកម្ម និង បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយផ្តល់ឱកាសក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ វីង និងប្រើប្រាស់ប្រព័ន្ធឌីជីថលហិរញ្ញវត្ថុរបស់វីង។

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ វីង សហការគ្នាដើម្បីគាំទ្រដល់ការស្តារអាជីវកម្មនានាឡើងវិញ

ធនាគារ វីង (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធា.ក.) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសហការគ្នាលើការផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការលំបាកក្នុងការទទួលបានប្រាក់កម្ចីដោយសារកង្វះខាតទ្រព្យបញ្ចាំគ្រប់គ្រាន់។ ធនាគារ វីង និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធា.ក.) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទានដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការលំបាកក្នុងការទទួលបានប្រាក់កម្ចីដោយសារកង្វះខាតទ្រព្យបញ្ចាំគ្រប់គ្រាន់។ ឥណទានបែបនេះដែលប្រើសម្រាប់ជាទុនបង្វិល ឬការពង្រីកអាជីវកម្មមានសារៈសំខាន់សម្រាប់ក្រុមហ៊ុននានារបស់កម្ពុជាក្នុងអំឡុងពេលជំងឺរាតត្បាត ហើយនឹងគាំទ្រដល់កំណើនសហគ្រាសធុនតូច និងមធ្យម នាពេលអនាគតផងដែរ។ សាជីវកម្មធានាឥណទានកម្ពុជាបានគាំទ្រដល់ធនាគារ វីង ក្នុងការធានាប្រាក់កម្ចីដល់សហគ្រិនដែលមានអាជីវកម្មដែលត្រូវបានចាត់ទុកថាមានលទ្ធភាពសងប៉ុន្តែមានវត្ថុបញ្ចាំតិចតួច។ សាជីវកម្មធានាឥណទានកម្ពុជាបានផ្តល់ការធានាឥណទានជាប្រាក់ធានាបន្ថែមសម្រាប់អាជីវកម្មដែលស្នើកម្ចីដូច្នេះកាត់បន្ថយភាពចាំបាច់នៃតម្រូវការវត្ថុបញ្ចាំ និងបន្ថែមបន្ទុកបំណុលដល់អ្នកស្នើកម្ចី។



ក្រុមហ៊ុនក្រេឌីត ហ្ស៊ូរី (ខេមបូឌា) និងធនាគារ វីង សហការគ្នាដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុនក្រេឌីត ហ្ស៊ូរី (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានរួមគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុង ការទទួលបានរបាយការណ៍ឥណទានសំខាន់ៗតាមរយៈកម្មវិធីវីងប្រែប្រួលទាំងអស់។ តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ អាចធ្វើការស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនតាមរយៈស្វ័យប្រវត្តិដោយខ្លួនឯង ដោយចំណេញទាំងពេលវេលា និងថវិកា ជាជាងចំណាយពេលក្នុងការធ្វើដំណើរទៅកាន់ការិយាល័យស៊ីប៊ីស៊ីឥឡូវនេះការដាក់សំណើចំណាយពេលតែពីរបីថ្ងៃប៉ុណ្ណោះ ហើយត្រូវបានអនុវត្តតាមរយៈថ្នាលឌីជីថលដែលមានសុវត្ថិភាព សន្តិសុខ និងភាពងាយស្រួលរបស់ធនាគារ វីង និងស៊ីប៊ីស៊ី។

USAID និង ធនាគារ វីង ដាក់ចេញយន្តការកម្ចីខ្នាតតូច

ធនាគារវីង និងគម្រោងសហគ្រិននារីសកម្ម (WE Act) ដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងអនុវត្ត ដោយអង្គការផេក (Pact) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីផ្តល់នូវផលិតផលហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានដោយត្រូវបានរៀបចំឡើង សម្រាប់សហគ្រិនស្ត្រីយុវជនក្មេងរបស់កម្ពុជា ជាពិសេស ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់។ សហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ជាញឹកញយ មិនបានបំពេញតាមលក្ខណៈខណ្ឌ ដែលកំណត់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ហើយត្រូវបានរងផលប៉ះពាល់ជាពិសេស ដោយជំងឺរាតត្បាតកូវីដ-១៩។ គំនិតផ្តួចផ្តើមនេះបានផ្តល់ឲ្យសហគ្រិនស្ត្រីយុវជនក្មេងនូវលក្ខខណ្ឌកម្ចីខ្នាតតូចជាមួយការកសាង

សមត្ថភាពក្នុងជំនាញស្នូល ព្រមទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងការគ្រប់គ្រងប្រតិបត្តិការជាដើម។

ធនាគារសហគ្រាសធុនតូចនិងមធ្យម និងធនាគារ វីង សហការលើគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី ២

ដើម្បីគាំទ្រការស្តារឡើងវិញក្រោយជំងឺរាតត្បាត ធនាគារ វីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ដើម្បីផ្តល់ប្រាក់កម្ចីសមរម្យដល់ក្រុមហ៊ុនអាជីវកម្មកម្ពុជាតាមរយៈគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី ២ (SCFS II)។ ភាពជាដៃគូនេះបានអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានប្រាក់កម្ចីសមរម្យតាមប្រព័ន្ធឌីជីថលគឺ កម្មវិធីវីងប្រែប្រួលទាំងអស់។ គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ (SCFS I) ត្រូវបានដាក់ឱ្យដំណើរការដំបូងក្នុង ឆ្នាំ ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់នូវហិរញ្ញប្បទានដែលសមរម្យនិងលក្ខខណ្ឌ អនុគ្រោះដល់សហគ្រាសធុនតូច និងមធ្យម។ ជាពិសេស គម្រោងនេះគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាពមួយចំនួនដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុកនិង ធ្វើសមាហរណកម្មកាន់តែប្រសើរជាមួយខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសធំៗ។ តាមរយៈភាពជាដៃគូនៃ SCFS I ធនាគារ វីង មានមោទនភាពដែល បានក្លាយជាផ្នែកមួយនៃ SCFS II ។

អតិថិជន ខេមបូឌាត្រេដ អាចប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ វីង ជាផ្លូវការ

ក្រសួងពាណិជ្ជកម្ម និងធនាគារ វីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម។ តភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់នេះបានធ្វើឲ្យ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពសម្រាប់អតិថិជន និងសហគ្រាសធុនតូច និងមធ្យម ក្នុងការប្រើប្រាស់ផ្សារខេមបូឌាត្រេដ។ អនុស្សរណៈនៃការយោគយល់ក៏បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និង មធ្យម កម្ពុជាផងដែរ។ ក្រសួងបានដាក់ឱ្យដំណើរការខេមបូឌាត្រេដ តាមរយៈការចុះឈ្មោះបឋមនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដោយផ្តល់នូវ ថ្នាលបច្ចេកវិទ្យារួមមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម ពង្រីកវិសាលភាពរបស់ខ្លួនដោយការដោះកូនសោអំណាចនៃពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក។





ធនាគារ វីង និងក្រុមហ៊ុន City Express Japan សហការគ្នាដើម្បីសម្រួលដល់ការផ្ទេរប្រាក់ចូលមកកាន់កម្ពុជា

ធនាគារ វីង និងក្រុមហ៊ុន City Express Money Transfer Japan Co., Ltd. បានបង្កើតភាពជាដៃគូដ៏អស្ចារ្យនៅឆ្នាំ២០២១ ដោយការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលមានភាពប្រសើរជាងមុនដល់ប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅក្នុងប្រទេសជប៉ុន។ ចំនួនប្រជាជនដែលកំពុងតែកើនឡើងទាំងនេះ ឥឡូវនេះពួកគាត់អាចធ្វើប្រាក់ដែលពួកគាត់រកបានយ៉ាងលឿនបំផុតទៅផ្ទះបានហើយដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្លួនបានភ្លាមៗ និងទៅកាន់គ្រប់ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា តាមរយៈធនាគារ វីង ។ បច្ចុប្បន្ន មានប្រជាជនខ្មែរជាងមួយម៉ឺននាក់កំពុងធ្វើការនៅក្នុងប្រទេសជប៉ុន។ តាមរយៈភាពជាដៃគូនេះ អតិថិជនអាចអញ្ជើញទៅកាន់ម៉ាស៊ីន ATM និងសាខាណាមួយរបស់ក្រុមហ៊ុន City Express Japan ហើយជ្រើសរើសធ្វើប្រាក់តាមរយៈធនាគារ វីង បាន។ បន្ទាប់មក ពួកគាត់ទទួលបានលេខកូដ ៨ ខ្ទង់សម្រាប់ផ្ញើទៅគ្រួសាររបស់ពួកគាត់ដើម្បីយកទៅដកប្រាក់នៅក្នុងប្រទេសកម្ពុជាបាន។

Visa និង ធនាគារ វីង ដាក់ឱ្យដំណើរការកាតទូទាត់តាមអនឡាញថ្មីជាមួយអត្ថប្រយោជន៍ជាច្រើន

វីសា និងធនាគារ វីង បានសហការគ្នាដើម្បីដាក់ឱ្យដំណើរការនូវ ‘ Wing Virtual Visa Card ’ ដែលជាកាតទូទាត់តាមអនឡាញសម្រាប់អ្នកប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទដៃទាំងអស់របស់ធនាគារ វីង។ កាតទូទាត់ប្រាក់ដ៏ថ្មីនេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកកំពុងប្រើប្រាស់កម្មវិធីវីងប៊ែងអេប រួមទាំងលទ្ធភាពក្នុងការទិញទំនិញតាមអនឡាញគ្រប់ទីកន្លែងដែលទទួលបានការទូទាត់តាម Visa កាត ដែលវានឹងបង្កើនភាពច្នាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាននិងការកំណត់ឥណទានអថេរ។ ភាពជាដៃគូនេះបាននាំមកនូវបច្ចេកវិទ្យារបស់ វីសា ក្នុងការទូទាត់ប្រាក់ដ៏ថ្មី និងដំណោះស្រាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកដល់ធនាគារ វីង ដែលជាធនាគារផ្តល់នូវសេវាទូទាត់ប្រាក់តាមទូរស័ព្ទដែលមានមុខគេនៅកម្ពុជា។

ក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria និងធនាគារ វីង សហការបង្កើនការផ្ទេរប្រាក់ឆ្លងប្រទេស

ធនាគារ វីង បានពង្រីកប្រតិបត្តិការចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria Money Transfer។ ជាមួយនឹងភាពជាដៃគូនេះ ឥឡូវនេះ អតិថិជនអាចប្រើប្រាស់សេវាផ្ទេរប្រាក់ Ria ដើម្បីផ្ញើប្រាក់ចូលមកកាន់ប្រទេសកម្ពុជាបាន ដែលអ្នកទទួលប្រាក់អាចដកប្រាក់បានតាមរយៈដៃគូធនាគារ វីង ដែលមានរូបសញ្ញា Ria ។ អ្នកទទួលប្រាក់មិនត្រូវបានគិតថ្លៃសេវានោះទេ ដែលផ្តល់ភាពងាយស្រួល និងអាចប្រើប្រាស់គ្រប់គ្នា។ អ្នកមកទទួលប្រាក់គ្រាន់តែយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរច្បាប់ដើម ព្រមទាំងលេខកូដ ១១ ខ្ទង់ ដែលអ្នកផ្ញើបានផ្តល់ឱ្យនោះជាការស្រេច។ ដោយមានឯកសារទាំងនេះក្នុងដៃ ពួកគាត់អាចបំពេញទម្រង់បែបបទទទួលប្រាក់របស់ វីង ហើយអាចដកប្រាក់បានយ៉ាងងាយស្រួល។

ធនាគារពាណិជ្ជ ឈីហ្វ និងធនាគារ វីង ចាប់ដៃគូផ្តល់ជម្រើសក្នុងការទូទាត់ប្រាក់កម្ចីតាមប្រព័ន្ធខីមីថល

ធនាគារ វីង និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានសហការដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារ វីង ឬកម្មវិធីវីងប៊ែងអេប បាន។ ភាពជាដៃគូនេះបានផ្តល់សេវាភាពដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ក្នុងការទូទាត់សងប្រាក់កម្ចីតាមរយៈងាយស្រួលដោយគ្រាន់តែទៅកាន់ភ្នាក់ងារ វីង ដែលនៅជិតបំផុត សូម្បីតែនៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ លើសពីនេះ អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ត្រូវបានផ្តល់នូវជម្រើសក្នុងការទូទាត់ប្រាក់តាមរយៈ កម្មវិធីវីងប៊ែងអេប ប្រកបដោយនូវភាពសុវត្ថិភាព ក៏ដូចជាការផ្ទេរប្រាក់បានយ៉ាងងាយស្រួលតាមរយៈបាត់ដោយប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារ វីង។

ការប្រើប្រាស់ Oracle Banking សម្រាប់សេវាប្រាក់កម្ចី និងប្រាក់បញ្ញើ

ធនាគារ វីង បាន ប្រើប្រាស់កម្មវិធីសេវាកម្មហិរញ្ញវត្ថុរបស់ Oracle Banking ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ខ្លួនទៅជាធនាគារពាណិជ្ជកម្មដ៏ថ្មីបង្អស់ ហើយទទួលបានអាជ្ញាប័ណ្ណពេញលេញ។ ការបន្ថែមលើផលបត្រ Oracle Banking នេះ បានអនុញ្ញាតឱ្យធនាគារ វីង នាំយកសេវាកម្មធនាគារដល់ដាច់ពិភពលោកឱ្យអតិថិជនកាន់តែច្រើន ព្រមទាំងផ្តល់អត្ថប្រយោជន៍កាន់តែអស្ចារ្យបន្ថែមទៀតដល់សហគមន៍។



ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ទ្រព្យសកម្មសរុប

2019 148,160,726

2020 193,224,356

2021 287,243,129

↑49%

ឥណទាន និង បុរេប្រទានសរុប

2019

2020

2021 61,542,515

N/A

ចំណូលដុល

2019 30,822,839

2020 40,868,315

2021 52,238,929

↑28%

ប្រាក់បញ្ញើរបស់អតិថិជនសរុប

2019

2020

2021 54,264,108

N/A

មូលនិធិម្ចាស់ហ៊ុនសរុប

2019 29,223,493

2020 39,869,781

2021 87,953,595

↑121%

ចំណេញសុទ្ធ

2019 6,822,080

2020 10,646,288

2021 12,683,814

↑19%



ប្រព័ន្ធអេកូបច្ចេកវិទ្យា ហិរញ្ញវត្ថុជាឧបករណ៍ សម្រាប់ការរីកចម្រើន ប្រកបដោយចីរភាព

បរិយាបន្នផ្នែកហិរញ្ញវត្ថុ និងវិបុលភាពសេដ្ឋកិច្ចសហគមន៍របស់ប្រទេសកម្ពុជាគឺជាចំណុចស្នូលនៃគ្រប់កិច្ចការដែលយើងអនុវត្តនៅធនាគារ វីង។ យើងមានបំណងផ្តល់ជូនអតិថិជនជាប្រព័ន្ធបុគ្គល និងសាជីវកម្មនានា មិនថាជាអ្នកមានគណនីធនាគារ ឬមិនមានគណនីធនាគារជាមួយនឹងជម្រើសនៃផលិតផលនិងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងអាចប្រើប្រាស់បាន ដោយដាក់បញ្ចូលសេវានេះទៅក្នុងប្រព័ន្ធដីជម្រកនៃកាត់តែមួយលំអ្នករបស់យើងខ្ញុំ។

ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ

ជាមួយនឹងលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ប្រជាជនកម្ពុជាទាំងអស់អាចទាញយក ប្រយោជន៍ពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ ហើយចាប់ផ្តើមបោះជំហានឆ្ពោះទៅរកវិបុលភាពផ្នែកហិរញ្ញវត្ថុ។ ការទទួលបានទំនុកចិត្ត និងអាជ្ញាប័ណ្ណពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជាបានធ្វើឲ្យយើងខ្ញុំអាចអភិវឌ្ឍន៍ផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់សហគមន៍។ យើងខ្ញុំបានដាក់បញ្ចូលផលបត្របន្ថែមសម្រាប់អតិថិជនជាប្រព័ន្ធបុគ្គល និងសាជីវកម្មនានា ទាំងផលិតផលប្រាក់សន្សំ និងឥណទានជាដើម។



គណនីធនាគារ វីង

ការបើកគណនីជាមួយធនាគារ វីង គឺមានភាពងាយស្រួល។ សម្រាប់អតិថិជនគ្រប់រូប រាគ្មានការបង្កើន ក្នុងការអនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់ផលិតផល និងសេវាទាំងអស់របស់យើង រួមជាមួយនឹងឯកសិទ្ធិដែលពួកគាត់មានក្នុងនាមជាម្ចាស់គណនីធនាគារវីង។

វីងប៊ែងអេប

កម្មវិធីវីង ប៊ែងអេប ផ្តល់ជូនអតិថិជននូវការចូលប្រើប្រាស់ផលិតផល និងសេវាពេញលេញរបស់វីង។ ប្រសិនបើអតិថិជនមិនមានពេលវេលាទៅរកកាន់ការិយាល័យរបស់ធនាគារ វីង ឬសាខារបស់ធនាគារ វីង ទេ ពួកគាត់អាចចាត់ចែងការងារហិរញ្ញវត្ថុដូចជា៖ ការផ្ទេរប្រាក់ ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការបង់វិក្កយបត្រដោយគ្រាន់តែចុចលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគាត់ពីបីដងប៉ុណ្ណោះ។

ទូទាត់វិក្កយបត្រ

ការទូទាត់វិក្កយបត្រជាមួយ វីងមានភាពងាយស្រួលបំផុត។ ភាពងាយស្រួលជាមួយអាជីវកម្មជាច្រើន អនុញ្ញាតឲ្យអតិថិជនអាចទូទាត់ ថ្លៃប្រើប្រាស់ទឹក ភ្លើង អ៊ីនធឺណិត ការទូទាត់ប័ណ្ណឥណទាន បង់ប្រាក់កម្ចី បង់ថ្លៃសាលារៀន និងថ្លៃសេវារបស់រដ្ឋាភិបាល ថ្លៃអ្នកផ្គត់ផ្គង់និងថ្លៃសេវាជាច្រើនទៀត។ ពេលប្រើប្រាស់វីង លោកអ្នកមិនចាំបាច់ទៅតម្រង់ជួរគ្នាឡើយ គ្រាន់តែបង់ប្រាក់ប្រចាំខែប៉ុណ្ណោះ។

វីងផេ (WINGPAY)

វីងផេ (WingPay) គឺជាកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់សម្រាប់ អតិថិជនវីងក្នុងការទិញទំនិញ និងសេវាពីដៃគូជាច្រើនកន្លែងរួមមាន៖ ភោជនីយដ្ឋាន ហាងភាពយន្ត ហាងសម្លៀកបំពាក់ និងហាងជាច្រើនទៀត។ អ្វីដែលអ្នកប្រើប្រាស់ត្រូវការនោះគឺកម្មវិធីវីងប៊ែងអេបនៅក្នុងទូរស័ព្ទដៃរបស់ពួកគេដើម្បីទូទាត់នៅហាងជាដៃគូនានា។ ក្នុងនាមជាអ្នកនាំមុខគេផ្នែកសេវាហិរញ្ញវត្ថុដីជម្រក វីងគឺជាក្រុមហ៊ុនដំបូងគេដែលណែនាំសេវាទូទាត់តាម QR ដោយមិនប្រើប្រាស់សាច់ប្រាក់នៅប្រទេសកម្ពុជា និងជាអ្នកចាប់ផ្តើមដំបូងគេជាមួយ Alipay និង WeChat Pay ។

ដកប្រាក់តាម QR កូដ

ជួយសម្រួលដល់ការដកប្រាក់ចេញពីគណនីរបស់លោកអ្នក សម្រាប់អតិថិជនធនាគារ វីង កាន់តែមានសុវត្ថិភាព និងភាពងាយស្រួល ឥឡូវនេះពួកគាត់អាចដកប្រាក់ចេញពីគណនីរបស់ខ្លួនបាន ដោយការស្កេន QR កូដ។ មិនចាំបាច់ប្រើប្រាស់កាតដើម្បីដកប្រាក់បានភ្លាមៗនោះទេ។

ការបើកគណនីធនាគារ វីង ភ្លាមៗ (E-KYC)

តាមរយៈមុខងារចុងក្រោយបំផុតនៅលើកម្មវិធី វីងប៊ែងអេប អតិថិជនអាចបើកគណនីធនាគារថ្មីដោយមិនចាំបាច់ចាកចេញពីផ្ទះ ឬព្រឹនឯកសារ និងចុះហត្ថលេខាលើទម្រង់បែបបទជាប្រជាសន្មេតឡើយ។ អ្វីដែលពួកគាត់ត្រូវធ្វើនោះ គឺទាញយកកម្មវិធីវីងប៊ែងអេប ហើយស្កេនអត្តសញ្ញាណប័ណ្ណរបស់ខ្លួនជាការស្រេច។ បន្ទាប់ពីនោះ អតិថិជនអាចចូលប្រើប្រាស់សេវាកម្មនានារបស់ធនាគារ។ សេវាកម្មទាំងនោះរួមមាន៖ ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ សំណើឥណទាន និងសេវាផ្សេងៗទៀត។

សេវាផ្ទេរប្រាក់ក្នុងប្រទេស

ទំហំ និងវិសាលភាពនៃប្រព័ន្ធដីជម្រករបស់ធនាគារ វីង ដែលមានទាំងកម្មវិធីវីងប៊ែងអេប និងបណ្តាញភ្នាក់ងារវីងនៅទូទាំងប្រទេសមានន័យថា អតិថិជនមានជម្រើសជាច្រើន នៅពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងរហ័ស។

វីងទៅវីង៖ អតិថិជនវីងអាចផ្ទេរប្រាក់ទៅគណនីវីងណាមួយដែលមានភាពងាយស្រួលក្នុងការដកប្រាក់នៅតាមភ្នាក់ងារវីងណាមួយក៏បាន។

វីងមេលុយ៖ អតិថិជនវីងអាចផ្ទេរប្រាក់ទៅឲ្យមិត្តភក្តិ និងក្រុមគ្រួសារដែលមិនមានគណនីវីងផ្ទាល់ខ្លួន ឬគណនីធនាគារ។ នៅក្នុងប្រតិបត្តិការទាំងនេះ អ្នកប្រើប្រាស់វីងអាចបើកគណនីផ្ទាល់ខ្លួន ដើម្បីផ្ញើប្រាក់ទៅលេខទូរស័ព្ទណាមួយនៅក្នុងប្រទេសកម្ពុជាក៏បាន។

ការផ្ទេរប្រាក់ពីវីងទៅធនាគារ៖ ធនាគារ វីង មានទំនាក់ទំនងជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើននៅប្រទេសកម្ពុជា។ អតិថិជនដែលចង់សងប្រាក់កម្ចី ឬផ្ទេរប្រាក់ទៅគណនីធនាគារណាមួយគ្រាន់តែត្រូវការកម្មវិធីវីងប៊ែងអេប ឬទៅកាន់ភ្នាក់ងារវីងណាមួយដើម្បីបំពេញប្រតិបត្តិការរបស់ពួកគាត់នោះជាការស្រេច។

វីងទៅបាតង៖ វីង និងបាតងបានធ្វើសមាហរណកម្ម ដោយអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវាដាក់ប្រាក់ និងដកប្រាក់នៅគ្រប់ភ្នាក់ងារវីង ប្រើប្រាស់ QR Pay នៅតាមហាងដែលជាដៃគូរបស់វីង ព្រមទាំងផ្ទេរប្រាក់រវាង វីង និងបាតង wallet។ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ទៅកាន់បាតង និងធនាគារដែលជាសមាជិករបស់បាតងបានយ៉ាងងាយស្រួល ដោយប្រើកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង។



វីងអនុញ្ញាត ម៉ាស៊ីនកាត

ទូទាត់តាមអនុញ្ញាតដោយគ្មានការរំខាន។ ប្រសិនបើមានវីងអនុញ្ញាតម៉ាស៊ីនកាត លោកអ្នកអាចទិញទំនិញតាមអនុញ្ញាតបានដោយមិនចាំបាច់ប្រើកាតឥណទាននោះឡើយ។ អតិថិជនវីងអាចប្រើប្រាស់ប័ណ្ណនិម្មិតនេះដើម្បីធ្វើការទិញទំនិញតាមអនុញ្ញាតដោយសុវត្ថិភាពនៅគ្រប់ទីកន្លែងនៅលើពិភពលោក ដូច្នេះ មិនថាអ្នកចូលចិត្តលេងហ្គេម អ្នកចូលចិត្តចំណីអាហារ អ្នកចូលចិត្តទិញសម្លៀកបំពាក់ អ្នកធ្វើដំណើរ ឬសហគ្រិន វីងអនុញ្ញាតម៉ាស៊ីនកាតនឹងនាំលោកអ្នកទៅរកអ្វីៗជាច្រើនទៀត។



សេវាកម្មផ្ទេរប្រាក់អន្តរជាតិ

វីង ២ វើលដ៍ (Wing2World) គឺជាសេវាផ្ទេរប្រាក់អន្តរជាតិរបស់វីង ដែលផ្តល់ជូនប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសតាមរយៈសេវាក្នុងនិងក្រៅប្រទេស។ អតិថិជនដែលរស់នៅក្រៅប្រទេសកម្ពុជាអាចផ្ញើប្រាក់មកគ្រួសារដោយប្រើដៃគូអន្តរជាតិរបស់យើងដែលមានវត្តមាននៅក្នុងប្រទេសនិងតំបន់ជាង២០០។ ម្យ៉ាងវិញទៀត អ្នកទទួលអាចបើកប្រាក់នៅតាមភ្នាក់ងារវីងណាមួយក្នុងចំណោមភ្នាក់ងារ វីងជាច្រើនកន្លែង នៅប្រទេសកម្ពុជា ឬទទួលប្រាក់តាមប្រព័ន្ធដីជម្រកតាមរយៈកម្មវិធីវីងប៊ែងអេបរបស់ពួកគាត់។

ឥឡូវនេះ អតិថិជនធនាគារវីងនៅក្នុងប្រទេសកម្ពុជាអាចផ្ញើប្រាក់របស់ពួកគាត់ទៅដៃគូវីងណាមួយនៅបរទេស តាមរយៈកម្មវិធីវីងប៊ែងអេប ឬនៅតាមភ្នាក់ងារវីងណាមួយក៏បាន។

គណនីសន្សំ

បើគណនីសន្សំកាន់តែងាយស្រួលជាមួយធនាគារ វីង។ លោកអ្នកអាចទទួលបានអត្រាការប្រាក់ខ្ពស់ ឬក្នុងរូបមន្តប្រយោជន៍ជាច្រើនបន្ថែមទៀត។ ការដាក់ប្រាក់សន្សំគឺកាន់តែងាយស្រួល ដោយអតិថិជនធ្វើតាមរយៈកម្មវិធី វីងប៊ែងអេប ឬទៅកាន់សាខាធនាគារ វីង ណាមួយ។



ឥណទានអាជីវកម្ម

សម្រាប់ក្រុមហ៊ុនដែលត្រូវការសាច់ប្រាក់បន្ថែមខ្លះៗដើម្បីបន្ថែមទុនបង្វិល ហើយព្រួយបារម្ភអំពីការពុំមានវត្ថុដាក់ធានាណាមួយដើម្បីគាំទ្រការស្នើសុំរបស់ខ្លួននោះ ធនាគារ វីង មានឥណទានអាជីវកម្មពិសេសដោយមិនចាំបាច់មានវត្ថុដាក់ធានា ដើម្បីជួយសម្រួលដល់សហគ្រាសទាំងនេះ ជាមួយគ្នានេះដែរ ក៏មានជាឥណទានអាជីវកម្មដែលត្រូវការទ្រព្យធានាសម្រាប់ក្រុមហ៊ុនដែលមានទ្រព្យហើយអាចប្រើធានាបាន។

គណនីឥណទាននេះផ្តល់ឲ្យអតិថិជននូវភាពស្ងប់ចិត្តបាន នៅពេលមានករណីបន្ទាន់ណាមួយកើតឡើង អាជីវកម្មនឹងមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុដើម្បីអាចឆ្លងកាត់គ្រាលំបាកបាន។ ដើម្បីបើកគណនីនេះ អតិថិជនគ្រាន់តែទៅកាន់ការិយាល័យកណ្តាលរបស់ធនាគារ វីង សាខាធនាគារវីង ឬបើកកម្មវិធីវីងប៊ែងអេបជាការស្រេច។

ឥណទានគេហដ្ឋាន

ជាមួយនឹងឥណទានវិនិយោគលើគេហដ្ឋាន “BrightHome” របស់ធនាគារ វីង អតិថិជនអាចជួសជុល តុបតែងកែលម្អឡើងវិញ ឬទិញផ្ទះថ្មី។ ឥណទានគេហដ្ឋាន BrightHome អនុញ្ញាតឲ្យអតិថិជនទិញផ្ទះក្នុងក្តីស្រមៃរបស់ខ្លួន ដោយមិនចាំបាច់បង់កម្រៃបែបបទឥណទាន ហើយធ្វើការទូទាត់សងវិញប្រចាំខែដោយតម្លៃសមរម្យ។ ជាមួយធនាគារ វីង ការទិញផ្ទះមានភាពងាយស្រួលជាងពេលណាៗទាំងអស់។ អតិថិជនមិនចាំបាច់ចំណាយពេលសន្សំប្រាក់រាប់រយស្រូវទៀតទេ គឺពួកគាត់អាចទិញផ្ទះដ៏ប្រណីតរបស់ខ្លួនបានភ្លាមៗតែម្តង។

កម្ចីរហ័ស

ស្នើសុំឥណទានពីធនាគារ វីង នៅលើកម្មវិធីវីងប៊ែងអេប ដែលមានឥណទានច្រើនប្រភេទ ហើយការអនុម័តឆាប់រហ័ស។ មានភាពងាយស្រួលក្នុងការទទួលបាន “កម្ចីរហ័ស” និង “កម្ចីប្រាក់បៀវត្ស” ពីធនាគារ វីង។ អតិថិជនមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាធនាគារណាមួយឡើយ។ អតិថិជនអាចស្នើសុំដោយផ្ទាល់តាមរយៈកម្មវិធី វីងប៊ែងអេប ហើយឥណទាននោះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងគណនីធនាគារ វីង របស់ពួកគាត់បានភ្លាមៗ។

ទិន្នន័យប្រតិបត្តិការសង្ខេប

ដៃគូវិក្កយបត្រជាជំនួញ
ខ្នាតតូច និងមធ្យម

2,777

ភ្នាក់ងាររឹង

10,400+

គណនីរឹងដែលបានចុះឈ្មោះជាង

3.1MN+

អាជីវករដែលប្រើ WINGPAY

80,000+

ដៃគូវិក្កយបត្រជា
សហគ្រាសអាជីវកម្ម

566

ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស

ធនាគារវីង ចាត់ទុកបុគ្គលិករបស់ខ្លួនជាទ្រព្យសម្បត្តិស្នូល ត្បិតថាបើពុំមានបុគ្គលិកទេ យើងមិនអាចផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុដែលមានគុណភាពល្អបំផុតទៅដល់អតិថិជនបានឡើយ។ យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការជួយផ្តល់នូវបទពិសោធន៍ចំណេះដឹង និងសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិក។ ស្របពេលដែលអាជីវកម្មបន្តរីកចម្រើន យើងក៏បន្តវិនិយោគលើការអភិវឌ្ឍចំណេះដឹង និងជំនាញរបស់បុគ្គលិកយើងទាក់ទងនឹងផលិតផល សេវាកម្ម និងនិន្នាការទីផ្សាររបស់យើងផងដែរ។ យើងតែងផ្តល់ឱកាសជាប្រចាំសម្រាប់បុគ្គលិកដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទដ្ឋានការងាររបស់ខ្លួន។

អភិក្រមរបស់យើង៖

ក្នុងឆ្នាំ ២០២១ ខណៈដែលជំងឺរាតត្បាតបានប៉ះពាល់ដល់ប្រជាជនគ្រប់គ្នា យើងបានដាក់ចេញនូវយន្តការជាច្រើនជាបន្តបន្ទាប់ដើម្បីធានាថាបុគ្គលិករបស់យើងអាចបំពេញការងារជូនសហគមន៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធផល។ បុគ្គលិករបស់យើងភាគច្រើន ត្រូវបាន អនុញ្ញាតឱ្យបំពេញការងារពីគេហដ្ឋានរបស់ពួកគាត់។ បុគ្គលិកដែលតម្រូវឱ្យមកបំពេញការងារនៅ ការិយាល័យ ត្រូវគោរពតាមគោលការណ៍ណែនាំសុខាភិបាលយ៉ាងតឹងរ៉ឹង ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរាប់បញ្ចូលទាំងការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឱ្យបានជាប្រចាំផងដែរ។

បុគ្គលិកម្នាក់ៗត្រូវបានតម្រូវឱ្យបំពេញរបាយការណ៍តាមដានពីការទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាការគោរពទៅតាមពិធីសារស្តីពីជំងឺកូវីដ-១៩។ ធនាគារវីង តាមរយៈការសហការជាមួយនឹងក្រសួងសុខាភិបាល បានជំរុញទឹកចិត្តបុគ្គលិករបស់ខ្លួន និងក្រុមគ្រួសារឱ្យទទួលបានការចាក់វ៉ាក់សាំងរហូតដល់ទៅបួនដូស ដើម្បីការពារសហគមន៍របស់យើង។

បន្ថែមលើនេះ រាល់កិច្ចប្រជុំ និងសកម្មភាពជួបជុំដោយផ្ទាល់ទាំងអស់ត្រូវបានផ្លាស់ប្តូររៀបចំតាមអនឡាញវិញ។ យើងបានបង្កើតសហគមន៍អនឡាញសម្រាប់បុគ្គលិក ដើម្បីឱ្យពួកគាត់បានដឹងពីសេចក្តីប្រកាសព័ត៌មានផ្សេងៗរបស់រាជរដ្ឋាភិបាល ស្ថានភាពសុខភាពរបស់បុគ្គលិក និងការជូនដំណឹងថ្មីៗពីធនាគារវីង។



ក្នុងអំឡុងឆ្នាំដំបូងនៃប្រតិបត្តិការរបស់យើង បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្មរួច ធនាគារ វីង មានបុគ្គលិកចំនួន ១.០៧៧នាក់ ដើម្បីជួយសហគមន៍ដែលកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ខណៈពេលមានជំងឺរាតត្បាតជាសកល។ ធនាគារ វីង បានចំណាយពេលប្រមាណជាង ២៣.០៦៥ ម៉ោងដើម្បីបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកថ្មី និងបុគ្គលិកដែលកំពុងបំពេញតួនាទីស្រាប់របស់យើង។ ការបណ្តុះបណ្តាលទាំងអស់ត្រូវបានអនុវត្តតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសុវត្ថិភាព របស់អ្នកចូលរួម។ ធនាគារ វីង ក៏បានវិនិយោគលើកម្មវិធី LinkedIn Learning ដោយបុគ្គលិកគ្រប់រូបអាចចូលទៅរៀនដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន។ រហូតមកទល់នឹងពេលនេះ បុគ្គលិកធនាគារវីងបានបញ្ចប់ការរៀនសូត្រដោយជោគជ័យ បានជាង ៣០០ វគ្គហើយ។

ជារៀងរាល់ឆ្នាំ យើងបានផ្តល់ឱកាសកម្មសិក្សាដល់និស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សា ដែលជាឱកាសឱ្យ ពួកគាត់អាចទទួលបានបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃ នៅតាមនាយកដ្ឋានផ្សេងៗ។ យើងមានមោទនភាពខ្លាំង ដោយអតីតអ្នកហាត់ការរបស់យើងភាគច្រើន ឥឡូវនេះកំពុងធ្វើការនៅធនាគារវីង ហើយពួកគេមិនត្រឹមតែបង្ហាញឱ្យឃើញពីការពេញចិត្តចំពោះបរិយាកាសការងាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីជំនឿរបស់ពួកគេលើចក្ខុវិស័យរបស់យើងផងដែរ។

យើងជឿជាក់ថា “ស្មារតីក្រុម” មានសារៈសំខាន់ណាស់នៅក្នុងការិយាល័យរបស់ធនាគារ វីង។ ដើម្បីជំរុញស្មារតីនោះ យើងលើកទឹកចិត្តបុគ្គលិកឱ្យចេះចែករំលែកគំនិតយោបល់របស់ពួកគេ ចូលរួមក្នុងគំនិតផ្តួចផ្តើមថ្មីៗ និងធ្វើការប្រាស្រ័យទាក់ទងជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ យើងបានរៀបចំកិច្ចប្រជុំរួមជាប្រចាំ ហើយចូលរួមនៅក្នុងព្រឹត្តិការណ៍សហគមន៍នានា ដើម្បីជួយលើកស្ទួយស្មារតីនិងរក្សាទំនាក់ទំនងឱ្យបានរឹងមាំ។ សកម្មភាពទាំងនេះភាគច្រើនត្រូវបានធ្វើឡើងជាលក្ខណៈអនឡាញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ គោលដៅសំខាន់មួយរបស់យើងគឺជួយបុគ្គលិកឱ្យរីកចម្រើន និងទទួលបានជោគជ័យជាមួយគ្នាស្របតាមប្រព័ន្ធរបស់យើង៖ “យើងអភិវឌ្ឍន៍” “យើងថែទាំ” “យើងលើកទឹកចិត្ត” “យើងនាំមកនូវការផ្លាស់ប្តូរ” ។

ការប្តេជ្ញាចិត្តរបស់យើងចំពោះការជួយដល់ប្រជាជនដែលខ្វះខាតបាននាំឱ្យយើងបានឈ្នះពានរង្វាន់កម្មវិធីទទួលខុសត្រូវសង្គម “American Chamber of Commerce CSR Excellence Award” ក្នុងឆ្នាំ ២០២១។ ថ្វីត្បិតតែពានរង្វាន់ទាំងអស់នេះ មិនមែនជាគោលដៅរបស់យើងក្តី ប៉ុន្តែនេះគឺជាលទ្ធផលអស្ចារ្យដែលការប្តេជ្ញាចិត្តរបស់យើងចំពោះសហគមន៍ត្រូវបានទទួលស្គាល់។

គណៈគ្រប់គ្រង





លោក HAN PENG KWANG
អគ្គនាយក

លោក Han Peng Kwang ជាអគ្គនាយកធនាគារ រីង (ខេមបូឌា) ម.ក។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កិត្តិយស) ពីសាកលវិទ្យាល័យ Utara Malaysia ក្នុងឆ្នាំ១៩៩៥។ លោកគឺជាធនាគារិក Chartered និងជាអ្នកជំនាញផ្នែកឥណទានដោយទទួលសញ្ញាបត្រពីវិទ្យាស្ថាន Asian Institute of Chartered Bankers (AICB)។ លោកក៏ទទួលសញ្ញាបត្រផ្នែក Certified ScrumMaster (CSM) និងសញ្ញាបត្រ Certified Scrum Product Owner (CSPO) ដែលមានបទពិសោធន៍ផ្នែកធនាគារពាណិជ្ជកម្មរយៈពេលជាង ២៥ ឆ្នាំ។

លោក Han បានចាប់ផ្តើមអាជីពផ្នែកធនាគារនៅឆ្នាំ ១៩៩៥ នៅធនាគារ Public Bank Berhad ដែលជាធនាគារពាណិជ្ជកម្មក្នុងចំណោមធនាគារពាណិជ្ជកម្មក្នុងប្រទេសម៉ាឡេស៊ីក្នុងនាមជាអ្នកហាត់ការ។ ដោយបានធ្វើការនៅក្នុងវិស័យធនាគារអស់រយៈពេល ១៥ ឆ្នាំ លោកមានបទពិសោធន៍ច្រើនក្នុងផ្នែកសេវាកម្មធនាគារ ដូចជា៖ ប្រតិបត្តិការជួរមុខ ផ្នែកលក់ និងទីផ្សារ ដំណើរការឥណទាន មូលបត្រ និងឯកសារកម្ចី ការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត។ តួនាទីចុងក្រោយរបស់លោកនៅក្នុងវិស័យធនាគារ គឺជាប្រធានសាខាមួយនៃសាខាធនាគារកម្ពុជាសាធារណៈនៅរាជធានីភ្នំពេញ។

លោក Han បានបម្រើការងារនៅធនាគារពាណិជ្ជ ហ្វីង ឌីប៊ីអេស (ដែលឥឡូវត្រូវបានគេស្គាល់ថា ជាធនាគារ ហ្វីលីព ភីអិលស៊ី) ក្នុងឆ្នាំ ២០០៩ ជានាយកគ្រប់គ្រងទូទៅ និងទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការទាំងមូលរបស់ធនាគារនេះ។ លោកនៅតែជានាយកគ្រប់គ្រងទូទៅរបស់ធនាគារ ហ្វីលីព ភីអិលស៊ី ដែលបន្ទាប់ពីមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅក្នុងឆ្នាំ ២០១៤ ហើយក្រោយមកលោកបានចូលរួមជាមួយធនាគារ រីង (ខេមបូឌា) ម.ក ជាអគ្គនាយកនៅខែមិថុនា ឆ្នាំ ២០២១។

លោក Han ជាអ្នកមានជំនឿជាក់ខ្លាំងលើកម្លាំងផ្លាស់ប្តូរបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពរបស់វាក្នុងការបំពេញតម្រូវការអតិថិជនក្នុងតម្លៃទាបជាង លឿនជាង និងមានប្រសិទ្ធផលជាង។ យុទ្ធសាស្ត្រគន្លឹះសម្រាប់ភាពជោគជ័យរបស់លោក Han គឺការស្វែងរកបទពិសោធន៍ដ៏អស្ចារ្យរបស់អតិថិជនដោយឥតឈប់ឈរ ដែលជាបេសកកម្មស្នូលរបស់ធនាគារ រីង។



លោកជំទាវ អៀ ចំណាន
អគ្គនាយិកាប្រតិបត្តិការ

លោកជំទាវ អៀ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃធនាគាររីង។

ក្នុងនាមជាអគ្គនាយិកាប្រតិបត្តិការ លោកជំទាវ ធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដើម្បីអនុវត្តការធ្វើផែនការ ការចាត់ចែង និងការគ្រប់គ្រងរាល់សកម្មភាពរបស់ធនាគារ រីង។ លោកជំទាវ ទទួលបន្ទុកធានាឲ្យបានថាប្រតិបត្តិការនានាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធផល និងដើម្បីជាផលប្រយោជន៍ល្អបំផុតរបស់សាធារណជន និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀតរួមមាន៖ អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល។

លោកជំទាវ ចំណាន បានចាប់ផ្តើមការងារជាមួយធនាគារ រីង នៅឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក លោកជំទាវ បានជួយជំរុញធនាគារ រីង ទៅរកចំណុចកំពូលថ្មីមួយ ដោយជួយឲ្យក្រុមហ៊ុននេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ ជាឧទាហរណ៍ក្នុងអំឡុងពេលបីឆ្នាំដំបូង ធនាគារ រីង ត្រូវបានផ្តល់កិត្តិយសជាបន្តបន្ទាប់ថា “សហគ្រិនសង្គមប្រកបដោយនិរន្តរភាព (Sustainable Social Enterprise)” នៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំលើជំនួញក្នុងតំបន់អាស៊ាន (Asean Business Awards) ប្រចាំឆ្នាំ។

លោកជំទាវ ចំណាន ក៏ជាអ្នកតស៊ូមតិយ៉ាងខ្លាំងក្លាដើម្បីឲ្យមានភាពចម្រុះយេនឌ័រនៅកន្លែងធ្វើការហើយបានធ្វើការងារជាច្រើនដើម្បីរកសាងវប្បធម៌សាជីវកម្មប្រកបដោយសមភាព និងការគោរពទៅវិញទៅមក។



**លោក ហេ ប៊ុនថៃ
អគ្គនាយករង**

លោក ហេ ប៊ុនថៃ ជាអគ្គនាយករងនៃធនាគារ រឹង (ខេមបូឌា) ម.ក។

លោកបានចូលបម្រើការងារជាមួយយើងក្នុងឆ្នាំ២០០៩ជាអ្នកវិភាគហិរញ្ញវត្ថុ ហើយត្រូវបានដំឡើងឋានៈក្នុងតួនាទីផ្សេងៗ ដែលរួមទាំងជានាយកផ្នែក ហិរញ្ញវត្ថុ និងចុងក្រោយជាអគ្គនាយករងក្នុងឆ្នាំ ២០១៩។

ក្នុងតួនាទីនេះ គាត់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយក និងថ្នាក់ដឹកនាំជាន់ខ្ពស់ដោយបានរៀបចំ និងកែលម្អយុទ្ធសាស្ត្ររបស់ធនាគារ រឹង ។ គាត់ក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្ម ដើម្បី សម្រេច ឲ្យបាននូវប្រាក់ចំណូលគោលដៅរបស់ធនាគារ រឹង និងទទួលខុសត្រូវក្នុងការធានានូវកំណើនអាជីវកម្មទាំងមូល។ លើសពីនេះ លោកក៏ទទួលខុសត្រូវក្នុងការកំណត់ឱកាសអាជីវកម្មថ្មីៗ និងទទួលខុសត្រូវគ្រប់គ្រងមុខងារជំនួយដែលត្រូវការចាំបាច់ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញរបស់ធនាគារ រឹង ដល់អតិថិជន។

លោក ប៊ុនថៃ មានបទពិសោធន៍រយៈពេលជាង ១០ ឆ្នាំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យនានាដូចជា៖ ធនាគារ ការវិនិយោគ ការទូទាត់ចល័ត និងការនាំចូល/នាំចេញជាដើម។

គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៦ ហើយនៅឆ្នាំ ២០១៨ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម។

លោកទទួលបានសញ្ញាបត្រ ACCA ក្នុងឆ្នាំ២០១១។

**លោក សុផិ សុវិស្សា
នាយកអភិវឌ្ឍន៍អាជីវកម្ម**

លោក សុផិ សុវិស្សា គឺជានាយកអភិវឌ្ឍន៍អាជីវកម្ម របស់ ធនាគារ រឹង ។ លោកត្រូវបានដំឡើងឋានៈឲ្យកាន់តួនាទីនេះនៅឆ្នាំ ២០២១។

លោក សុវិស្សា បានចូលបម្រើការងារជាមួយជាមួយធនាគារ រឹង ដំបូងក្នុងឆ្នាំ ២០១៤ ជានាយកសវនកម្មផ្ទៃក្នុងដើម្បីជួយដល់ក្រុមហ៊ុនក្នុងការរៀបចំខ្លួនដើម្បីប្រែក្លាយជាធនាគារឯកទេស។ ក្រោយមក គាត់ត្រូវបានតែងតាំងជានាយកគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យមនៅឆ្នាំ ២០១៦ និងជានាយកអាជីវកម្មផ្ទេរប្រាក់អន្តរជាតិនៅឆ្នាំ២០១៧ ហើយក្លាយជានាយកគ្រប់គ្រងអាជីវកម្មស្ថាប័នហិរញ្ញវត្ថុនៅឆ្នាំ ២០១៩ ដែលជួយធនាគារនេះក្នុងការបង្កើត និងរួមបញ្ចូលគ្នានូវផ្នែកថ្មីៗទាំងនេះ។

លោក សុវិស្សា ត្រូវបានដំឡើងតួនាទីជានាយកអភិវឌ្ឍន៍អាជីវកម្ម របស់ធនាគារ រឹង (ខេមបូឌា) ម.ក នៅឆ្នាំ ២០២១ ដោយគ្រប់គ្រងនាយកដ្ឋានផ្តល់ឥណទាន និងប្រាក់បញ្ញើក៏ដូចជាសាខារបស់ធនាគារផងដែរ។ គាត់ទទួលខុសត្រូវចំពោះដំណើរការ និងប្រតិបត្តិការប្រចាំថ្ងៃក៏ដូចជាយុទ្ធសាស្ត្ររយៈពេលវែងផងដែរ។ ដោយមានបទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសនៅក្នុងវិស័យធនាគារចល័ត គាត់បានរួមចំណែកជាច្រើនជួយយើងខ្ញុំ ក្នុងការរៀបចំផ្លាស់ប្តូរពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជ។ ជាការពិត គាត់បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងឬការអនុវត្តផលិតផលឥណទាន និងប្រាក់ បញ្ញើថ្មីៗ ព្រមទាំងរៀបចំដំណើរការសម្រាប់នាយកដ្ឋានថ្មីៗទាំងនេះរួមទាំងការ រៀបចំសាខាធនាគារថ្មីៗជាដើមដើម្បីធ្វើឲ្យមានកំណើនយ៉ាងឆាប់រហ័សនៃផលបត្រឥណទាន និងប្រាក់បញ្ញើសម្រាប់ធនាគារនាពេលខាងមុខ។

មុនពេលលោកចូលបម្រើការងារជាមួយធនាគារ រឹង លោក សុវិស្សា បានបម្រើការងារនៅក្រុមហ៊ុនសវនកម្ម PwC France និងដឹកនាំសវនកម្មហិរញ្ញវត្ថុរបស់ធនាគារធំៗមួយចំនួន។ ក្រោយមកគាត់បានក្លាយជាសវនករផ្ទៃក្នុងជាន់ខ្ពស់នៅក្រុមហ៊ុន GE Capital មុនពេលផ្លាស់មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ បានក្លាយប្រធានសវនកម្មនៃក្រុមហ៊ុន Sokimex Group ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក។

លោក សុវិស្សា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលា ESCP នៅប្រទេសបារាំងជំនាញផ្នែកហិរញ្ញវត្ថុ និងសវនកម្ម។

**លោក RAJEEV CHINTHAKA MUNASINGHE
នាយកព័ត៌មានវិទ្យា**

លោក Rajeev Munasinghe គឺជានាយកព័ត៌មានវិទ្យានៃធនាគារ រឹង (ខេមបូឌា) ម.ក។

លោក Rajeev Munasinghe មានបទពិសោធន៍រយៈពេលជាង ២៤ ឆ្នាំនៅក្នុងផ្នែកបច្ចេកវិទ្យាដោយបានចាប់ផ្តើមអាជីពរបស់លោកជាវិស្វករកម្មវិធីស្វ័យប្រវត្តិក្នុងឆ្នាំ ១៩៩៨ ជាមួយក្រុមហ៊ុន British Enterprise Resource Planning (ERP)។ ក្នុងខណៈពេលនោះ គាត់បានរៀបចំការងារជាច្រើននៃផ្នែកព័ត៌មានវិទ្យា ដោយគាំទ្រដល់ក្រុមហ៊ុននានានៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ភាគច្រើនលើផ្នែកកម្មន្តសាល។

គាត់បានផ្លាស់ប្តូរមកវិស័យហិរញ្ញវត្ថុ ដោយចាប់ផ្តើមជាមួយធនាគារ Standard Chartered UAE ជាកន្លែងដែលគាត់បានធ្វើការនៅក្នុងតំបន់ មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងទាំងមូល បន្ទាប់ពីនោះ គាត់ក៏បានចាប់ផ្តើមធ្វើការឲ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេសស្រីលង្កា។ សរុបមក លោកទទួលបានបទពិសោធន៍រយៈពេលជាង ១៥ ឆ្នាំ នៅក្នុងផ្នែកធនាគារ និងហិរញ្ញវត្ថុ ដោយផ្តោតទៅលើការអនុវត្តប្រព័ន្ធធនាគារស្នូលមួយចំនួន ក្នុងនាមនាយករង ឬក៏ជាអគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យា ។

លោក Rajeev មានកេរ្តិ៍ឈ្មោះក្នុងការដាក់ឲ្យដំណើរការជាលើកដំបូងដោយជោគជ័យទៅកាន់ទីផ្សារនូវផលិតផលធនាគារ និងនវានុវត្តន៍ឌីជីថល ហើយត្រូវបានផ្តល់ធានារង្វាន់សម្រាប់ការខិតខំប្រឹងប្រែងនេះក្នុងអំឡុងប្រកាសធានារង្វាន់ BCS ប្រចាំឆ្នាំ។

គាត់បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រជំនាញព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ Keele និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងរដ្ឋបាលពីសាកលវិទ្យាល័យ Bedfordshire ដែលសាកលវិទ្យាល័យទាំងពីរស្ថិតនៅក្នុងចក្រភពអង់គ្លេស។ លោកទទួលបានការអប់រំផ្នែកព័ត៌មាន វិទ្យាមូលដ្ឋានជាមួយនឹងសញ្ញាបត្រពេញម៉ោងពីវិទ្យាស្ថានជាតិគ្រប់គ្រងពាណិជ្ជកម្មនៅប្រទេសស្រីលង្កា។

**លោក ថេត វណ្ណារី
នាយកប័ណ្ណនិងអាជីវកម្មទូទាត់**

លោក ថេត វណ្ណារី បច្ចុប្បន្នជានាយកប័ណ្ណនិងអាជីវកម្មទូទាត់នៅធនាគារ រឹង (ខេមបូឌា) ម.ក។

លោក វណ្ណារី បាននាំយកបទពិសោធន៍អាជីវកម្មចេញកាត និងការទូទាត់រយៈពេលជាង២៤ឆ្នាំ មកកាន់ធនាគាររឹង ដែលលោកទទួលបានបទពិសោធន៍បានតាមរយៈការបំពេញការងារជាមួយធនាគារជាច្រើនក្នុងប្រទេសកម្ពុជារួមមាន៖ធនាគារមេគង្គ ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា នឹងPublic Bank Vietnam នៅប្រទេសវៀតណាមជាដើម ដែលក្នុងនោះ លោកបានបម្រើការជា នាយកនៃមជ្ឈមណ្ឌលប័ណ្ណនិងការទូទាត់ជារៀងរហូតមក។

លោក ថេត វណ្ណារី បានបញ្ចប់ការសិក្សានិងទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអប់រំភាសាបារាំង និងបរិញ្ញាបត្ររងផ្នែកធនាគារ ពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាផ្នែកជំនាញធនាគារ (ដែលគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា) ។

ក្រៅពីជានិស្សិតបញ្ចប់ការសិក្សាផ្នែក “កម្មវិធីលើកកម្ពស់ការបណ្តុះបណ្តាលជំនាញធនាគារ” ដែលមានការបញ្ជាក់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាកម្មវិធីដែលផ្តល់ដោយ Barents Group LLC, Washington DC (USA) លោក វណ្ណារី ក៏ទទួលបានវិញ្ញាបនបត្រជាច្រើនដែលផ្តល់ដោយសាលាធុរកិច្ចនៃគម្រោងកាតអន្តរជាតិផងដែរ ដូចជា៖ ក្រុមហ៊ុនទូទាត់កាតអន្តរជាតិ Visa និង Mastercard ជាដើម។



លោក ជីវ ដារី
នាយកហិរញ្ញវត្ថុ

លោក ជីវ ដារី បានចូលបម្រើការងារជាមួយធនាគារពាណិជ្ជ រីង នៅ ខែកក្កដា ឆ្នាំ ២០២១ ក្នុងតួនាទីនាយកហិរញ្ញវត្ថុ។

លោក ដារី មានបទពិសោធន៍ផ្នែកធនាគារដែលមានជំនាញវិជ្ជាជីវៈចម្រុះ ក្នុងផ្នែកប្រតិបត្តិការ ហិរញ្ញវត្ថុ FX និង រតនាគារ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល (ALM) ផែនការថវិកា ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិកម្ពុជា (CIFRS) ព្រមទាំងផ្នែកពន្ធដារផងដែរ។ លោកទទួលបាន ជំនាញនេះ ដោយបានបំពេញការងារភាគច្រើនជាមួយធនាគារធំៗក្នុង ប្រទេសកម្ពុជាក្នុងរយៈពេលជាង ១៧ ឆ្នាំ មកនេះ។

ក្នុងពេលកាន់ដំណែងនេះ លោកទទួលខុសត្រូវលើការត្រួតពិនិត្យកិច្ចការ ហិរញ្ញវត្ថុ ពន្ធដារ រតនាគារ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល គម្រោង CIFRS និងគម្រោងធនាគារស្នូល។

លោកទទួលបានសញ្ញាបត្រ ACCA ក្នុងឆ្នាំ២០១៣។

MUHAMMAD SANJID HOSSAIN
នាយកម៉ាកនិងស្លាកយីហោ

លោក Hossain បានចូលរួមជាមួយធនាគារ រីង ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ជានាយកម៉ាកនិងស្លាកយីហោ។ ដោយកាន់តួនាទីនេះ គាត់ជាអ្នករៀបចំ និងជំរុញម៉ាកនិងស្លាកយីហោសម្រាប់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ របស់ធនាគារ។

លោក Hossain មានចំណេះដឹងច្បាស់លាស់ក្នុងការបង្កើតម៉ាក ផលិតផល និងការទំនាក់ទំនង តាមរយៈការបំពេញការងារឲ្យសម្ព័ន្ធក្រុម ហ៊ុនធំៗ និងផលិតផលនានាក្នុងរយៈពេល ១៤ ឆ្នាំកន្លងមកនេះ រួមមាន៖ ADA, Robi Axiata, Dhaka Bank Limited និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ លោកមានបទពិសោធន៍ច្រើននៅក្នុងវិស័យទំនាក់ទំនង ទូរគមនាគមន៍ និងហិរញ្ញវត្ថុ ដោយផ្តោតសំខាន់លើទីផ្សារឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយសង្គម ការបង្កើតម៉ាកផលិតផល និងទំនាក់ទំនង ការចូលរួមរបស់អតិថិជន និងការអភិវឌ្ឍផលិតផលជាដើម។ លោកបាន ដើរតួនាទីសំខាន់ៗជាយុទ្ធសាស្ត្រ ក្នុងការវិនិយោគឌីជីថលជាច្រើននៅ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។

លោកមានផ្នត់គំនិតរៀបរៀងនិងផ្តោតលើការរីកចម្រើន មានភាពជាអ្នកដឹកនាំបែបអន្តរជាតិ និងមានបំណងចង់លើកកម្ពស់វប្បធម៌សេរីនិយម និងជម្រុញការចូលរួមរបស់សមាជិកក្រុម និងដៃគូរបស់លោក។

លោក Hossain ទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មវិទ្យាសាស្ត្រ ពីតំមាន និងទំនាក់ទំនង ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលពាណិជ្ជកម្ម។

លោក ខឿក តារាវុធ
នាយកគ្រប់គ្រងឥណទាន

លោក ខឿក តារាវុធ នាយកគ្រប់គ្រងឥណទាន លោក តារាវុធ ជានាយកគ្រប់គ្រងឥណទាននៃធនាគារពាណិជ្ជ រីង ហើយគាត់បំពេញការងារនេះដោយផ្អែកលើចក្ខុវិស័យនៃការបង្កើតដំណើរការអនុម័តឥណទានមួយដែលឆាប់រហ័ស និងមានប្រសិទ្ធផលសម្រាប់អតិថិជននៃធនាគារ រីង ទាំងអស់។ ដើម្បីធ្វើដូច្នេះបាន លោក តារាវុធ ប្រើនីតិវិធីធ្វើសេចក្តីសម្រេចដោយផ្អែកលើទិន្នន័យផ្សេងៗ និងការវិភាគអំពីឥរិយាបថរបស់អតិថិជន ដើម្បីសម្រួលដល់ការអនុម័តឥណទានឲ្យកាន់តែរហ័ស។ លោក តារាវុធ មានបទពិសោធន៍ជាច្រើនដូចជា៖ ការរៀបចំគំរូអនុម័ត និងបញ្ចេញឥណទាន គំរូការសម្រេចចិត្តឥណទានភ្លាមៗ ដល់អតិថិជន និងប្រព័ន្ធអនុម័តឥណទានរហ័ស។ លោក តារាវុធបានបង្កើតគំរូកម្ចីភ្លាមៗ ដំបូងគេនៅកម្ពុជាដោយជោគជ័យចាប់ពីឆ្នាំដំបូងរបស់លោកមកកាន់នៃការគ្រប់គ្រងឥណទាននេះ។

លោក តារាវុធ គឺជាប្រធានគណៈកម្មាធិការឥណទាន ជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងទទួលខុសត្រូវលើការគ្រប់គ្រងឥណទាន ការប្រមូលត្រលប់ឥណទាន ការគ្រប់គ្រងហានិភ័យ ឥណទានរដ្ឋបាល ការត្រួតពិនិត្យគុណភាពឥណទាន និងការបណ្តុះបណ្តាលឥណទាន។

កាលពីដំបូង លោក តារាវុធ បានចូលបម្រើការងារជាមួយធនាគារ រីង ក្នុងឆ្នាំ២០១៤ ជានាយកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ ដោយធ្វើការប្រកបដោយកិច្ចខិតខំក្នុងការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ធនាគារ រីង។

លោកទទួលបានសញ្ញាបត្រ ACCA ក្នុងឆ្នាំ២០១២។

កញ្ញា ហេង ស្រីប៉ូច
នាយកប្រតិបត្តិតាម

កញ្ញា ហេង ស្រីប៉ូច ជានាយកប្រតិបត្តិតាមធនាគារ រីង។

កញ្ញា ស្រីប៉ូច បានចូលបម្រើការងារជាមួយធនាគារ រីង ក្នុងឆ្នាំ ២០២១ ក្នុងអំឡុងពេលផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ។ មុនពេលកាន់តួនាទីថ្មីមួយនេះ កញ្ញា ស្រីប៉ូច បានបម្រើការងារជាមួយធនាគារពាណិជ្ជមួយចំនួនក្នុងអំឡុងពេលមានប្រតិបត្តិការដាក់បញ្ចូលគ្នានិងការទិញភាគហ៊ុន ព្រមទាំងការបំប្លែងទៅជាធនាគារពាណិជ្ជអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងតួនាទីជានាយិកាប្រតិបត្តិតាម ។

អ្នកជំនាញដែលមានបទពិសោធន៍ក្នុងផ្នែកនិយតកម្មហិរញ្ញវត្ថុ កញ្ញា ស្រីប៉ូច ទទួលបានវិញ្ញាបនបត្រអនុលោមតាមបទបញ្ញត្តិពីប្រទេសកម្ពុជា ក៏ដូចជាការហ្វឹកហ្វឺនពីធនាគារនៅតៃវ៉ាន់ និងប្រទេសថៃ ដែលផ្តោតលើការគ្រប់គ្រងផ្ទៃក្នុងរួមមាន៖ ការគ្រប់គ្រងហានិភ័យ សវនកម្ម ប្រតិបត្តិតាម និងការរៀបចំអនុវត្តផែនការយុទ្ធសាស្ត្រជាដើម។

កម្មវិធីទំនួលខុសត្រូវសង្គម

ធនាគារវីង បានអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គមដោយផ្ទាល់ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តឆ្លងកាល របស់យើង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ កម្មវិធីនេះផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការគាំទ្រសហគ្រិនវ័យក្មេង និងការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាក់ទងនឹងការអភិវឌ្ឍសហគមន៍ ការអប់រំ និង យេនឌ័រ។

ធនាគារ វីង បានសហការជាមួយបុគ្គលិក និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបំពេញសកម្មភាពទំនួលខុសត្រូវសង្គម ជាច្រើន។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួននៃសកម្មភាពនានាក្នុងឆ្នាំ ២០២១៖

ផ្តល់ជំនួយស្បៀងអាហារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបចំនួន ១១១ គ្រួសារ

ធនាគារ វីង ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានចាប់ផ្តើមជាមួយអង្គការ Heartprint ដែលជាអង្គការសប្បុរសធម៌អូស្ត្រាលី ដោយបានផ្តល់ជំនួយស្បៀងអាហារដល់គ្រួសារដែលងាយរងគ្រោះក្នុងខេត្តសៀមរាប។ សរុបប្រជាពលរដ្ឋចំនួន ១១១ គ្រួសារ បានទទួលគាំទ្រពីកម្មវិធីនេះ។ ជាផ្នែកមួយនៃកិច្ចសហការនេះ ធនាគារ វីង បានឧបត្ថម្ភនូវ អង្គរ ស្បៀងអាហារ និងផលិតផលរក្សាអនាម័យជាដើម។

ចែករំលែកក្តីស្រឡាញ់ បរិច្ចាគឈាម

ខណៈដែលពិភពលោកកំពុងប្រារព្ធទិវានៃក្តីស្រឡាញ់ ក្រុមហ៊ុន វីង បានរៀបចំយុទ្ធនាការបរិច្ចាគឈាមក្នុងចំណោមបុគ្គលិករបស់ខ្លួនដែលមកពីបណ្តាញអាជីវកម្មផ្សេងៗរួមមាន៖ ធនាគារ វីង ក្រុមហ៊ុនវីងម៉ែល និង ក្រុមហ៊ុន វីងម៉ាន់នី ក្រោមប្រធានបទ៖ “ចែករំលែកក្តីស្រឡាញ់ បរិច្ចាគឈាម”។ កម្មវិធីបរិច្ចាគឈាមនេះ ធ្វើឡើងនៅទីស្នាក់ការរបស់វីង ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងវិធានការ “បីកុំ បីការពារ” ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់ជំងឺរាតត្បាត។



បរិច្ចាគថវិកា ៥០.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញ

អ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងលោកជំទាវ ម៉ៅ ចំណានព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភប្រាក់ ៥០.០០០ ដុល្លារអាមេរិក ដល់សាលារាជធានីភ្នំពេញ។ ពិធីប្រគល់ថវិកាឧបត្ថម្ភមាន ការចូលរួមជាអធិបតីការពាររបស់ឯកឧត្តម យួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងតំណាងនៃធនាគារ វីង។ ការឧបត្ថម្ភនេះបានធ្វើឡើងដើម្បីជួយទ្រទ្រង់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រាងខ្នងក្នុងរាជធានីភ្នំពេញអំឡុងផ្ទះមេរោគកូវីដ-១៩។

ផ្តល់អាហារ KFC ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ក្នុងកាលវិភាគសម្តែងការដឹងគុណ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំឲ្យ វីងម៉ែល ដឹកជញ្ជូនអាហារ KFC ដ៏ឆ្ងាញ់ពិសារដោយឥតគិតថ្លៃជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជីវ្ហាបាន នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ក្រុមអ្នកដឹកជញ្ជូនរបស់វីងម៉ែល បានដឹកជញ្ជូនម្ហូបអាហារពីហាង KFC នានានៅក្នុងរាជធានីភ្នំពេញ ហើយបានប្រគល់ទៅជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ទាន់ពេលវេលាសម្រាប់អាហារសម្រន់ពេលស្បៀលថ្ងៃអាទិត្យ។ ពិធីប្រគល់ត្រូវបានរៀបចំនៅការិយាល័យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មុនពេលបុគ្គលិកវីងម៉ែល ធ្វើការចែកអាហារដល់ អ្នកស្ម័គ្រចិត្ត វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការ នៅទូទាំងរាជធានី។

ការរៃអង្គាសមូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា

ធនាគារ វីង (ខេមបូឌា) ម.ក និងមូលនិធិគន្ធបុប្ផាកម្ពុជា បានសហការជាដៃគូដើម្បី រៃអង្គាសមូលនិធិសម្រាប់មន្ទីរពេទ្យកុមារដ៏សប្បុរសធម៌មួយនៅក្នុងប្រទេសនេះ។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ធនាគារវីង បានរៃអង្គាសមូលនិធិតាមរយៈគេហទំព័រ បណ្តាញសង្គម កម្មវិធីវីងប៊ែងអេប និងរាល់បញ្ជីភ្នាក់ងារវីងទាំងអស់។ អ្នកប្រើប្រាស់វីង បានបរិច្ចាគថវិកាប្រាក់រៀលចូលទៅក្នុងគណនីលេខ ៥៥៥៩ និងប្រាក់ដុល្លារទៅក្នុងគណនីលេខ ៥៥៥៨។ ក្រៅពីនេះពួកគេ បានទៅកាន់ភ្នាក់ងារវីងទូទាំងប្រទេសដើម្បី បរិច្ចាគថវិការបស់ខ្លួនផងដែរ។ ធនាគារវីង បានធានាថា ទឹកប្រាក់ ១០០% ត្រូវបានបរិច្ចាគទៅដល់មន្ទីរពេទ្យ ព្រមទាំងបានលុបចោលរាល់កម្រៃសេវាទាំងអស់សម្រាប់ប្រាក់ឧបត្ថម្ភនេះ។



ការបង្កើតមូលនិធិសហគមន៍ ភ្នាក់ងាររឹង

ភ្នាក់ងាររឹង បានបង្កើត“មូលនិធិភ្នាក់ងាររឹង”នៅក្នុងខែសីហា ឆ្នាំ២០២១ ដើម្បីបង្កើនមូលនិធិសម្រាប់បុព្វហេតុសង្គមនានា។ ភ្នាក់ងាររឹងនៅទូទាំងប្រទេសបានបង្កើតមូលនិធិបានប្រមាណ ៤៥.០០០ ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់មូលនិធិគន្លងបុព្វហេតុ និងមន្ទីរពេទ្យគន្លងបុព្វហេតុ។ មន្ទីរពេទ្យគន្លងបុព្វហេតុ ផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជាដែលមានបញ្ហាខ្វះខាតផ្នែកហិរញ្ញវត្ថុ អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។

ការបង្កើតមូលនិធិសម្រាប់មន្ទីរពេទ្យកុមារអង្គរ

ធនាគាររឹង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូប៉ូត រួមជាមួយ ភ្នាក់ងាររឹង អតិថិជន និងដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និងបង្កើតមូលនិធិសម្រាប់មន្ទីរពេទ្យកុមារអង្គរដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូប៉ូត ក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន ធនាគារ រឹង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយអំពីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបង្កើតមូលនិធិសម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នេះជាលើកទី២ហើយ ដែលធនាគាររឹងបានចូលរួមប្រារព្ធពិធីនេះ។

គាំទ្រកម្មវិធី “ពន្លឺនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល”

ធនាគាររឹង បានជួយគាំទ្រដល់ “ពន្លឺនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល” ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ធុរកិច្ចថ្មី “តេជោ”។ កម្មវិធីនេះមានគោលបំណង ផ្តល់ឱកាសដល់ម្ចាស់ធុរកិច្ចថ្មីរយៈក្មេង ឲ្យប្រែក្លាយគំនិត និងនវានុវត្តន៍របស់ខ្លួនក្លាយជាការពិត។ កម្មវិធីនេះ ក៏មានបំណងជួយលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីបែបឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីមានការអភិវឌ្ឍ និងលូតលាស់ ជាពិសេសអំឡុងពេលមានការផ្ទុះជំងឺរាតត្បាត។ ធុរកិច្ចថ្មី ដើរតួនាទីសំខាន់នៅក្នុងសហគមន៍តាមរយៈការបង្កើតការងារ ការដោះស្រាយបញ្ហាសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។

គាំទ្រ“ព្រឹត្តិការណ៍ជាំកូនឈើ និងទីក្រុងស្អាត”

ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន និងលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងការការពារធនធានធម្មជាតិ ធនាគាររឹងបានគាំទ្រ “ព្រឹត្តិការណ៍ជាំកូនឈើ និងទីក្រុងស្អាត”។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយមន្ទីរបរិស្ថានខេត្តកំពតនៅទីក្រុងបូកគោ។ ដើមឈើមានសារៈសំខាន់ក្នុងការបង្កើនបរិមាណអុកស៊ីសែនក្នុងបរិយាកាស ការការពារសីតិភូមិវិសាលភាព និងទ្រទ្រង់ជីវិតជាច្រើននៅលើផែនដី។ ការចូលរួមដាំដើមឈើជាការថែរក្សាទុកធនធានធម្មជាតិមានតម្លៃសម្រាប់ជីវិតឲ្យយុវជនជំនាន់ក្រោយ។

ទិវាសហគ្រិនភាពកម្ពុជា២០២១

ធនាគារ រឹង បានគាំទ្រកម្មវិធីធុរកិច្ចជាតិដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការពលកម្មអន្តរជាតិ។ គោលដៅសំខាន់មួយរបស់កម្មវិធីនេះគឺដើម្បី ជំរុញយុវជនឲ្យក្លាយជាសហគ្រិន។ ធនាគារ រឹង រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជាតាមរយៈការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ជាច្រើនឆ្នាំមកនេះ ធនាគាររឹងបានចូលរួមក្នុងកម្មវិធីនេះ និងកម្មវិធីសហគ្រិនភាពជាច្រើនផ្សេងទៀតផងដែរ។

ជួយសម្រួលដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិក

ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ធនាគាររឹង សហការជាមួយក្រសួងសុខាភិបាល បានរៀបចំកន្លែង និងសម្របសម្រួលការចាក់វ៉ាក់សាំង កូវីដ-១៩ដល់បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ។ ដើម្បីចូលរួមការការពារសហគមន៍របស់យើងពីជំងឺនេះ ពួកគេជាច្រើនបានទទួលវ៉ាក់សាំងកូវីដ-១៩ រហូតដល់ទៅបួនដង។ មានបុគ្គលិកប្រហែល ៩៥.៦៤% នៃបុគ្គលិកទាំងអស់ត្រូវបានចាក់វ៉ាក់សាំង លើកលែងតែអ្នកដែលមានបញ្ហាសុខភាព និងស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។





ពិពណ៌នាការងារ និងផលិតភាពជាតិ ឆ្នាំ២០២១

ធនាគារ វីង បានចូលរួមនៅក្នុង“ពិពណ៌នាការងារ និងផលិតភាពជាតិ ឆ្នាំ២០២១” តាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិពណ៌នាការងារតាមអនឡាញនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវជម្រើសដែលអាចបត់បែនបានសម្រាប់អ្នកស្វែងរកការងារធ្វើ ខណៈពេលដែលត្រូវអនុលោមតាមគោលការណ៍ណែនាំសុខភាព ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ ពិពណ៌នាការងារនេះបានផ្តល់នូវការណែនាំ ក៏ដូចជាការគាំទ្រដល់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ។ អ្នកចូលរួមបានជួបជាមួយក្រុមហ៊ុននានាតាមប្រព័ន្ធអនឡាញ ហើយត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសុំការងារ និងសម្ភាសន៍តាមអនឡាញ។

ការគាំទ្រនូវពេទ្យគន្ធបុប្ផា

ធនាគារ វីង បានចូលរួមក្នុងគំនិតផ្តួចផ្តើម “រត់ ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា” របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ ទឹកប្រាក់ចំនួន ១០០០ រៀល (\$0.25) ត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា នៅពេលដែលអ្នកចូលរួម រត់ឬដើរបានក្នុងមួយគីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១។ ធនាគារ វីង មានកិត្តិយសដែលបានចាប់ផ្តើមជាមួយក្រុមហ៊ុនព្រូដិនសលសម្រាប់គំនិតផ្តួចផ្តើមនេះ។ សរុបថវិកាចំនួន ១៣.០០០ ដុល្លារអាមេរិក ត្រូវបានបែងចែកដល់មន្ទីរពេទ្យដើម្បីជួយព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ។

ការបរិច្ចាគថវិកា ៦០ លានរៀល ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ វីង បាននាំយកអំណោយជាថវិកាចំនួន ៦០ លានរៀល របស់អ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និងប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងលោកជំទាវ ម៉ៅ ចំណាន បានព្រមទាំងក្រុមគ្រួសារប្រគល់ជូនក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ។ ពិធីប្រគល់នេះ មានការចូលរួមជាអធិបតីភាពនៃ ឯកឧត្តម ហេង ស៊ុន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងនៃធនាគារ វីង ។

ទឹកប្រាក់ ១០០.០០០ ដុល្លារអាមេរិក ត្រូវបានឧបត្ថម្ភដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានឧបត្ថម្ភថវិកាចំនួន៥០.០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ថវិកានេះបានជួយគាំទ្រដល់សកម្មភាពសប្បុរសរបស់សមាគម ដែលផ្តល់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រ។

គាំទ្រផលិតផលសិប្បកម្មក្នុងស្រុកមកពីខេត្តសៀមរាប

ការតាំងពិពណ៌នាផលិតផលខេត្តសៀមរាប ដែលរៀបចំដោយមានការគាំទ្រពីក្រុមហ៊ុនស៊ីលកាត និង ធនាគារ វីង គឺជាពិធីពិពណ៌នាបណ្តោះអាសន្ន នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញពីផលិតផល និងគំនិតល្អៗបំផុត ពីខេត្តសៀមរាប។ កម្មវិធីនេះ ផ្តល់ឱកាសដល់សាធារណជនបានជួបជាមួយនឹងអ្នករចនា ម៉ូត និងសហគ្រិនដែលធ្វើផលិតផលធ្វើពីដៃ ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់ ដែលផលិតផលទាំងនោះ មានច្រើនប្រភេទ មានដូចជា៖ សម្លៀកបំពាក់ គ្រឿងសម្លាង គ្រឿងអលង្ការ សង្ហារឹម និងអាហារក្នុងស្រុក។



អភិបាលកិច្ចក្រុមហ៊ុន

ការត្រួតពិនិត្យផ្ទៃក្នុង


ក្រុមប្រឹក្សាភិបាលធនាគាររ៉ឹង ទទួលខុសត្រូវថា ប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគាររ៉ឹង មានភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព ។ ក្រុមប្រឹក្សាភិបាលធនាគាររ៉ឹង ប្រព័ន្ធនេះ គ្រប់គ្រងលើរាល់គោលដៅសំខាន់ៗនៃហានិភ័យ របស់ធនាគាររ៉ឹង ឱ្យស្ថិតក្នុងកម្រិតហានិភ័យដែលអាចទទួលយកបាន ដើម្បីបង្កើនឱកាសនៃការសម្រេចបាននូវ បេសកកម្ម ចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់ធនាគាររ៉ឹង ។ ក្រុមប្រឹក្សាភិបាលពិនិត្យឡើងវិញលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុងនេះជាហូរហែរ ដើម្បីធានាថា ប្រព័ន្ធនេះផ្តល់ការធានាសមស្របដើម្បីបង្ការសេចក្តីប្រកាសខុស ក្នុងការគ្រប់គ្រង និងព័ត៌មានហិរញ្ញវត្ថុ ក៏ដូចជាកំណត់ត្រានានា ឬបង្ការការខាតបង់ផ្នែកហិរញ្ញវត្ថុ ឬការគែបន្ត ។

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៥រូប ដែលរួមមាន ប្រធានអភិបាល និងអភិបាលចំនួនបីរូប និងអភិបាល ឯករាជ្យចំនួនពីររូប។ ក្រុមប្រឹក្សាភិបាលបានបង្កើតយន្តការណ៍បន្តបន្ទាប់សម្រាប់ការកំណត់ វាយតម្លៃ និង គ្រប់គ្រងហានិភ័យធំៗ ដែលធនាគាររ៉ឹងជួបប្រទះ ហើយដំណើរការនេះ រួមមានការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង នៅពេលដែលមានការផ្លាស់ប្តូរវិយាកាសអាជីវកម្ម ឬគោលការណ៍ណែនាំផ្នែកនីយ័តករ ។

គណៈគ្រប់គ្រងធនាគាររ៉ឹងចូលរួមជាមួយប្រឹក្សាភិបាល ក្នុងការអនុវត្តគោលនយោបាយ និងនីតិវិធីរបស់ ក្រុមប្រឹក្សាភិបាល ទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យ តាមរយៈការកំណត់ និងវាយតម្លៃលើហានិភ័យ ដែលបានជួប និងនៅក្នុងការរៀបចំ ការធ្វើប្រតិបត្តិការ និងការពិនិត្យតាមដានលើការត្រួតពិនិត្យផ្ទៃក្នុងឱ្យបាន សមស្រប ដើម្បីកាត់បន្ថយ និងគ្រប់គ្រងហានិភ័យទាំងអស់នេះ ។

ក្រុមប្រឹក្សាភិបាលអាចមានយោបល់ថា ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចុប្បន្នដែលកំពុងអនុវត្តនោះ មានភាព គ្រប់គ្រាន់ និងប្រសិទ្ធភាពដែរ ឬទេក្នុងការការពារការវិនិយោគរបស់ភាគហ៊ុននិក ផលប្រយោជន៍របស់ភាគី ពាក់ព័ន្ធ អតិថិជន និយតករ បុគ្គលិក និងទ្រព្យសកម្មរបស់ធនាគាររ៉ឹង។ ធនាគាររ៉ឹង ជឿថាការអនុវត្តអភិបាលកិច្ច ក្រុមហ៊ុនបានល្អ នឹងផ្តល់លទ្ធភាពឱ្យធនាគារកាន់តែមានតម្លាភាព និងគណនេយ្យភាព ក៏ដូចជានាំមកនូវ ការបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់ខ្លួនផងដែរ។

រចនាសម្ព័ន្ធអភិបាលកិច្ចក្រុមហ៊ុន



គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយ និងក្នុងចំណោមក្រុមប្រឹក្សាភិបាល ដែលមានគោលបំណងចម្បងដើម្បីជួយដល់ក្រុមប្រឹក្សា

ភិបាលលើការងារ៖

- ត្រួតពិនិត្យភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងដំណើរការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។
- ត្រួតពិនិត្យអនុលោមភាពរបស់ធនាគារទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិនានា។
- ត្រួតពិនិត្យលើលក្ខណៈសម្បត្តិ និងឯករាជ្យភាពរបស់ក្រុមហ៊ុនគណនេយ្យសាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ) ។
- ត្រួតពិនិត្យការអនុវត្តការងាររបស់សវនករឯករាជ្យ និងមុខងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ។
- ត្រួតពិនិត្យមើលប្រព័ន្ធត្រួតពិនិត្យ និងនីតិវិធីនៃការបញ្ចេញព័ត៌មាន ការត្រួតពិនិត្យផ្ទៃក្នុងលើរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទដ្ឋានក្រមសីលធម៌ ដែលធនាគារបានអនុម័ត ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៃក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយ និងក្នុងចំណោមក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យលើបញ្ហាហានិភ័យ និងប្រតិបត្តិតាម នៅក្នុងធនាគារ ដែលតម្រូវឱ្យមានការចូលរួមពីក្រុមប្រឹក្សាភិបាល/គណៈកម្មាធិការនាយក រហូតដល់ថ្នាក់គ្រប់គ្រងទាបបំផុត។ ដើម្បីឱ្យមានភាពជិតដល់ក្នុងការពិនិត្យតាមដាន ត្រួតពិនិត្យ គ្រប់គ្រង និងកំណត់រកហានិភ័យ និងបញ្ហាមិនមានអនុលោមភាព ឱ្យបានទាន់ពេលវេលា និងជាប្រចាំ គណៈកម្មាធិការនេះ អនុវត្តភារកិច្ចដូចខាងក្រោម៖

- ធានាថាយុទ្ធសាស្ត្រនានាអនុលោមតាមដែនទំហំហានិភ័យ (Risk Appetite) និងកម្រិតនៃការប្រឈម ដូចដែលកំណត់ និងអនុម័តដោយក្រុមប្រឹក្សាភិបាល។
- ពិនិត្យសាឡើងវិញ និងតាមដានគោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យទូទាំងធនាគារ ដែលគ្របដណ្តប់លើហានិភ័យផ្នែកប្រតិបត្តិការ ទីផ្សារ សន្ទនីយភាព (liquidity) និងឥណទាន ។
- ដើរតួជាក្រុមគោលដៅសម្រាប់ការបង្កើត និងពិនិត្យឡើងវិញលើរាល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យទាំងអស់របស់ធនាគារ។
- ពិនិត្យតាមដាន និងពិនិត្យឡើងវិញលើរបាយការណ៍វិភាគទិន្នន័យរបស់ធនាគារប្រកបដោយលក្ខណៈបុរេសកម្ម
- ត្រួតពិនិត្យលើអនុលោមភាពតាមបទប្បញ្ញត្តិក្នុងស្រុក
- តាមរយៈទំនួលខុសត្រូវទាំងអស់នេះ BRMCC ត្រូវបានបញ្ជ្រាបទៅក្នុងដំណើរការទាំងមូលនៃការធ្វើផែនការ និងការសម្រេចចិត្តរបស់ធនាគារ ។ គណៈកម្មាធិការនេះ មិនត្រឹមតែគ្រប់គ្រងហានិភ័យរបស់ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែ ក៏អភិវឌ្ឍន៍នូវយុទ្ធសាស្ត្រដែលជួយបង្កើនប្រាក់ចំណេញ ដល់ស្ថាប័នផងដែរ ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងអនុវត្តការងារសវនកម្មតាមកាលកំណត់ ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងអនុលោមភាពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗ ទាក់ទងនឹងភាពមិនគ្រប់គ្រាន់ ឬភាពមិនអនុលោម។ សវនកម្មត្រូវធ្វើឡើងទៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល ហើយភាពញឹកញាប់នៃការធ្វើសវនកម្មត្រូវបានកំណត់ទៅតាមកម្រិតនៃហានិភ័យដែលបានវាយតម្លៃរួច ហើយការធ្វើសវនកម្មទាំងនេះ គឺដើម្បីផ្តល់ជារបាយការណ៍ឯករាជ្យ និងសក្យានុម័ត ស្តីពីសកម្មភាពប្រតិបត្តិការ និងគ្រប់គ្រង នៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល។ ផែនការសវនកម្មប្រចាំឆ្នាំ និងវិសាលភាពនៃសវនកម្ម ត្រូវបានពិនិត្យ និង អនុម័តដោយគណៈកម្មាធិការសវនកម្មរបស់ធនាគាររីង ។ លទ្ធផលសវនកម្មត្រូវបញ្ជូនទៅឱ្យគណៈកម្មាធិការសវនកម្មរបស់ធនាគាររីង ដើម្បីពិនិត្យ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។

នាយកដ្ឋានប្រតិបត្តិតាម

នាយកដ្ឋានប្រតិបត្តិតាមពិនិត្យមើលលើអនុលោមភាពទៅតាមច្បាប់ និង បទប្បញ្ញត្តិ ជាធរមាន ឧត្តមានុវត្តន៍ និងគោលនយោបាយ និងនីតិវិធីផ្ទៃក្នុង ។ បន្ថែមលើនេះ នាយកដ្ឋានប្រតិបត្តិតាម ក៏ឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗទាក់ទិននឹងភាពមិនអនុលោមឱ្យតាមគណៈកម្មាធិការគ្រប់គ្រងហានីភ័យ និងប្រតិបត្តិតាមរបស់ធនាគារបានដឹង ដើម្បីធ្វើការពិនិត្យឡើងវិញ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។ នាយកដ្ឋានប្រតិបត្តិតាម ក៏ដើរតួជាអ្នកសម្របសម្រួលជាមួយនឹងធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យសហគ្រាស គឺជាដំណើរការមួយ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកផ្សេងទៀតរបស់ស្ថាប័ន ហើយត្រូវបានអនុវត្តនៅក្នុងការកំណត់យុទ្ធសាស្ត្រ និងនៅក្នុងសហគ្រាសទាំងមូល ដែលដំណើរការនេះត្រូវបានបង្កើតឡើងដើម្បីកំណត់ឱ្យឃើញពីហេតុការណ៍សក្តានុពលផ្សេងៗ ដែលអាចប៉ះពាល់មកលើស្ថាប័ន ហើយការគ្រប់គ្រងហានិភ័យធ្វើយ៉ាងណាឱ្យស្ថិតក្នុងកម្រិត Risk Appetite របស់ខ្លួន ដើម្បីផ្តល់ការធានាសមស្របណាមួយទាក់ទិននឹងការសម្រេចបាននូវវត្ថុបំណងរបស់ស្ថាប័ន ។

សមាសភាពក្រុមប្រឹក្សាភិបាល

នាម និងគោត្តនាម	ប្រធានក្រុមប្រឹក្សាភិបាល
អ្នកឧកញ៉ា គិត ម៉េង	អភិបាល
លោក Rami Bashir Asa’d Sharaf	អភិបាល
លោក Su Tieng Teck	អភិបាល
លោក តាំង ហារឌី	អភិបាលឯករាជ្យ
លោក វង្ស សុខាល	អភិបាលឯករាជ្យ

កិច្ចប្រជុំ

ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំរៀងរាល់បី (3) ខែម្តង និងនៅពេលចាំបាច់។ នៅក្នុងឆ្នាំ 2021 ក្រុមប្រឹក្សាភិបាលបានជួបប្រជុំចំនួន 12 លើក ដោយក្នុងនោះ មានមួយលើកធ្វើឡើងតាមរយៈការប្រជុំដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ធនាគាររីង ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដាក់ចេញនូវបទដ្ឋាន និងបង្កើតគោលនយោបាយ និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងលើផ្នែកប្រតិបត្តិការសំខាន់ៗ របស់ធនាគារ ។

ក្រុមប្រឹក្សាភិបាលត្រូវគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្ម និងដំណើរការរបស់ធនាគារជាប្រចាំ ហើយធានាថា ហេដ្ឋារចនាសម្ព័ន្ធ ការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការគ្រប់គ្រងហានិភ័យគឺមានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងហានិភ័យអាជីវកម្មសំខាន់ៗ រួមមានហានិភ័យផ្នែកប្រតិបត្តិការ ឥណទាន ទីផ្សារ សន្ទនីយភាព និងកេរ្តិ៍ឈ្មោះរបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាលអនុវត្តមុខងារ និងទំនួលខុសត្រូវផ្សេងៗ ដែលមានរៀបរាប់ទៅតាមគោលការណ៍ណែនាំ និងសេចក្តីណែនាំដែលបានប្រកាសដោយនិយ័តករ ម្តងម្កាល។

គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល

នៅកម្រិតក្រុមប្រឹក្សាភិបាល មានគណៈកម្មាធិការបី រួមមាន៖ គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៃក្រុមប្រឹក្សាភិបាល គណៈកម្មាធិការលាភការ និងតែងតាំង ។

គណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិ

មានគណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិចំនួន 3 រួមមាន៖ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) គណៈកម្មាធិការឥណទាន (CC) និងគណៈកម្មាធិការអចិន្ត្រៃយ៍ផ្នែកព័ត៌មានវិទ្យា (ITSC) និងគណៈកម្មាធិការប្រតិបត្តិ ។

ក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា អ៊ឹង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា) ម.ក. ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

អ្នកឧកញ៉ា បានដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុនពហុធនធានផលិតផលធុនតូចនៅប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ អចលនទ្រព្យ ទេសចរណ៍ ថ្នាំកំប៉ោរ អាជីវកម្មរុករាន ប្រេងនិងឧស្ម័ន ព្រមទាំង កសិកម្ម។

នៅក្នុងឆ្នាំ ២០១១ អ្នកឧកញ៉ា បានទិញក្រុមហ៊ុនវីង (ខេមបូឌា) លីមីតធីតដើម្បីផ្លាស់ប្តូររៀបចំផែនការយុទ្ធសាស្ត្រជាតិការផ្ទេរ និង ទទួលប្រាក់តាមរយៈការប្រើប្រាស់ទូរស័ព្ទចល័តបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពដែលការណ៍នេះបានជួយ លើកកម្ពស់គុណភាពជីវិតរស់នៅរបស់ពួកគេ។

ជាមួយនឹងបទពិសោធន៍ជាងបីទសវត្សរ៍កន្លងមកនេះ អ្នកឧកញ៉ា បានដឹកនាំក្រុមហ៊ុនវីងឲ្យក្លាយទៅជាក្រុមហ៊ុន ផ្តល់សេវា ហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា សម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែល អនុញ្ញាតឲ្យពួកគេអាចចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិបាន។

នៅក្នុងឆ្នាំ ២០១៤ កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសព្វរបស់អ្នកឧកញ៉ា បាននាំឲ្យធនាគារជាតិនៃកម្ពុជាទទួលស្គាល់ក្រុមហ៊ុនវីងជា ធនាគារឯកទេសមួយដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបច្ចេកវិទ្យាប្រតិបត្តិការប្រកួតប្រជែងប្រឆាំងនឹងក្រុមហ៊ុនផ្សេងៗទៀត។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជកម្មធនាគារជាតិនៃកម្ពុជា ឱ្យធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្រោមឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក»។

អ្នកឧកញ៉ា មានបំណងចង់ចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងការលូតលាស់នៃសេដ្ឋកិច្ចជាតិកម្ពុជា ដោយធ្វើការបង្កើត គម្រោងអាជីវកម្មដែលសមស្របដើម្បីបំពេញតម្រូវការមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីឆ្នាំ ២០០៦ មក អ្នកឧកញ៉ាបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលគ្រោះយោបល់ផ្ទៃក្នុងអាស៊ាន។ ន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលការណ៍នេះបានធ្វើឲ្យប្រសិទ្ធភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា និងក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចតំបន់។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University)។

លោក Rami Bahi Asa'd Sharaf អភិបាល



លោកបានកាន់តំណែងជាអភិបាលនៃធនាគារវីងនៅឆ្នាំ ២០២១។

លោកមានបទពិសោធន៍ការងារផ្នែកយុទ្ធសាស្ត្រ និងផ្ទៃក្នុងក្រុមហ៊ុនពហុធនធានផលិតផលធុនតូចនៅក្នុងទីផ្សារដែលមាន ការប្រកួតប្រជែងខ្លាំងអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

នេះរួមបញ្ចូលទាំងការបំពេញការងារក្នុងតំណែងជាថ្នាក់ដឹកនាំនៅក្រុមហ៊ុន NovoNordisk ក្នុងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាននៅក្នុងឆ្នាំ ១៩៩៤ មុនពេលចាប់ផ្តើមការងាររបស់លោកនៅក្នុងប្រទេសកម្ពុជាជាអគ្គនាយកប្រតិបត្តិ (CEO) នៅ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នៅឆ្នាំ២០០៩ ហើយបន្តធ្វើការងារជាអគ្គនាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុនវីងដើម្បីជ្រុល នៅក្នុងឆ្នាំ ២០១៥។

លោកបានចូលមកបម្រើការនៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅក្នុងឆ្នាំ ២០១៦ ក្នុងឋានៈជាអនុប្រធានជាន់ខ្ពស់។ លោកក៏ធ្លាប់ជាទូត សុឆន្ទៈសាជីវកម្មដ៏មានបទពិសោធន៍មួយរូបដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសមាគមផ្ទៃក្នុងធនាគារ។

លោកបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងប្រតិបត្តិការច្រើននៅក្នុងពេញមួយអាជីពរបស់លោក។ លោកទទួល បានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈដែលមានជំនាញផ្នែកផ្ទៃក្នុងពីសាកលវិទ្យាល័យ Annajah National University នៅក្នុងប៉ាឡេស្ទីនក្នុងឆ្នាំ១៩៩១។



លោក Su Tieng Teck អភិបាល

លោកបានកាន់តំណែងជាអភិបាលនៃធនាគារវីងនៅក្នុងឆ្នាំ ២០២១។

លោកបាននាំយកមកជាមួយនូវបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យធានារ៉ាប់រងទូទៅនិងបានកាន់តំណែងជាអគ្គនាយកគ្រប់គ្រង នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏ល្បីល្បាញចំនួនពីរនៅក្នុងប្រទេសម៉ាឡេស៊ីមុនពេលលោកបានចាប់ផ្តើមអាជីពរបស់លោកក្នុង វិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២០នេះ។

បច្ចុប្បន្ននេះ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា ខេមឡែហ្វ ម.ក និងជា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ិនហ្វីនីដ នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០២១។

លោកទទួលបានអនុបណ្ឌិតផ្នែកយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងនៅចក្រភពអង់គ្លេសនៅក្នុងឆ្នាំ ១៩៩៩។

លោក តាំង ហាវឌី អភិបាលឯករាជ្យ



លោកបានក្លាយជាអភិបាលឯករាជ្យរបស់ធនាគារវីង ចាប់តាំងពីឆ្នាំ២០២១។

លោកបានផ្តល់ជំនាញឯកទេសរបស់លោកទៅដល់ធនាគារវីងដោយផ្អែកលើការប្រើប្រាស់បទពិសោធន៍ដ៏ក្រាស់ក្រៃលរបស់លោក នៅក្នុងការសរសេររបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងសារធាតុរាវ ការគ្រប់គ្រងហានិភ័យ យុទ្ធសាស្ត្រ និងវិស័យពាក់ព័ន្ធ ដទៃទៀត។ លោកមានបទពិសោធន៍ការងារយ៉ាងច្បាស់លាស់ និងគួរឲ្យកោតសរសើរក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ លោក បានចំណាយពេលជាង១៥ ឆ្នាំ នៅក្នុងជំនាញសវនកម្ម និងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកបានក្លាយជាផ្នែកមួយនៃធនាគារវីង ចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារវីង លោកក៏ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Techzone Plus Co., Ltd ផងដែរ។

លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម ដែលមានជំនាញផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិ គ្រប់គ្រង (NUM) នៅក្នុងឆ្នាំ២០០៦ និងបញ្ចប់ការសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) នៅឆ្នាំ២០០៨ ព្រមទាំងបញ្ចប់កម្មវិធីស័ក្ស ACCA នៅឆ្នាំ២០១៧ ពីសមាគម (ACCA)។

លោក វង្ស សុខាល អភិបាលឯករាជ្យ



លោកបានចូលកាន់តំណែងជាអភិបាលឯករាជ្យនៃធនាគារវីងនៅឆ្នាំ ២០២១។

នៅក្នុងការបំពេញតួនាទីនេះ លោកបាននាំយកមកនូវជំនាញ និងបទពិសោធន៍របស់គាត់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជាដែលលោកទទួលបានក្នុងរយៈពេលជាង២៣ឆ្នាំ។ លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកដឹកនាំដ៏មានឥទ្ធិពលក្នុងវិស័យ របស់គាត់ដោយលោកបានបង្កើតគុណតម្លៃជាច្រើនសម្រាប់ស្ថាប័នហិរញ្ញវត្ថុធនាគារ ក្នុងនាមជាសមាជិកមួយរូបនៃថ្នាក់ដឹកនាំ ប្រតិបត្តិ។ សមិទ្ធផលកន្លងមករបស់លោករួមមានទំនួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំក្នុងការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ របស់ស្ថាប័នទាំងមូល និងការធានាដល់ការជ្រើសរើសក្រុមការងារបានត្រឹមត្រូវសម្រាប់គ្រប់គ្រងដំណើរការប្រចាំថ្ងៃរបស់ធនាគារ។

លោក បានកាន់តំណែងជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនធនាគារមានដូចជា៖ ក្រុមហ៊ុនវីត្រាស់ អ៊ីព្រហ្សល ខូ អិលធីឌី ក្រុមហ៊ុន អេស អេច ដី ហ្វាយនែន ភីអិលស៊ី ក្រុមហ៊ុន Zillennium Co., Ltd និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិល ឡាយហ្វ។

លោកទទួលបានអាហារូបករណ៍ពេញពិរដ្ឋាភិបាលបារាំង ដើម្បីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្មនៅក្នុង ខែមេសាឆ្នាំ ១៩៩៩ នៅវិទ្យាស្ថាន Asian Institute of Technology នៅក្នុងប្រទេសថៃ។

រចនាសម្ព័ន្ធក្រុមហ៊ុន



ធនាគារ វីង (ខេមបូឌា) ម.ក
(ពីមុនត្រូវបានគេស្គាល់ថា “ធនាគារឯកទេសវីង
(ខេមបូឌា) លីមីតធីត”)
របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និង
របាយការណ៍របស់សវនករឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ព័ត៌មានអំពីធនាគារ

ធនាគារ

ធនាគារ វីង (ខេមបូឌា) ម.ក (ពីមុនត្រូវបានគេស្គាល់ថា “ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត”)

លេខបញ្ជីពាណិជ្ជកម្ម

00005108

ទីស្នាក់ការចុះបញ្ជី

អគារ 721 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភាគហ៊ុនិក

WING Holdings Pte Limited
 អ្នកឧកញ៉ា គិត ម៉េង

ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង
 លោក Su Tieng Teck
 លោក Ian Gordon Watson
 លោក Rami Bashir Asa'd Sharaf
 លោក វង្ស សុខាល
 លោក តាំង ហាវឌី

ប្រធានក្រុមប្រឹក្សាភិបាល
 អភិបាល (តែងតាំងនៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2021)
 អភិបាល (លាលែងនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2021)
 អភិបាល
 អភិបាលឯករាជ្យ
 អភិបាលឯករាជ្យ

អ្នកគ្រប់គ្រង

លោក Han Peng Kwang
 លោក Manu Rajan
 លោក ហេ ប៊ុនថៃ
 លោកជំទាវ ម៉ៅ ចំណាន
 លោក Rajeev Chinthaka Munasinghe
 លោក សុផិ សុវត្ថា
 លោក ខៀក តារាវុធ
 កញ្ញា ហេង ស្រីប៊ុច
 លោក ថេត វណ្ណារ៉ា
 លោក ជីវ ដារ៉ា
 លោកស្រី ឈិត វីតា
 លោក អ៊ុន នរី
 លោក ជា ច័ន្ទស្សី

អគ្គនាយក (តែងតាំងនៅថ្ងៃទី1 ខែមិថុនា ឆ្នាំ2021)
 អគ្គនាយក (លាលែងនៅថ្ងៃទី31 ខែឧសភា ឆ្នាំ2021)
 អគ្គនាយករង
 អគ្គនាយិកាប្រតិបត្តិការ
 នាយកគ្រប់គ្រងព័ត៌មានវិទ្យា
 នាយកគ្រប់គ្រងអភិវឌ្ឍន៍អាជីវកម្ម
 នាយកគ្រប់គ្រងហានិភ័យ និងឥណទាន
 នាយិកាគ្រប់គ្រងប្រតិបត្តិការ
 នាយកគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មទូទាត់
 នាយកគ្រប់គ្រងហិរញ្ញវត្ថុ
 ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង
 ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្ស
 ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិការធនាគារ

សវនករ

ខេត្តីអ៊ីមជ្ជី ខេមបូឌា

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល” ឬ “ក្រុមប្រឹក្សាភិបាល”) សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និង របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ រឹង (ខេមបូឌា) ម.ក (ពីមុនត្រូវបានគេស្គាល់ថា “ធនាគារឯកទេសរឹង (ខេមបូឌា) លីមីតធីត”) ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគាររួមមានការផ្តល់សេវាកម្មទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទ ការធ្វើប្រតិបត្តិការលើរាល់សកម្មភាព អាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជាដើម្បីអភិវឌ្ឍប្រក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ។ អនុស្សរណៈ និងលក្ខន្តិកៈធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពីធនាគារឯកទេសរឹង (ខេមបូឌា) លីមីតធីត ទៅជា ធនាគារ រឹង (ខេមបូឌា) ម.ក ហើយទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ បន្ទាប់ពីការផ្លាស់ប្តូរនេះ ធនាគារមានខ្សែសង្វាក់អាជីវកម្មថ្មីចំនួន ២ គឺធ្វើការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជន។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនដកពន្ធ	16,224,802	13,914,465	66,002,495	56,729,274
ចំណាយពន្ធលើប្រាក់ចំណេញ	(3,540,988)	(3,268,177)	(14,404,739)	(13,324,358)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	12,683,814	10,646,288	51,597,756	43,404,916

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែក ភាគលាភសម្រាប់ការិយបរិច្ឆេទដែលបាន ធ្វើសវនកម្មនេះទេ។

ដើមទុន

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ហើយបង្កើនដើមទុនរបស់ ធនាគារពី 28,958,749 ដុល្លារអាមេរិក ទៅដល់ 75,000,000 ដុល្លារអាមេរិក។ ដើមទុនមានការកើនឡើងចំនួន 35,400,000 ដុល្លារអាមេរិក និង 10,641,251 ដុល្លារអាមេរិក តាមរយៈការដាក់បន្ថែមនូវសាច់ប្រាក់ និងការបម្លែងពីប្រាក់ចំណេញរក្សាទុក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១រៀងគ្នា។ អនុស្សរណៈ និងលក្ខន្តិកៈធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានផ្តល់ដល់អតិថិជន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទង ទៅនឹងការលុបចោលនៃឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទារបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ ឥណទាន និងបុរេប្រទាន។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃឥណទានអាក្រក់ដែល លុបចេញពីបញ្ជី ឬចំនួននៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានចំនួនមិនគ្រប់គ្រាន់ជា សារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អ្នកគ្រប់គ្រងបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិ ការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ ធនាគារ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញ ក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទ នឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

ការប្រែប្រួលសភាពការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុង របាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិន ត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតីនោះទេ ក្រៅពី៖

កូវីដ-19 និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក (“ECL”)

ECL ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចមួយចំនួនដែលបានព្យាករណ៍នាកាលបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃវីរុសកូវីដ-19 (“កូវីដ-19”) បានរាតត្បាតទូទាំងសកលលោក (រួមបញ្ចូលទាំង ប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត) ដែលបានធ្វើឲ្យមានការរំខានលើសកម្មភាពអាជីវកម្ម និង សេដ្ឋកិច្ច។ ផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (“ផ.ស.ស”) និងសូចនាករសំខាន់ៗផ្សេងទៀត នឹងត្រូវយកមកពិចារណាសម្រាប់ការកំណត់នូវភាពធ្ងន់ធ្ងរ និងភរនីយភាពនៃការធ្លាក់ចុះនៃសេណារីយ៉ូសេដ្ឋកិច្ចនានា ដែលត្រូវបានយកមកប្រើក្នុងការប៉ាន់ស្មាន ECL។ ការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រង ត្រូវបានកំណត់ដោយផ្អែកទៅលើសេណារីយ៉ូដែលអាចកើតឡើងនាពេលអនាគត ដោយគិតពីស្ថានភាពជាក់ស្តែង កាលៈទេសៈ និងការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងព័ត៌មានគាំទ្រដែលអាចប្រើប្រាស់បាននាកាលបរិច្ឆេទរាយការណ៍នេះ។

ការគណនា ECL នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនប្រាកដប្រជាជាសារវន្ត។ អ្នកគ្រប់គ្រងបានធ្វើការព្យាករណ៍ដ៏ស្មើរូបបំផុត លើផលប៉ះពាល់របស់កូវីដ-19 មកលើធនាគារ យ៉ាងណាមិញ ការព្យាករណ៍នេះអាចនឹងប្រែប្រួលជាសារវន្តនៅពេលមានព្រឹត្តិការណ៍ថ្មីៗកើតឡើងជាក់ស្តែង។ ជាលទ្ធផល ក្នុងខណៈនេះ មិនគួរត្រូវបានយកជាការណែនាំជាក់លាក់ ឬជាការព្យាករណ៍នៃផលប៉ះពាល់ស្ថានភាពហិរញ្ញវត្ថុចុងក្រោយ ដែលបានរំពឹងទុកនោះទេ។ ក្នុងករណីដែលផលប៉ះពាល់នោះមានសភាពកាន់តែធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងការរំពឹងទុក នោះផលប៉ះពាល់ទន្ទឹមគ្នានឹងកើតមានឡើងចំពោះ ECL មកលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ ដែលតម្រូវឲ្យមានការកែតម្រូវ ឬបង្ហាញព័ត៌មានបន្ថែមក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះ រួមមាន៖

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក Su Tieng Teck	អភិបាល (តែងតាំងនៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2021)
លោក Ian Gordon Watson	អភិបាល (លាលែងនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2021)
លោក Rami Bashir Asa’d Sharaf	អភិបាល
លោក វង្ស សុខាល	អភិបាលឯករាជ្យ
លោក តាំង ហារឌី	អភិបាលឯករាជ្យ

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង កាន់កាប់ភាគហ៊ុនចំនួន 20% នៃចំនួនភាគហ៊ុនសរុបទាំងអស់ និងចំនួន 100% នៃភាគហ៊ុនរបស់ WING Holdings Pte Limited ដែលជាក្រុមហ៊ុនមេរបស់ធនាគារ។ អភិបាលផ្សេងទៀត មិនកាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់ ឬដោយប្រយោលនោះទេ នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អភិបាលណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

នៅក្នុងអំឡុងការិយបរិច្ឆេទរាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បង្ហាញជាសារវន្តនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបាន គ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាង ព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការ ធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានដូចបញ្ជាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី៦៦ ដល់ទី១៤៣ ថាបានបង្ហាញជាសាវ័ន្តនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖





លោក Han Peng Kwang
អគ្គនាយក

ហេ ប៊ុនថៃ
អគ្គនាយករង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
12 មេសា 2022

ជូនចំពោះភាគទុនិករបស់ធនាគារ វីង (ខេមបូឌា) ម.ក(ពីមុនត្រូវបានគេស្គាល់ថា “ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត”)។

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ វីង (ខេមបូឌា) ម.ក (ពីមុនត្រូវបានគេស្គាល់ថា “ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត”) ហៅកាត់ថា (“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី៦៦ ដល់ទី១៤៣ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាវ័ន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំ បានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមលក្ខខណ្ឌតម្រូវរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ការទាញចំណាប់អារម្មណ៍ - ព័ត៌មានប្រៀបធៀប

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់ 33 នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបញ្ជាក់ពីការវាយតម្លៃឡើងវិញនូវព័ត៌មានប្រៀបធៀបដែលបានដាក់បង្ហាញនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ មតិសវនកម្មរបស់យើងខ្ញុំមិនត្រូវបានកែប្រែដោយសារបញ្ហានេះទេ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមតាមការបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី៥៨ ដល់ទី៦២ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសាវ័ន្តជាមួយរបាយការណ៍ ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសាវ័ន្ត។ ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសាវ័ន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសាវ័ន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិករបស់ធនាគារ រឹង (ខេមបូឌា) ម.ក(ពីមុនត្រូវបានគេស្គាល់ថា “ធនាគារឯកទេសរឹង (ខេមបូឌា) លីមីតធីត”) ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម បញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ព័ត៌មាននៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬ កំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈត្តនិយមក្នុងអំឡុងធ្វើពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការប្រើប្រាស់ឯកសារ ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារ បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់ក្រុមប្រឹក្សាភិបាលហើយដោយផ្អែកទៅលើ ភស្តុតាងសវនកម្មដែលទទួលបានធ្វើការសន្និដ្ឋានថាតើភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានលើអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍ លើការលាតត្រដាង ព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវដែរ ឬទេ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអតិថិភាពកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដែលរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេត្តីអ៊ីម ខេមបូឌា



Lim Chew Teng
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 12 ខែ មេសា ឆ្នាំ2022

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

		ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី1 ខែមករា 2020	
		ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
កំណត់សម្គាល់		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់5)	ពាន់រៀល (កំណត់សម្គាល់5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់5)
			(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)
ទ្រព្យសកម្ម							
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	6	182,274,494	177,752,697	742,586,289	719,009,660	132,435,556	539,674,891
ប្រាក់តម្កល់តាមច្បាប់	7	13,472,754	1,447,937	54,888,000	5,856,905	750,000	3,056,250
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	8	61,542,515	-	250,724,206	-	-	-
ការវិនិយោគលើមូលបត្របំណុល - សុទ្ធ	9	1,992,321	-	8,116,716	-	-	-
ទ្រព្យសកម្មផ្សេងៗ	10	13,201,307	8,312,954	53,782,125	33,625,897	9,445,914	38,492,099
ទ្រព្យសកម្មអរូបី	11	2,598,857	924,664	10,587,743	3,740,266	902,058	3,675,886
ទ្រព្យ និងបរិក្ខារ	12	5,175,072	3,930,935	21,083,243	15,900,632	3,412,958	13,907,804
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	13	6,196,508	188,525	25,244,574	762,584	471,310	1,920,588
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	14	789,301	666,644	3,215,612	2,696,575	742,930	3,027,440
ទ្រព្យសកម្មសរុប		287,243,129	193,224,356	1,170,228,508	781,592,519	148,160,726	603,754,958

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី១ ខែមករា ២០២០	
		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០		
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
			(បានរាយការណ៍ ឡើងវិញ)		(បានរាយការណ៍ ឡើងវិញ)		(បានរាយការណ៍ ឡើងវិញ)
បំណុល និង មូលធន							
បំណុល							
ប្រាក់បញ្ញើរបស់អតិថិជន	15	54,264,108	-	221,071,976	-	-	-
គណនីត្រូវទូទាត់ និង បំណុលផ្សេងៗ	16	10,877,012	6,788,463	44,312,947	27,459,332	6,476,366	26,391,191
បំណុលលើមូលនិធិរបស់ ភ្នាក់ងារ	6	123,737,992	143,248,457	504,108,579	579,440,009	109,707,292	447,057,215
បំណុលភក្តិសន្យា	17	6,307,212	256,517	25,695,582	1,037,611	562,854	2,293,630
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	18	365,995	223,243	1,491,064	903,018	238,136	970,404
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	14ក	3,737,215	2,837,895	15,225,414	11,479,285	1,952,585	7,956,784
		199,289,534	153,354,575	811,905,562	620,319,255	118,937,233	484,669,224
មូលធន							
ដើមទុន	19	75,000,000	28,958,749	304,205,629	116,909,820	15,000,000	60,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	20	1,680,126	128,015	6,826,563	512,575	264,744	1,070,019
ប្រាក់ចំណេញរក្សាទុក		11,273,469	10,783,017	45,592,267	43,597,108	13,958,749	56,544,568
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		-	-	1,698,487	253,761	-	1,471,147
		87,953,595	39,869,781	358,322,946	161,273,264	29,223,493	119,085,734
បំណុល និង មូលធនសរុប		287,243,129	193,224,356	1,170,228,508	781,592,519	148,160,726	603,754,958

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
			(បានរាយការណ៍ ឡើងវិញ)		(បានរាយការណ៍ ឡើងវិញ)
ចំណូលកម្រៃ និងជើងសា	21	48,364,150	38,658,420	196,745,362	157,610,378
ចំណាយកម្រៃ និងជើងសា	21	(6,023,416)	(4,459,301)	(24,503,256)	(18,180,570)
ចំណូលកម្រៃ និងជើងសាសុទ្ធ	21	42,340,734	34,199,119	172,242,106	139,429,808
ចំណូលកម្រៃ និងជើងសាសុទ្ធ	22	3,874,779	2,209,895	15,762,601	9,009,742
ចំណាយការប្រាក់	22	(176,335)	(33,663)	(717,331)	(137,244)
ចំណូលការប្រាក់សុទ្ធ	22	3,698,444	2,176,232	15,045,270	8,872,498
ការខាតបង់លើឱនភាពនៃតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	23	1,042,613	(179,806)	4,241,350	(733,069)
ពីប្រតិបត្តិការសរុប		47,081,791	36,195,545	191,528,726	147,569,237
ចំណូលផ្សេងៗ	24	860,842	263,653	3,501,905	1,074,913
ចំណាយលើបុគ្គលិក	25	(15,127,089)	(9,370,509)	(61,536,998)	(38,203,565)
រំលស់	26	(2,494,048)	(2,194,594)	(10,145,787)	(8,947,360)
ចំណាយទូទៅ និងរដ្ឋបាល	27	(14,096,694)	(10,979,630)	(57,345,351)	(44,763,951)
ប្រាក់ចំណេញមុនដកពន្ធ		16,224,802	13,914,465	66,002,495	56,729,274
ចំណាយពន្ធលើប្រាក់ចំណេញ	14ក	(3,540,988)	(3,268,177)	(14,404,739)	(13,324,358)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		12,683,814	10,646,288	51,597,756	43,404,916
លទ្ធផលចំណេញ/(ខាត) លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	1,444,726	(1,217,386)
លទ្ធផលលម្អិតសរុប សម្រាប់ការិយបរិច្ឆេទ		12,683,814	10,646,288	53,042,482	42,187,530

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
2020				
នាថ្ងៃទី១ ខែមករា ឆ្នាំ2020	15,000,000	60,000,000	264,744	1,070,019
<i>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន</i>				
ការបម្លែងពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ 19)	13,958,749	56,909,820	-	-
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក	-	-	(136,729)	(557,444)
	13,958,749	56,909,820	(136,729)	(557,444)
លទ្ធផលលម្អិតសរុប				
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2020	28,958,749	116,909,820	128,015	512,575

2021				
នាថ្ងៃទី១ ខែមករា ឆ្នាំ2021	28,958,749	116,909,820	128,015	512,575
<i>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន</i>				
ការបោះផ្សាយភាគហ៊ុន	35,400,000	144,007,200	-	-
ការបម្លែងពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ 19)	10,641,251	43,288,609	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	1,552,111	6,313,988
	46,041,251	187,295,809	1,552,111	6,313,988
លទ្ធផលលម្អិតសរុប				
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2021	75,000,000	304,205,629	1,680,126	6,826,563

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
2020						
នាថ្ងៃទី១ ខែមករា ឆ្នាំ2020	13,958,749	56,544,568	-	1,471,147	29,223,493	119,085,734
<i>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន</i>						
ការបម្លែងពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ 19)	(13,958,749)	(56,909,820)	-	-	-	-
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក	136,729	557,444	-	-	-	-
	(13,822,020)	(56,352,376)	-	-	-	-
លទ្ធផលលម្អិតសរុប						
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	10,646,288	43,404,916	-	-	10,646,288	43,404,916
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(1,217,386)	-	(1,217,386)
	10,646,288	43,404,916	-	(1,217,386)	10,646,288	42,187,530
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2020	10,783,017	43,597,108	-	253,761	39,869,781	161,273,264
2021						
នាថ្ងៃទី១ ខែមករា ឆ្នាំ2021	10,783,017	43,597,108	-	253,761	39,869,781	161,273,264
<i>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន</i>						
ការបោះផ្សាយភាគហ៊ុន	-	-	-	-	35,400,000	144,007,200
ការបម្លែងពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ 19)	(10,641,251)	(43,288,609)	-	-	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	(1,552,111)	(6,313,988)	-	-	-	-
	(12,193,362)	(49,602,597)	-	-	35,400,000	144,007,200
លទ្ធផលលម្អិតសរុប						
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	12,683,814	51,597,756	-	-	12,683,814	51,597,756
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	1,444,726	-	1,444,726
	12,683,814	51,597,756	-	1,444,726	12,683,814	53,042,482
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2021	11,273,469	45,592,267	-	1,698,487	87,953,595	358,322,946

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
កំណត់សម្គាល់		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
			(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		12,683,814	10,646,288	51,597,756	43,404,916
<i>និយ័តកម្មលើ៖</i>					
រំលស់	26	2,061,457	1,911,809	8,386,007	7,794,446
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	26	432,591	282,785	1,759,780	1,152,914
ចំណូលការប្រាក់សុទ្ធ	22	(3,698,444)	(2,176,232)	(15,045,270)	(8,872,498)
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	18	142,752	(14,893)	580,715	(60,719)
ចំណាយពន្ធលើប្រាក់ចំណេញ	14ក	3,540,988	3,268,177	14,404,739	13,324,358
ការខាតបង់លើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុសុទ្ធ		(1,042,613)	179,806	(4,241,350)	733,069
		14,120,545	14,097,740	57,442,377	57,476,486
បម្រែបម្រួលនូវ ៖					
ប្រាក់បម្រុងកាតព្វកិច្ច		(5,972,754)	-	(24,297,163)	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន		(61,673,961)	-	(250,889,673)	-
ទ្រព្យសកម្មផ្សេងៗ		(3,491,169)	1,112,523	(14,202,075)	4,535,756
ប្រាក់បញ្ញើរបស់អតិថិជន		54,213,800	-	220,541,738	-
បំណុលលើមូលនិធិរបស់ភ្នាក់ងារ		(19,510,465)	33,541,165	(79,368,572)	136,747,330
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ		4,088,549	312,097	16,632,217	1,272,419
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/ទទួលបានពីសកម្មភាពប្រតិបត្តិការ		(18,225,455)	49,063,525	(74,141,151)	200,031,991
ពន្ធលើប្រាក់ចំណេញបានបង់	14ក	(2,650,316)	(2,306,581)	(10,781,485)	(9,403,931)
ការប្រាក់បានបង់		(13,573)	(33,663)	(55,215)	(137,244)
ការប្រាក់ទទួលបាន		2,916,913	1,725,583	11,866,002	7,035,202
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/ទទួលបានពីសកម្មភាពប្រតិបត្តិការសុទ្ធ		(17,972,431)	48,448,864	(73,111,849)	197,526,018

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
កំណត់សម្គាល់		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
			(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសកម្មអរូបី	11	(2,125,830)	(402,826)	(8,647,876)	(1,642,322)
ការទិញទ្រព្យ និងបរិក្ខារ	12	(2,853,957)	(2,049,566)	(11,609,897)	(8,356,081)
ការទិញមូលបត្របំណុល		(2,000,000)	-	(8,136,000)	-
ប្រាក់តម្កល់ធានាដើមទុន		(6,052,063)	(697,937)	(24,619,792)	(2,845,489)
ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារនានា		37,352,700	15,781,858	151,950,784	64,342,635
សាច់ប្រាក់បានពីការវិនិយោគលើ ប្រាក់បញ្ញើមានកាលកំណត់ ជាមួយធនាគារនានា		(90,347,296)	(37,805,315)	(367,532,800)	(154,132,269)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(66,026,446)	(25,173,786)	(268,595,581)	(102,633,526)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់បំណុលភតិសន្យា	17	(502,333)	(306,337)	(2,043,491)	(1,248,936)
សាច់ប្រាក់ទទួលបានពីការបង្កើនដើមទុន		35,400,000	-	144,007,200	-
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន		34,897,667	(306,337)	141,963,709	(1,248,936)
ការ(ថយចុះ)/កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(49,101,210)	22,968,741	(199,743,721)	93,643,556
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		140,244,196	117,275,455	567,287,772	477,897,479
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	3,772,474	(4,253,263)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ		6	91,142,986	140,244,196	371,316,525
				371,316,525	567,287,772

ប្រតិបត្តិការសំខាន់ៗដែលមិនមែនជាសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន៖

នៅក្នុងអំឡុងការិយបរិច្ឆេទ ប្រតិបត្តិការមិនមែនជាសាច់ប្រាក់សំខាន់ៗដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ការបម្លែងពីប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	10,641,251	13,958,749	43,288,609	56,909,820

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

កំណត់សម្គាល់ទាំងនេះគឺជាផ្នែកមួយ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយ។

1. ព័ត៌មានធនាគារ

ធនាគារ រឹង (ខេមបូឌា) ម.ក (ពីមុនត្រូវបានគេស្គាល់ថា “ធនាគារឯកទេសរឹង (ខេមបូឌា) លីមីតធីត”) បានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០៥១០៨។ មុនពេលអភិវឌ្ឍប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ធនាគារឯកទេស គឺជា បុត្រសម្ព័ន្ធទាំងស្រុងរបស់ WING Holdings Pte Limited ដែលជាក្រុមហ៊ុន បង្កើតឡើងនៅប្រទេសសិង្ហបុរី កាន់កាប់ ដោយផ្ទាល់ពីសំណាក់ភាគទុនិកមួយរូប ដែលជាសញ្ជាតិខ្មែរ ហើយបច្ចុប្បន្ន ក៏មានតួនាទីជាអភិបាលនៅក្នុងធនាគារនេះផងដែរ។

ទីស្នាក់ការចុះបញ្ជីពាណិជ្ជកម្ម និងទីកន្លែងប្រកបអាជីវកម្មរបស់ធនាគារ ស្ថិតនៅអគារលេខ ៧២១ មហាវិថី ព្រះមុនីវង្ស ភូមិ ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ធនាគារគឺផ្តល់សេវាកម្មទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិកការទូទាត់តាមទូរស័ព្ទ និង ប្រតិបត្តិការទូទាត់នានានៅក្នុងព្រះរាជា ណាចក្រកម្ពុជា។ ធនាគារ កំពុងធ្វើប្រតិបត្តិការ ជាធនាគារឯកទេស លើសេវាកម្មទូទាត់ ក្រោមអាជ្ញាបណ្ណជាធនាគារឯកទេសទទួលបានពីធនាគារ ជាតិ នៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤។

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីអភិវឌ្ឍប្រែក្លាយពីធនាគារ ឯកទេស ទៅជាធនាគារពាណិជ្ជ។ អនុស្សាវ ណៈ និងលក្ខន្តិកៈធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពីធនាគារឯកទេសរឹង (ខេមបូឌា) លីមីតធីត ទៅជា ធនាគារ រឹង (ខេមបូឌា) ម.ក ហើយទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ បន្ទាប់ពីការផ្លាស់ប្តូរនេះ ធនាគារមានខ្សែសង្វាក់អាជីវកម្មថ្មីចំនួន ២ គឺធ្វើការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមានបុគ្គលិកចំនួន ១,១៤៣ នាក់) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ ចំនួន ៥៧៩ នាក់)។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ ថា (“ស.វ.ទ.ហ.អ.ក”)។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនា ត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៣២។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងអនុញ្ញាតចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

3. រូបិយប័ណ្ណមុខងារ

ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជា រូបិយប័ណ្ណមុខងារ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ ក្តីលេខទាំងអស់ត្រូវបានបង្កត់ចំនួនមួយ ដុល្លារអាមេរិក ដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

4. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោល នយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មាន ទាំងនោះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ ៣២(ii)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថា តើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់៣២(vii)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជា សារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការខាតបង់ឥណទានរំពឹងទុក (“ECL”) និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការខាតបង់ឥណទានរំពឹងទុក។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ ៣២(vi) ៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន។
- កំណត់សម្គាល់ ៣២(vii) ៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត។
- កំណត់សម្គាល់ ៣២(vii) ៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូល មកវិញបាន។

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជា ប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះ ធ្វើឡើងដោយអនុលោមទៅតាម ស.គ.អ.ក ២១ –*ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស*។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការលបរិច្ឆេទរាយការណ៍ ហើយដើមទុន និងគណនីមូលធនត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុង ការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការពីព្រោះដោយសារតែអត្រាប្តូរ រូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្ត នៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូរ រូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

			អត្រានាការណបរិច្ឆេទ	
			រាយការណ៍	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1 ដុល្លារអាមេរិក	=	4,074 រៀល	4,068 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1 ដុល្លារអាមេរិក	=	4,045 រៀល	4,077 រៀល
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	1 ដុល្លារអាមេរិក	=	4,075 រៀល	គ្មាន

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខ ប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជា ប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
	(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)	
សាច់ប្រាក់ក្នុងដៃ	1,285,547	10,887,850	5,237,318	44,041,353
សាច់ប្រាក់នៅធនាគារ				
សាច់ប្រាក់សមមូលជាមួយធនាគារនានា	57,658,423	23,913,204	234,900,417	96,728,910
គណនីអាណត្តិព្យាបាល (*)	123,737,992	143,248,457	504,108,579	579,440,009
	181,396,415	167,161,661	739,008,996	676,168,919
សាច់ប្រាក់ និងសមតុល្យធនាគារ	182,681,962	178,049,511	744,246,314	720,210,272

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
	(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)	
សាច់ប្រាក់ និងសមតុល្យធនាគារ	182,681,962	178,049,511	744,246,314	720,210,272
ដក៖ សំវិធានធនលើការខាតបង់ ឱនភាពនៃតម្លៃ	(407,468)	(296,814)	(1,660,025)	(1,200,612)
សាច់ប្រាក់ និងសមតុល្យធនាគារ-សុទ្ធ	182,274,494	177,752,697	742,586,289	719,009,660
បំណុលលើមូលនិធិរបស់ភ្នាក់ងារ (*)	123,737,992	143,248,457	504,108,579	579,440,009

6. សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ(ត)

(*) អនុលោមតាមប្រកាសលេខ ធ14-107-161 របស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវអនុវត្តចំពោះគ្រឹះស្ថាន ផ្តល់សេវាកម្មទូទាត់ ធនាគារត្រូវបានតម្រូវឲ្យបង្កើតគណនី (“គណនីអាណត្តិព្យាបាល”) នៅក្នុងធនាគារអាណត្តិព្យាបាល ក្នុងគោលបំណងរក្សាមូលនិធិដែលទទួលបានពីភ្នាក់ងារ និងអ្នកប្រើប្រាស់សេវាទូទាត់។ គណនីនេះ ត្រូវបានបង្កើតក្នុងរូបភាពជាគណនីអាណត្តិព្យាបាល ដែលត្រូវបានប្រើសម្រាប់អ្នកប្រើប្រាស់សេវាកម្មទូទាត់ និងមិនប្រើចំពោះគោលបំណងប្រតិបត្តិការនៃការផ្តល់សេវាកម្មផ្សេងនោះទេ។ ធនាគារអាណត្តិព្យាបាល មានតួនាទីត្រួតពិនិត្យគណនីអាណត្តិព្យាបាលឲ្យបានទៀងទាត់ និងក្នុងករណីដែលធនាគារឈប់ផ្តល់សេវា ឬក្ស័យធន ធនាគារអាណត្តិព្យាបាល ត្រូវរក្សាគណនីអាណត្តិព្យាបាល ដើម្បីការពារអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ លើសមតុល្យជាមួយធនាគារផ្សេងៗ ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	296,814	137,445	1,200,612	560,088
សំវិធានធនសម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ 23)	110,654	159,369	450,140	649,747
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	9,273	(9,223)
នាថ្ងៃទី៣១ ខែធ្នូ	407,468	296,814	1,660,025	1,200,612

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
	(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)	
សាច់ប្រាក់ក្នុងដៃ	1,285,547	10,887,850	5,237,318	44,041,353
សាច់ប្រាក់សមមូលជាមួយធនាគារនានា				
គណនីចរន្ត	36,161,052	17,413,204	147,320,126	70,436,410
គណនីអាណត្តិព្យាបាល				
គណនីចរន្ត	53,696,387	111,943,142	218,759,081	452,810,009
	91,142,986	140,244,196	371,316,525	567,287,772

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

6. សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ(ត)

សាច់ប្រាក់នៅធនាគារត្រូវបានវិភាគដូចខាងក្រោមនេះ៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
	(បានរាយការណ៍ឡើងវិញ)		(បានរាយការណ៍ឡើងវិញ)	
ក. តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	163,421,157	94,247,452	665,777,794	381,230,943
ខ្មែររៀល	17,975,258	72,914,209	73,231,202	294,937,976
	181,396,415	167,161,661	739,008,996	676,168,919
ខ. តាមធនាគារ៖				
ធនាគារជាតិនៃកម្ពុជា	5,636,609	7,770,607	22,963,545	31,432,105
ធនាគារនានា	175,759,806	159,391,054	716,045,451	644,736,814
	181,396,415	167,161,661	739,008,996	676,168,919
	ឆ្នាំ២០២១		ឆ្នាំ២០២០	
គ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖				
ធនាគារជាតិនៃកម្ពុជា			គ្មាន	គ្មាន
ធនាគារនានា			គ្មាន - 6.00%	គ្មាន- 3.00%

7. ប្រាក់បម្រុងកាតព្វកិច្ច

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បម្រុងកាតព្វកិច្ច (ក)	5,972,754	-	24,333,000	-
ប្រាក់តម្កល់ធានាលើដើមទុន (ខ)	7,500,000	1,447,937	30,555,000	5,856,905
	13,472,754	1,447,937	54,888,000	5,856,905

ក. ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ខ7-020-230 ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឲ្យរក្សាប្រាក់បម្រុងកាតព្វកិច្ច ជាមួយធនាគារជាតិនៃកម្ពុជា ក្នុងទម្រង់ជាប្រាក់បញ្ញើតម្កល់ដោយគណនាតាមអត្រា 7% នៃប្រាក់បញ្ញើទទួលបានពីអតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

7. ប្រាក់បម្រុងកាតព្វកិច្ច (ត)

ខ. ប្រាក់តម្កល់ធានាលើដើមទុន

មុនពេលអភិវឌ្ឍប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់ធានាលើដើមទុនអប្បបរមាស្មើនឹង 5% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ស្របតាមប្រកាសលេខ ខ7-00-05ប្រ.ក ស្តីពីអាជ្ញាបណ្ណធនាគារឯកទេស ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០។ ប្រាក់បញ្ញើនេះ ត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃកម្ពុជាជាប្រាក់ដុល្លារអាមេរិក ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចដកមកវិញបាននៅពេលធនាគារបញ្ចប់ប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានបង្កើនប្រាក់តម្កល់ធានាលើដើមទុនរហូតដល់ 7,500,000 ដុល្លារអាមេរិក (ខទាហរណ៍ 10% នៃដើមទុនចុះបញ្ជីរបស់ធនាគារ) បន្ទាប់ពីទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើការបង្កើនដើមទុន ដើម្បីអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-01-136 ប្រ.ក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១។

នៅក្នុងអំឡុងការិយបរិច្ឆេទ ប្រាក់តម្កល់តាមច្បាប់ទទួលបានការប្រាក់ ដោយផ្អែកលើអត្រា 3/8 LIBOR (៦ខែ) ដោយមានអត្រាចន្លោះពី0.04% ដល់ 0.06% (2020៖ ពី 0.47% ដល់ 0.09%) ក្នុងមួយឆ្នាំ។

8. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម	61,892,762	-	252,151,112	-
ដក៖សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ	(350,247)	-	(1,426,906)	-
	61,542,515	-	250,724,206	-

បម្រែបម្រួលនៃសំវិធានលើការខាតបង់ឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
នៅថ្ងៃទី១ ខែមករា	-	-	-	-
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	350,247	-	1,424,805	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	2,101	-
នៅថ្ងៃទី៣១ ខែធ្នូ	350,247	-	1,426,906	-

8. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ(ត)

ក. តាមប្រភេទគណនី៖

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនផ្អែកលើកិច្ចសន្យាដើមត្រូវបានវិភាគដូចខាងក្រោមនេះ៖

	ថ្ងៃទី៣១ ខែធ្នូ ២០២១			
	តម្លៃយោងដុល		តម្លៃយោងសុទ្ធ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ឥណទានមានកាលកំណត់	53,733,499	(210,669)	53,522,830	218,052,009
ឥណទានគេហដ្ឋាន	5,407,020	(22,384)	5,384,636	21,937,007
ឥណទានបុគ្គលិក	1,624,439	(13,134)	1,611,305	6,564,457
ឥណទានផ្ទាល់ខ្លួន	1,127,804	(104,060)	1,023,744	4,170,733
	61,892,762	(350,247)	61,542,515	250,724,206

ខ. តាមកាលវេលា៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
រយៈពេល 1ខែ	43,880	-	178,768	-
> 1ខែទៅ 3ខែ	77,351	-	315,128	-
> 3ខែ ទៅ 12ខែ	25,343,058	-	103,247,618	-
> 1ឆ្នាំ ទៅ 5ឆ្នាំ	12,348,560	-	50,308,033	-
លើសពី 5ឆ្នាំ	23,729,666	-	96,674,659	-
	61,542,515	-	250,724,206	-

សម្រាប់ការវិភាគបន្ថែមលើតម្លៃយោងដុលនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់លេខ30ក(iv)។

9. ការវិនិយោគលើមូលបត្របំណុល - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ការវិនិយោគលើមូលបត្របំណុលដែលមានការធានា				
ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(*)	2,000,000	-	8,148,000	-
ដក៖សំវិធានធនលើការខាតបង់នៃ ឱនភាពនៃតម្លៃ	(7,679)	-	(31,284)	-
	1,992,321	-	8,116,716	-

(*) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារបានទិញមូលបត្របំណុលដែលមានការធានាចំនួន 2,000,000 ដុល្លារអាមេរិក ដែលបោះផ្សាយដោយខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។ មូលបត្របំណុលមាន អត្រាការប្រាក់ 5.5% ក្នុងមួយឆ្នាំ ដោយមានរយៈពេល 3 ឆ្នាំ (2021 - 2024) ហើយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រាក់ត្រូវបានទូទាត់ប្រចាំឆ្នាំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដោយការទូទាត់លើកដំបូងនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រាក់លើមូលបត្របំណុល ត្រូវបានគណនាដោយផ្អែកលើមូលដ្ឋាន 365 ថ្ងៃ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើការវិនិយោគលើមូលបត្របំណុល មានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	-	-	-	-
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	7,679	-	31,238	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	46	-
នាថ្ងៃទី៣១ ខែធ្នូ	7,679	-	31,284	-

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
គណនីត្រូវទទួលពីសម្ព័ន្ធហិរញ្ញវត្ថុ (កំណត់សម្គាល់ ២៩គ)	1,888,288	3,061,643	7,692,886	12,384,346
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(1,500,000)	(3,000,000)	(6,111,000)	(12,135,000)
គណនីត្រូវទទួលពីសម្ព័ន្ធហិរញ្ញវត្ថុ	388,288	61,643	1,581,886	249,346
ការទូទាត់ជំនួសពីសម្ព័ន្ធហិរញ្ញវត្ថុ (កំណត់សម្គាល់ ២៩គ)	2,057,681	-	8,382,992	-
ប្រាក់បង់មុនសម្រាប់លេខកាតសម្ងាត់	1,908,717	2,030,097	7,776,113	8,211,742
លុយអេឡិចត្រូនិកត្រូវទទួល	3,923,159	1,651,332	15,982,950	6,679,638
ប្រាក់បញ្ញើ និងប្រាក់បង់មុន	4,308,871	2,214,995	17,554,340	8,959,655
កម្រៃ និងគណនីត្រូវទទួល	634,762	2,043,766	2,586,021	8,267,033
គណនីត្រូវទទួលផ្សេងៗ	-	342,485	-	1,385,350
សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(20,171)	(31,364)	(82,177)	(126,867)
	13,201,307	8,312,954	53,782,125	33,625,897

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃលើទ្រព្យសកម្មផ្សេងៗមានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	3,031,364	3,010,927	12,261,867	12,179,200
(ការបង្វិលមកវិញ)/សំវិធានធនសម្រាប់ការិយបរិច្ឆេទ	(1,511,193)	20,437	(6,147,533)	83,322
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	78,843	(655)
នាថ្ងៃទី៣១ ខែធ្នូ	1,520,171	3,031,364	6,193,177	12,261,867

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

11. ទ្រព្យសកម្មអរូបិ

	ឆ្នាំ២០២១			
	សូហ្វវែរកុំព្យូទ័រនិង ប្រព័ន្ធធនាគារ	ទ្រព្យកំពុងបង្កើត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,957,129	-	1,957,129	7,916,587
ការទិញបន្ថែម	54,308	2,071,522	2,125,830	8,647,876
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	69,512
នាថ្ងៃទី៣១ ខែធ្នូ	2,011,437	2,071,522	4,082,959	16,633,975
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,032,465	-	1,032,465	4,176,321
រំលស់ក្នុងការិយបរិច្ឆេទ	451,637	-	451,637	1,837,259
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	32,652
នាថ្ងៃទី៣១ ខែធ្នូ	1,484,102	-	1,484,102	6,046,232
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	527,335	2,071,522	2,598,857	10,587,743

	ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សូហ្វវែរកុំព្យូទ័រនិងប្រព័ន្ធធនាគារ		
ថ្លៃដើម		
នាថ្ងៃទី១ ខែមករា	1,554,303	6,333,785
ការទិញបន្ថែម	402,826	1,642,322
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(59,520)
នាថ្ងៃទី៣១ ខែធ្នូ	1,957,129	7,916,587
ដក៖ រំលស់បង្គរ		
នាថ្ងៃទី១ ខែមករា	652,245	2,657,899
រំលស់ក្នុងការិយបរិច្ឆេទ	380,220	1,550,158
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(31,736)
នាថ្ងៃទី៣១ ខែធ្នូ	1,032,465	4,176,321
តម្លៃយោង		
នាថ្ងៃទី៣១ ខែធ្នូ	924,664	3,740,266

12. ទ្រព្យ និងបរិក្ខារ

2021	ការកែលម្អទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹមនិងគ្រឿងបំពាក់	ឃានយន្ត	ទ្រព្យកំពុងបង្កើត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	1,583,815	94,041	8,578,125	485,622	75,000	-	10,816,603	43,753,159
ការទិញបន្ថែម	239,433	103,036	695,509	-	-	1,815,979	2,853,957	11,609,897
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	330,805
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1,823,248	197,077	9,273,634	485,622	75,000	1,815,979	13,670,560	55,693,861
ដក៖ រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	1,470,098	33,972	4,851,520	484,160	45,918	-	6,885,668	27,852,527
រំលស់ក្នុងការិយបរិច្ឆេទ	33,834	26,914	1,529,914	790	18,368	-	1,609,820	6,548,748
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	209,343
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1,503,932	60,886	6,381,434	484,950	64,286	-	8,495,488	34,610,618
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	319,316	136,191	2,892,200	672	10,714	1,815,979	5,175,072	21,083,243

2020	ការកែលម្អទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹមនិងគ្រឿងបំពាក់	ឃានយន្ត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	1,474,889	44,431	6,687,491	485,226	75,000	8,767,037	35,725,676
ការទិញបន្ថែម	108,926	49,610	1,890,634	396	-	2,049,566	8,356,081
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(328,598)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1,583,815	94,041	8,578,125	485,622	75,000	10,816,603	43,753,159
ដក៖ រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	1,447,165	23,023	3,397,348	458,992	27,551	5,354,079	21,817,872
រំលស់ក្នុងការិយបរិច្ឆេទ	22,933	10,949	1,454,172	25,168	18,367	1,531,589	6,244,288
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(209,633)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1,470,098	33,972	4,851,520	484,160	45,918	6,885,668	27,852,527
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	113,717	60,069	3,726,605	1,462	29,082	3,930,935	15,900,632

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីកតិកាសន្យាបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់១៧។

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	6,196,508	188,525	25,244,574	762,584

ធនាគារ បានជួលការិយាល័យរួមមានការិយាល័យកណ្តាល និងសាខាសម្រាប់បម្រើឲ្យប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

អត្ថបទ	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,036,880	1,036,880	4,194,180	4,225,286
ការបន្ថែម	6,440,574	-	26,200,255	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	68,713	(31,106)
នាថ្ងៃទី៣១ ខែធ្នូ	7,477,454	1,036,880	30,463,148	4,194,180
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	848,355	565,570	3,431,596	2,304,698
រំលស់ក្នុងការិយបរិច្ឆេទ	432,591	282,785	1,759,780	1,152,914
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	27,198	(26,016)
នាថ្ងៃទី៣១ ខែធ្នូ	1,280,946	848,355	5,218,574	3,431,596
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	6,196,508	188,525	25,244,574	762,584

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

14. ពន្ធលើប្រាក់ចំណេញ

ក. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	2,837,895	1,952,585	11,479,285	7,956,784
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	3,663,645	3,191,891	14,903,708	13,013,340
ពន្ធលើប្រាក់ចំណេញបានបង់	(2,650,316)	(2,306,581)	(10,781,485)	(9,403,931)
ឥណទានពន្ធកាត់ទុក	(114,009)	-	(463,789)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	87,695	(86,908)
នាថ្ងៃទី៣១ ខែធ្នូ	3,737,215	2,837,895	15,225,414	11,479,285

ខ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលសកម្ម ត្រូវបានទូទាត់សងនៅពេលដែលមានច្បាប់អនុញ្ញាតឲ្យធ្វើការកាត់កងរវាងទ្រព្យសកម្មពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងបំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ នៅពេលដែលពន្ធពន្យារស្ថិតនៅក្នុងឆ្នាំសារពើពន្ធតែមួយ។ ចំនួនដែលត្រូវកាត់កងមានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធពន្យារជាទ្រព្យសកម្ម	905,839	920,559	3,690,387	3,723,661
ពន្ធពន្យារជាបំណុល	(116,538)	(253,915)	(474,775)	(1,027,086)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	789,301	666,644	3,215,612	2,696,575

បម្រែបម្រួលនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	666,644	742,930	2,696,575	3,027,440
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	122,657	(76,286)	498,969	(311,018)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	20,068	(19,847)
នាថ្ងៃទី៣១ ខែធ្នូ	789,301	666,644	3,215,612	2,696,575

14. ពន្ធលើប្រាក់ចំណេញ (ត)

ខ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

	ការខាតបង់លើ ឱនភាពនៃតម្លៃនៃ ឧបករណ៍ ហិរញ្ញវត្ថុ	ចំណូលពន្យារ	ប្រាក់រង្វាន់បង្គរ	កាតព្វកិច្ច អត្ថប្រយោជន៍របស់ និយោជិត	រំលស់បង្គរ	ភតិសន្យា	លម្អៀងពីការ ប្តូរប្រាក់បរទេស	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2021								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	659,363	82,298	-	165,300	(253,915)	13,598	-	666,644
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	(203,629)	51,370	-	128,997	146,611	8,542	(9,234)	122,657
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	455,734	133,668	-	294,297	(107,304)	22,140	(9,234)	789,301
(សមមូលពាន់រៀល -- កំណត់សម្គាល់ 5)	1,856,660	544,563	-	1,198,966	(437,156)	90,198	(37,619)	3,215,612
2020								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	627,489	53,635	179,431	47,627	(183,561)	18,309	-	742,930
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	31,874	28,663	(179,431)	117,673	(70,354)	(4,711)	-	(76,286)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	659,363	82,298	-	165,300	(253,915)	13,598	-	666,644
(សមមូលពាន់រៀល -- កំណត់សម្គាល់ 5)	2,667,123	332,895	-	668,639	(1,027,086)	55,004	-	2,696,575

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	3,663,645	3,191,891	14,903,708	13,013,340
(ចំណូល)/ចំណាយពន្ធពន្យារ	(122,657)	76,286	(498,969)	311,018
	3,540,988	3,268,177	14,404,739	13,324,358

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

14. ពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណេញដូចបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	ឆ្នាំ២០២១			ឆ្នាំ២០២០		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	%
ប្រាក់ចំណេញមុនដកពន្ធ	16,224,802	66,002,495		13,914,465	56,729,274	
ពន្ធលើប្រាក់ចំណេញគណនាតាមអត្រា ផ្លូវការ 20%	3,244,960	13,200,497	20%	2,782,893	11,345,855	20%
ចំណាយមិនអាចកាត់កងបាន	463,823	1,886,832	3%	248,243	1,012,087	2%
(អតិផរ)/ឱនភាពនៃសំវិធានធនពីការិយ បរិច្ឆេទមុន	(167,795)	(682,590)	-1%	237,041	966,416	2%
ចំណាយពន្ធលើប្រាក់ចំណេញ	3,540,988	14,404,739	22%	3,268,177	13,324,358	24%

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលសាជីវកម្មលើប្រាក់ចំណេញក្នុងអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលដែលខ្ពស់ជាង។

ការគណនាប្រាក់ចំណូលដែលជាប់ពន្ធគឺត្រូវមានការត្រួតពិនិត្យ និងអនុម័តពីអាជ្ញាធរពន្ធដារ។

15. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បញ្ញើតាមតម្រូវការ	39,226,886	-	159,810,334	-
ប្រាក់បញ្ញើសន្សំ	4,556,616	-	18,563,654	-
ប្រាក់បញ្ញើមានកាលកំណត់	10,480,606	-	42,697,988	-
	54,264,108	-	221,071,976	-

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោមនេះ៖

ក. តាមកាលវេលា៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
រយៈពេល 1ខែ	44,015,200	-	179,317,925	-
> 1ខែ ទៅ 3ខែ	60,608	-	246,917	-
> 3ខែ ទៅ 12ខែ	5,203,058	-	21,197,258	-
> 1ឆ្នាំ ទៅ 5ឆ្នាំ	4,985,242	-	20,309,876	-
	54,264,108	-	221,071,976	-

ខ. តាមនិវាសនដ្ឋាន៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
និវាសនជន	53,813,708	-	219,237,046	-
អនិវាសនជន	450,400	-	1,834,930	-
	54,264,108	-	221,071,976	-

គ. តាមទំនាក់ទំនង៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
សម្ព័ន្ធហ្មាតិ	10,754,690	-	43,814,607	-
មិនមែនសម្ព័ន្ធហ្មាតិ	43,509,418	-	177,257,369	-
	54,264,108	-	221,071,976	-

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

យ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2021	2020
ប្រាក់បញ្ញើតាមតម្រូវការ	គ្មាន- 0.55%	-
ប្រាក់បញ្ញើសន្សំ	គ្មាន- 1.25%	-
ប្រាក់បញ្ញើមានកាលកំណត់	គ្មាន- 5.50%	-

16. គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បញ្ញើដែលអាចដកវិញបាន	4,168,050	3,326,050	16,980,636	13,453,872
ចំណូលពន្យារ	211,765	411,490	862,731	1,664,477
ការទូទាត់សំណងអតីតភាពការងារបច្ចុប្បន្ន	1,105,490	442,935	4,503,766	1,791,672
គណនីត្រូវទូទាត់ផ្សេងៗ	1,796,052	931,378	7,317,115	3,767,424
ប្រាក់អេឡិចត្រូនិកត្រូវបង់	1,738,049	304,557	7,080,812	1,231,931
ចំណាយបង្គរទៅលើថ្លៃទីផ្សារ និងធនធានមនុស្ស	45,172	18,700	184,031	75,642
ចំណាយបង្គរលើប្រតិបត្តិការ	109,850	165,945	447,529	671,248
ចំណាយបង្គរលើប្រតិបត្តិការ Wing Cash Express (“WCX”)	43,113	7,000	175,642	28,315
ចំណាយលើប្រាក់រង្វាន់	1,334,282	887,656	5,435,865	3,590,569
ចំណាយលើពន្ធផ្សេងៗ	325,189	292,752	1,324,820	1,184,182
	10,877,012	6,788,463	44,312,947	27,459,332

17. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	668,392	256,517	2,723,029	1,037,611
រយៈពេលវែង	5,638,820	-	22,972,553	-
	6,307,212	256,517	25,695,582	1,037,611

ការវិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា

តិចជាង 1ឆ្នាំ	1,141,150	264,000	4,649,045	1,067,880
ចន្លោះពី 2ឆ្នាំ និង 5ឆ្នាំ	3,948,289	-	16,085,330	-
លើសពី 5ឆ្នាំ	3,637,791	-	14,820,361	-
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	8,727,230	264,000	35,554,736	1,067,880
ដក៖ការប្រាក់ពន្យារ	(2,420,018)	(7,483)	(9,859,154)	(30,269)
	6,307,212	256,517	25,695,582	1,037,611

(i) ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត

	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ការប្រាក់លើបំណុលភតិសន្យា	112,454	33,663	457,463	137,244
ចំណាយលើភតិសន្យាដែលមានតម្លៃទាប (កំណត់សម្គាល់ 27)	615,910	397,508	2,505,522	1,620,640
	728,364	431,171	2,962,985	1,757,884

(ii) ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍លំហូរទឹកប្រាក់

	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់សាច់ប្រាក់សម្រាប់ប្រាក់ដើមនៃបំណុលភតិសន្យា	502,333	306,337	2,043,491	1,248,936

លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ

ការទូទាត់សាច់ប្រាក់សម្រាប់ការប្រាក់នៃបំណុលភតិសន្យា	112,454	33,663	457,463	137,244
--	---------	--------	---------	---------

18. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)

សំវិធានធនលើសំណងអតីតភាពការងារ	365,995	223,243	1,491,064	903,018
------------------------------	---------	---------	-----------	---------

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

និយោជកទាំងអស់តម្រូវឲ្យទូទាត់សំណងអតីតភាពការងារដល់និយោជិតរបស់ខ្លួនដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15ថ្ងៃ នៃប្រាក់បៀវត្សរ៍ និង អត្ថប្រយោជន៍ក្នុងមួយឆ្នាំ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង ៦ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំ ដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ២០២១ តទៅ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួន អតិបរមាស្មើនឹង ៦ ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ ជាដាច់ខាត។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែង ពីការងារ។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ទៅដល់ រោងចក្រ សហគ្រាស និងក្រុមហ៊ុន គ្រប់វិស័យក្នុងការពន្យារការទូទាត់ប្រាក់រំលឹកអតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់អតីតភាពការងារបច្ចុប្បន្នក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ទៅឆ្នាំ២០២២។ ធនាគារបានជ្រើសរើសអនុលោមតាមបទប្បញ្ញត្តិនេះ ដូច្នេះហើយការទូទាត់ទាំងនេះនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២២។

បម្រែបម្រួលលើអត្ថប្រយោជន៍និយោជិតក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	223,243	238,136	903,018	970,404
សំវិធានធនក្នុងការិយបរិច្ឆេទ	142,752	-	580,715	-
ការបង្វិលមកវិញក្នុងការិយបរិច្ឆេទ	-	(14,893)	-	(60,719)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	7,331	(6,667)
នាថ្ងៃទី៣១ ខែធ្នូ	365,995	223,243	1,491,064	903,018

19. ដើមទុន

	ចំនួនភាគហ៊ុន ដែលមានតម្លៃចារឹក 1 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន			
	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ភាគកម្ម %	ចំនួន ដុល្លារអាមេរិក	ភាគកម្ម %	ចំនួន ដុល្លារអាមេរិក
WING Holdings Pte Limited	80	60,000,000	100	28,958,749
អ្នកឧកញ៉ា គិត ម៉េង	20	15,000,000	-	-
	100	75,000,000	100	28,958,749
សមមូលពាន់រៀល - កំណត់សម្គាល់ 5)		304,205,629		116,909,820

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើមទុនដែលមានការអនុញ្ញាតមានចំនួន 75,000,000 ភាគហ៊ុន (2020៖ 28,958,749 ភាគហ៊ុន) ក្នុងតម្លៃស្មើ 1 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ រាល់ភាគហ៊ុន ដែលបានអនុញ្ញាត ត្រូវបានបែងចែក និងទូទាត់ប្រាក់ពេញលេញ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ហើយបង្កើនដើមទុនរបស់ធនាគារពី 28,958,749 ដុល្លារអាមេរិក ទៅដល់ 75,000,000 ដុល្លារអាមេរិក។ ដើមទុនត្រូវបានកើនឡើងចំនួន 35,400,000 ដុល្លារអាមេរិក និង 10,641,251 ដុល្លារអាមេរិក តាមរយៈការដាក់បន្ថែមនូវសាច់ប្រាក់ និងការបម្រុងពីប្រាក់ចំណេញរក្សាទុក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១រៀងគ្នា។ អនុស្សាវរណៈ និងលក្ខន្តិកៈធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

20. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នារវាងសំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុ ស្របតាមស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារ បានផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 1,552,111 ដុល្លារអាមេរិក (ឆ្នាំ២០២០៖ បានផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុកចំនួន 136,729 ដុល្លារអាមេរិក)។

21. ចំណូលកម្រៃ និងជើងសារ

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ចំណូលកម្រៃ និងជើងសារ				
កម្រៃប្រតិបត្តិការ	46,490,554	37,304,704	189,123,574	152,091,278
កម្រៃប្រតិបត្តិការបើកប្រាក់បៀវត្សរ៍	1,854,966	1,353,716	7,546,001	5,519,100
កម្រៃប្រតិបត្តិការផ្សេងៗ	18,630	-	75,787	-
	48,364,150	38,658,420	196,745,362	157,610,378
ចំណាយកម្រៃ និងជើងសារ				
កម្រៃប្រតិបត្តិការ	4,572,702	3,214,883	18,601,752	13,107,078
កម្រៃសេវាទូទាត់	1,450,714	1,244,418	5,901,504	5,073,492
	6,023,416	4,459,301	24,503,256	18,180,570
ចំណូលកម្រៃ និងជើងសារសុទ្ធ	42,340,734	34,199,119	172,242,106	139,429,808

22. ចំណូលការប្រាក់សុទ្ធ

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (បានរាយការណ៍ ឡើងវិញ)	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥) (បានរាយការណ៍ ឡើងវិញ)
ចំណូលការប្រាក់				
សាច់ប្រាក់សមមូលនៅធនាគារផ្សេងៗ	3,207,271	2,209,895	13,047,178	9,009,742
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	667,508	-	2,715,423	-
	3,874,779	2,209,895	15,762,601	9,009,742
ចំណាយការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	63,881	-	259,868	-
បំណុលភតិសន្យា	112,454	33,663	457,463	137,244
	176,335	33,663	717,331	137,244
ចំណូលការប្រាក់សុទ្ធ	3,698,444	2,176,232	15,045,270	8,872,498

23. ការខាតបង់លើឱនភាពនៃតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
បន្ថែម/(តម្លៃ)៖				
សមតុល្យជាមួយធនាគារផ្សេងៗ	110,654	159,369	450,140	649,747
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	350,247	-	1,424,805	-
ការវិនិយោគលើមូលបត្របំណុល	7,679	-	31,238	-
សមតុល្យជាមួយសម្ព័ន្ធព្យាគី	(1,500,000)	-	(6,102,000)	-
គណនីត្រូវទទួលផ្សេងៗ	(11,193)	20,437	(45,533)	83,322
	(1,042,613)	179,806	(4,241,350)	733,069

24. ចំណូលផ្សេងៗ

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (បានរាយការណ៍ ឡើងវិញ)	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥) (បានរាយការណ៍ ឡើងវិញ)
ចំណេញពីការប្តូររូបិយប័ណ្ណ	840,193	245,315	3,417,905	1,000,149
ចំណូលផ្សេងៗ	20,649	18,338	84,000	74,764
	860,842	263,653	3,501,905	1,074,913

25. ចំណាយលើបុគ្គលិក

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	11,185,582	7,318,057	45,502,948	29,835,718
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តនិយោជិត	2,028,275	1,023,694	8,251,023	4,173,600
ចំណាយលើអត្ថប្រយោជន៍និយោជិត	805,307	428,042	3,275,989	1,745,127
ចំណាយលើការងារលើសម៉ោង	549,184	287,152	2,234,081	1,170,719
ចំណាយលើធានារ៉ាប់រងបុគ្គលិក	219,237	99,979	891,856	407,614
អត្ថប្រយោជន៍ផ្សេងៗ	339,504	213,585	1,381,101	870,787
	15,127,089	9,370,509	61,536,998	38,203,565

26. រំលស់

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
រំលស់លើទ្រព្យ និងបរិក្ខារ	1,609,820	1,531,589	6,548,748	6,244,288
រំលស់លើទ្រព្យសកម្មអរូបី	451,637	380,220	1,837,259	1,550,158
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	432,591	282,785	1,759,780	1,152,914
	2,494,048	2,194,594	10,145,787	8,947,360

27. ចំណាយទូទៅ និងរដ្ឋបាល

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (បានរាយការណ៍ ឡើងវិញ)	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥) (បានរាយការណ៍ ឡើងវិញ)
សេវាធនាគារ	3,346,598	2,581,240	13,613,961	10,523,715
ទីផ្សារ និងការផ្សព្វផ្សាយ	2,454,885	3,073,138	9,986,472	12,529,183
សា និងចំណាយផ្សេងៗ	2,461,717	1,782,036	10,014,265	7,265,361
កម្រៃសេវាវិជ្ជាជីវៈ	321,306	402,156	1,307,073	1,639,590
ថ្លៃជួល (កំណត់សម្គាល់ 17)	615,910	397,508	2,505,522	1,620,640
ប្រព័ន្ធទិន្នន័យ	476,375	395,010	1,937,894	1,610,456
ថ្លៃធ្វើដំណើរ	287,814	295,887	1,170,827	1,206,331
ថ្លៃបណ្តុះបណ្តាល	59,305	276,056	241,253	1,125,480
ថ្លៃទឹកភ្លើង	167,861	204,702	682,859	834,570
ថ្លៃជ្រើសរើសបុគ្គលិក	238,887	90,293	971,792	368,125
ថ្លៃសន្តិសុខ	108,543	87,688	441,553	357,504
ថ្លៃសេវាទំនាក់ទំនង	92,162	71,580	374,915	291,832
ធានារ៉ាប់រង	54,606	53,728	222,137	219,049
ថ្លៃជួលជួល និងថែទាំ	82,379	45,573	335,118	185,801
ថ្លៃសំបុត្រ និងសម្ភារផ្សេងៗ	57,620	31,421	234,398	128,103
ផ្សេងៗ	3,270,726	1,191,614	13,305,312	4,858,211
	14,096,694	10,979,630	57,345,351	44,763,951

28. ការសន្យា និងយថាភាព

ក. កិច្ចសន្យាឥណទាន

នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនមានកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួនដែលត្រូវផ្តល់ឥណទានជូនអតិថិជននោះទេ។

ខ. យថាភាពលើពន្ធ

ធនាគារ បានទទួលសេចក្តីជូនដំណឹងអំពីការចុះធ្វើសវនកម្មសារពើពន្ធពីអគ្គនាយកដ្ឋានពន្ធដារ (“អ.ព.ជ”) ដូចខាងក្រោម៖

- នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ឆ្នាំ២០១៧
- នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ឆ្នាំ២០១៨ និង
- នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ការធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ឆ្នាំ២០១៩។

គិតមកដល់ថ្ងៃនេះ មិនមានលទ្ធផលជាផ្លូវការណាមួយពីការកំណត់ពន្ធឡើងវិញ ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ការធ្វើសវនកម្មពេញលេញ ដូចដែលបានរៀបរាប់ខាងលើនោះទេ ហើយគណៈគ្រប់គ្រងប្រតិបត្តិយល់ឃើញថា ផលប៉ះពាល់ពីសវនកម្មលើការកំណត់ពន្ធឡើងវិញ គឺមានលក្ខណៈទាប ហើយទំនងជាមិនផ្តល់នូវការខាតបង់ជាសារវន្តចំពោះធនាគារនាពេលអនាគតនោះទេ។

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈជាសារវន្តជាងនៅ ប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវនកម្មធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់លើធនាគារអាចមានលក្ខណៈជាសារវន្ត។

29. សម្ព័ន្ធព្យាបាល

ក. សម្ព័ន្ធព្យាបាល និងទំនាក់ទំនង

សម្ព័ន្ធព្យាបាល	ទំនាក់ទំនង
WING Holdings Pte Limited	ក្រុមហ៊ុនមេគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង - 100%
អេរីវី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ម៉ូបាយល៍ រីហ្វេស ខមភេនី លីមីធីត រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី រ៉ូយ៉ាល់ លលវ	ក្រុមហ៊ុនស្ថិតនៅក្រោមភាគទុនិកធំតែមួយ
អ្នកគ្រប់គ្រងសំខាន់ៗ	អ្នកគ្រប់គ្រងសំខាន់ៗ គឺជាអ្នកដែលបានចូលរួមក្នុងការងាររដ្ឋបាល ដឹកនាំគ្រប់គ្រង ឬរៀបចំ និងអនុវត្តការគ្រប់គ្រង ផ្ទៃក្នុងរបស់ធនាគារ។

29. សម្ព័ន្ធហិរញ្ញវត្ថុ(ត)

ខ. យថាភាពលើពន្ធ

	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់5)	ពាន់រៀល (កំណត់សម្គាល់5)
ការទូទាត់ជំនួស				
ម៉ូបាយល៍ រឺហ្វ្រេស ខមភេនី លីមីធីត	3,640,627	200,747	14,810,071	818,444
រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី	2,057,681	-	8,370,646	-
	5,698,308	200,747	23,180,717	818,444
អ្នកគ្រប់គ្រងសំខាន់ៗ				
លាភការ	2,813,821	1,473,026	11,446,624	6,005,527

គ. សមតុល្យជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់5)	ពាន់រៀល (កំណត់សម្គាល់5)
គណនីត្រូវទទួលពីសម្ព័ន្ធហិរញ្ញវត្ថុ (កំណត់សម្គាល់ 10)				
ម៉ូបាយល៍ រឺហ្វ្រេស ខមភេនី លីមីធីត	1,610,048	3,061,643	6,559,337	12,384,346
អេវើរី ប្រាយ រីច ត្រេឌីង ខមភេនី អិលធីឌី	150,180	-	611,833	-
រ៉ូយ៉ាល់ អេស	128,060	-	521,716	-
	1,888,288	3,061,643	7,692,886	12,384,346
ការទូទាត់ជំនួស (កំណត់សម្គាល់ 10)				
រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី	2,057,681	-	8,382,992	-
	3,945,969	3,061,643	16,075,878	12,384,346
ប្រាក់បញ្ញើពីសម្ព័ន្ធហិរញ្ញវត្ថុ (កំណត់សម្គាល់ 10)				
តែលកូថេក	6,403,944	-	26,089,668	-
ខេម ជឺ អេស អេម អែលធីឌី	2,110,117	-	8,596,617	-
ផ្សេងៗ	2,240,629	-	9,128,322	-
	10,754,690	-	43,814,607	-

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ មានទំនួលខុសត្រូវរួមក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បីកំណត់នៅកម្រិតហានិភ័យសមស្រប និងការគ្រប់គ្រង និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។

គោលនយោបាយ និងនីតិវិធី ដែលត្រូវបានអនុម័តដោយធនាគារដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេ មានដូចខាងក្រោម៖

ក. ហានិភ័យឥណទាន

ហានិភ័យឥណទាន សំដៅទៅលើហានិភ័យដែលធនាគារ រងការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើ សមភាគីខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា និងការខាតបង់ដែលកើតឡើងពីឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន សមតុល្យជាមួយធនាគារនានា និងការវិនិយោគលើមូលបត្របំណុល។ សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ តាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់ប្រាក់ចំណូលរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាឥណទាន។

(i) ការគ្រប់គ្រងហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារអាចប្រើប្រាស់ការអនុវត្តជាក់ស្តែងដើម្បីវាយតម្លៃហានិភ័យឥណទានដូចខាងក្រោម៖

- ករណីលើកលែងហានិភ័យឥណទានទាប (គ្មានឥណទានដែលមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទចាប់ផ្តើម) និង
 - ការសន្មតដែលអាចប្រកែកបានថា ហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង នៅពេលដែលការទូទាត់តាមកិច្ចសន្យាមានការហួសកាលកំណត់សងលើសពី 30ថ្ងៃ។
- ហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានកម្រិតទាប ប្រសិនបើ៖
- ឧបករណ៍មានហានិភ័យទាបក្នុងការខកខានសង
 - អតិថិជនមានសមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចលំហូរទឹកប្រាក់ តាមកិច្ចសន្យាក្នុងរយៈពេលខ្លីខាងមុខនេះ ហើយការផ្លាស់ប្តូរ អវិជ្ជមាននៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងអាជីវកម្មក្នុងរយៈពេលវែងអាច ប៉ុន្តែនឹងមិនចាំបាច់កាត់បន្ថយសមត្ថភាពរបស់អតិថិជនក្នុងការ បំពេញកាតព្វកិច្ចរបស់ខ្លួននោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(ii) ការវិភាគគុណភាពឥណទាន

តារាងខាងក្រោមនេះបង្ហាញពីតំលៃអតិបរមាគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ លុះត្រាតែបានបញ្ជាក់ច្បាស់លាស់ ចំនួនទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់នៅក្នុងតារាងខាងក្រោមបង្ហាញជាតម្លៃដុល។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សមតុល្យជាមួយធនាគារនានា៖					
ធម្មតា	181,396,415	-	-	181,396,415	739,008,996
សំវិធានធនលើការខាតបង់	(407,468)	-	-	(407,468)	(1,660,025)
តម្លៃយោង	180,988,947	-	-	180,988,947	737,348,971
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន៖					
ធម្មតា	61,847,078	-	-	61,847,078	251,964,996
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	26,334	26,334	107,285
សង្ស័យ	-	-	15,993	15,993	65,155
បាត់បង់	-	-	3,357	3,357	13,676
ឥណទានដុល	61,847,078	-	45,684	61,892,762	252,151,112
សំវិធានធនលើការខាតបង់	(319,345)	-	(30,902)	(350,247)	(1,426,906)
តម្លៃយោង	61,527,733	-	14,782	61,542,515	250,724,206

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ការវិនិយោគលើមូលបត្របំណុល៖					
ធម្មតា	2,000,000	-	-	2,000,000	8,148,000
សំវិធានធនលើការខាតបង់	(7,679)	-	-	(7,679)	(31,284)
តម្លៃយោង	1,992,321	-	-	1,992,321	8,116,716

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សមតុល្យជាមួយធនាគារនានា៖					
ធម្មតា	167,161,661	-	-	167,161,661	676,168,919
សំវិធានធនលើការខាតបង់	(296,814)	-	-	(296,814)	(1,200,612)
តម្លៃយោង	166,864,847	-	-	166,864,847	674,968,307

(iii) ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយ ហានិភ័យរបស់ធនាគារ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារនានា ការវិនិយោគលើមូលបត្របំណុល និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនតម្រូវសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន					
	ទ្រព្យសម្បត្តិ	ទ្រព្យសកម្មរយៈពេលខ្លី	ប្រាក់បញ្ញើមានកាលកំណត់ផ្សេងៗ		ហានិភ័យឥណទាន គ្មានការធានា	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ដុល្លារអាមេរិក)	60,706,084	-	-	-	836,431	61,542,515
សរុបពាន់រៀល (កំណត់សម្គាល់ 5)	247,316,586	-	-	-	3,407,620	250,724,206

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(iv) ចំនួនកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
	ECL	ECL	ECL		
	12 ខែ	ពេញអាយុកាល	ពេញអាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការខាតបង់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលកើតឡើង	319,345	-	30,902	350,247	1,424,805
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	2,101
សំវិធានធនលើការខាតបង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	319,345	-	30,902	350,247	1,426,906

សំវិធានធនលើការខាតបង់ – សមតុល្យនៅធនាគារផ្សេងៗ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
	ECL	ECL	ECL		
	12 ខែ	ពេញអាយុកាល	ពេញអាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការខាតបង់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	296,814	-	-	296,814	1,200,612
ទ្រព្យសកម្មហិរញ្ញវត្ថុដែលកើតឡើង	110,654	-	-	110,654	450,140
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	9,273
សំវិធានធនលើការខាតបង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	407,468	-	-	407,468	1,660,025

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(iv) ចំនួនកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
	ECL	ECL	ECL		
	12 ខែ	ពេញអាយុកាល	ពេញអាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការខាតបង់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	137,445	-	-	137,445	560,088
ទ្រព្យសកម្មហិរញ្ញវត្ថុដែលកើតឡើង	159,369	-	-	159,369	649,747
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(9,223)
សំវិធានធនលើការខាតបង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	296,814	-	-	296,814	1,200,612

សំវិធានធនលើការខាតបង់ – ការវិនិយោគលើមូលបត្របំណុល៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
	ECL	ECL	ECL		
	12 ខែ	ពេញអាយុកាល	ពេញអាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការខាតបង់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលកើតឡើង	7,679	-	-	7,679	31,238
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	46
សំវិធានធនលើការខាតបង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	7,679	-	-	7,679	31,284

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
ក. ហានិភ័យឥណទាន (ត)
(iv) ចំនួនកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

សំវិធានធនលើការខាតបង់ (ត)

សំវិធានធនលើការខាតបង់ – ទ្រព្យសកម្មផ្សេងៗ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
	ECL	ECL	ECL		
	12 ខែ	ពេញអាយុកាល	ពេញអាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការខាតបង់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	3,031,364	-	-	3,031,364	12,261,867
ការវាស់វែងឡើងវិញនៃ សំវិធានធនខាតបង់សុទ្ធ	(11,193)	-	-	(11,193)	(45,533)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ ទទួលស្គាល់	(1,500,000)	-	-	(1,500,000)	(6,102,000)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	78,843
សំវិធានធនលើការខាតបង់នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1,520,171	-	-	1,520,171	6,193,177

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
	ECL	ECL	ECL		
	12 ខែ	ពេញអាយុកាល	ពេញអាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការខាតបង់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	3,010,927	-	-	3,010,927	12,269,528
ការវាស់វែងឡើងវិញនៃ សំវិធានធនខាតបង់សុទ្ធ	20,437	-	-	20,437	83,322
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(90,983)
សំវិធានធនលើការខាតបង់នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	3,031,364	-	-	3,031,364	12,261,867

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
ក. ហានិភ័យឥណទាន (ត)
(iv) ចំនួនកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

តារាងខាងក្រោមមានព័ត៌មានស្តីពីការប្រែប្រួលជាសាវន្តក្នុងតម្លៃយោងនៃទ្រព្យសកម្ម នៅក្នុងរយៈពេលនេះដែលបានរួមចំណែកក្នុងការប្រែប្រួលនៃ
ការខាតបង់ឥណទាន៖

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
	ECL	ECL	ECL		
	12 ខែ	ពេញអាយុកាល	ពេញអាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
តម្លៃយោងដុលនា ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែល កើតឡើង	61,847,078	-	45,684	61,892,762	251,779,756
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	371,356
តម្លៃយោងដុល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	61,847,078	-	45,684	61,892,762	252,151,112
សំវិធានធនលើការខាតបង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(319,345)	-	(30,902)	(350,247)	(1,426,906)
តម្លៃយោងសុទ្ធនាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១	61,527,733	-	14,782	61,542,515	250,724,206

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(v) ការប្រមូលផ្តុំហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យតាមវិស័យអាជីវកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
	សមតុល្យនៅធនាគារនានា -សុទ្ធ	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន -សុទ្ធ	ការវិនិយោគលើមូល បត្របំណុល - សុទ្ធ	ទ្រព្យសកម្មផ្សេងៗ - សុទ្ធ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
តម្លៃយោង	180,988,947	61,542,515	1,992,321	11,076,543	255,600,326	1,041,315,729
ការផ្តោតលើហានិភ័យតាមវិស័យ						
អតិថិជនខាងក្រៅ						
ស្ថាប័នតម្កល់ប្រាក់	180,988,947	-	-	-	180,988,947	737,348,970
កម្ចីរហ័ស	-	800,837	-	-	800,837	3,262,610
កម្ចីផ្ទាល់ខ្លួន	-	18,036,885	-	-	18,036,885	73,482,269
កម្ចីជំនួញ	-	30,259,502	-	-	30,259,502	123,277,211
កម្ចីពាណិជ្ជកម្ម	-	12,445,291	-	-	12,445,291	50,702,116
ផ្សេងៗ	-	-	1,992,321	11,076,543	13,068,864	53,242,553
	180,988,947	61,542,515	1,992,321	11,076,543	255,600,326	1,041,315,729

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសនដ្ឋាន និងទំនាក់ទំនង និងផលប៉ះពាល់នៃហានិភ័យឥណទាន និង បុរេប្រទានធំៗ៖

	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
តាមនិវាសនដ្ឋាន៖				
និវាសនជន	61,542,515	-	250,724,206	-
តាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាតិ	3,691,282	-	15,038,283	-
មិនមែនសម្ព័ន្ធព្យាតិ	57,851,233	-	235,685,923	-
	61,542,515	-	250,724,206	-
តាមរយៈផលប៉ះពាល់៖				
ហានិភ័យឥណទានធំ (*)	8,000,000	-	32,592,000	-
ហានិភ័យឥណទានតូច	53,542,515	-	218,132,206	-
	61,542,515	-	250,724,206	-

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

- ក. ហានិភ័យឥណទាន (ត)

(៧) ការប្រមូលផ្តុំហានិភ័យឥណទាន (ត)

(*) “ហានិភ័យឥណទានធំ” ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានដែលមានចំនួនលើសពី 10% នៃមូលធនសុទ្ធរបស់ធនាគារ។ ហានិភ័យឥណទាននេះ គឺសំដៅដល់ឥណទានដែលមានចំនួនទឹកប្រាក់នៃ ឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

ខ. ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុដែលត្រូវទូទាត់។ ផលវិបាកនៃហានិភ័យសាច់ប្រាក់ងាយស្រួលអាចជាភាពបរាជ័យក្នុងការបំពេញកាតព្វកិច្ចដើម្បីទូទាត់ជូនម្ចាស់បំណុល។ ធនាគារធ្វើការគ្រប់គ្រងហានិភ័យនេះដោយធានាថាមានមូលនិធិគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី។

គោលបំណងរបស់ធនាគារ គឺរក្សាឲ្យបាននូវតុល្យភាពរវាងការបន្តប្រើប្រាស់មូលនិធិ និងមានភាពបត់បែន។ តម្រូវការនៃការវិនិយោគរបស់ធនាគារ គឺការផ្តល់មូលនិធិដោយការបន្ថែមដើមទុនពីភាគទុនិក។

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	តម្លៃយោង	តម្លៃដុលលំហូរចូល/(ចេញ)	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	មិនមានអាយុកាល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	54,264,108	(54,910,218)	(4,560,620)	(2,801,707)	(2,778,336)	(5,542,669)	-	(39,226,886)
គណនីត្រូវទូទាត់ និង បំណុលផ្សេងៗ	10,877,012	(10,877,012)	-	-	-	-	-	(10,877,012)
បំណុលលើមូលនិធិ របស់ភ្នាក់ងារ	123,737,992	(123,737,992)	-	-	-	-	-	(123,737,992)
បំណុលភតិសន្យា	6,307,212	(8,727,230)	(73,333)	(249,017)	(818,800)	(3,948,289)	(3,637,791)	-
សរុបជាដុល្លារអាមេរិក	195,186,324	(198,252,452)	(4,633,953)	(3,050,724)	(3,597,136)	(9,490,958)	(3,637,791)	(173,841,890)
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	795,189,084	(807,680,489)	(18,878,725)	(12,428,650)	(14,654,732)	(38,666,163)	(14,820,361)	(708,231,858)

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
ខ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)
ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃយោង	តម្លៃដុលលំហូរចូល/(ចេញ)	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	182,274,494	184,398,060	-	-	89,543,136	3,711,938	-	91,142,986
ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - សុទ្ធ	61,542,515	93,443,337	617,425	44,964	25,015,124	16,348,272	51,417,552	-
ការវិនិយោគលើមូលបត្រ បំណុល - សុទ្ធ	1,992,321	2,330,000	-	-	110,000	2,220,000		-
ទ្រព្យសកម្មផ្សេងៗ - សុទ្ធ	11,076,543	12,596,714	12,596,714		-	-	-	-
សរុបជាដុល្លារអាមេរិក	256,885,873	292,768,111	13,214,139	44,964	114,668,260	22,280,210	51,417,552	91,142,986
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	1,046,553,048	1,192,737,285	53,834,403	183,183	467,158,491	90,769,576	209,475,107	371,316,525

	តម្លៃយោង	តម្លៃដុលលំហូរចូល/(ចេញ)	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
គណនីត្រូវទូទាត់ និង បំណុលផ្សេងៗ	6,788,463	(6,788,463)	(6,788,463)	-	-	-	-	-
បំណុលលើមូលនិធិ របស់ភ្នាក់ងារ	143,248,457	(143,248,457)	-	-	-	-	-	(143,248,457)
បំណុលភតិសន្យា	256,517	(264,000)	(33,000)	(99,000)	(132,000)	-	-	-
សរុបជាដុល្លារអាមេរិក	150,293,437	(150,300,920)	(6,821,463)	(99,000)	(132,000)	-	-	(143,248,457)
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	612,295,462	(612,325,948)	(27,790,640)	(403,326)	(537,768)	-	-	(583,594,214)

	តម្លៃយោង	តម្លៃដុលលំហូរចូល/(ចេញ)	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	177,752,697	178,886,986	5,012,329	3,500,712	30,129,749	-	-	140,244,196
ទ្រព្យសកម្មផ្សេងៗ - សុទ្ធ	7,366,209	10,397,573	10,397,573	-	-	-	-	-
សរុបជាដុល្លារអាមេរិក	185,118,906	189,284,559	15,409,902	3,500,712	30,129,749	-	-	140,244,196
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	754,174,422	771,145,293	62,779,940	14,261,901	122,748,597	-	-	571,354,855

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
ខ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)
ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំនួនទឹកប្រាក់ក្នុងតារាងខាងលើត្រូវបានចងក្រងដូចខាងក្រោម៖

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ	វិធានដែលបរិមាណត្រូវបានចងក្រង
បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្ម ហិរញ្ញវត្ថុមិនមែននិស្សន្ទ	លំហូរទឹកប្រាក់ពុំបានអប្បបរមា ដែលរួមបញ្ចូលនូវការប្រាក់ប៉ាន់ស្មានដែលត្រូវទូទាត់
កិច្ចសន្យាឥណទាន	តាមអាយុកាលនៃកិច្ចសន្យាដែលនឹងកើតមានយ៉ាងឆាប់បំផុត

ជាផ្នែកមួយនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលកើតចេញពីបំណុលហិរញ្ញវត្ថុធនាគារមានទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់ងាយស្រួលបាន រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលមានភាពងាយស្រួល ក្នុងការបំពេញតាមតម្រូវការ។ លើសពីនេះទៀត ធនាគារបានចុះកិច្ចព្រមព្រៀងលើកម្រិតឥណទានជាមួយធនាគារនានា។

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូរ រូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប្រភេទហិរញ្ញវត្ថុដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

ធនាគារ មិនប្រើឧបករណ៍បម្លែងហិរញ្ញវត្ថុដូចជាកិច្ចសន្យាប្តូរប្រាក់បរទេស និងអត្រាប្តូរប្រាក់ដើម្បីការពារហានិភ័យរបស់ខ្លួនឡើយ។

(i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារ ថ្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគម្លាតប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការផ្លាស់ប្តូរចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យ ដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

វិភាគរំញ័រចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារ មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាពលម្អៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍ចំណេញ ឬខាតនោះទេ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទពុំមានផលប៉ះពាល់ដល់របាយការណ៍ចំណេញ ឬខាតនោះទេ។

ការវិភាគរំញ័រចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ។ ដូច្នេះការវិភាគរំញ័រចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ។

SECURED HOUSING LOAN



WHAT IS A SECURED HOUSING LOAN?

✓ Housing loan is a loan given to the borrower to finance the purchase of residential property for dwelling purpose such as house, shop-house, flat-house, condominium or apartment. It is basically a loan on a long-term tenor with repayment by monthly instalment comprising principal and interest.

BENEFITS

- ✓ Obtaining information is straightforward, and approval is fast.
- ✓ The rate of interest is competitive.
- ✓ The repayment method is flexible.
- ✓ The loan can be repaid over a period of up to 300 months.
- ✓ Using over 10,000 Wing agents across the country via free cash in and cash out without having to wait in huge lines. We also have no restrictions, and we can use and return the funds whenever we want.
- ✓ It is possible to obtain a loan in both USD and KHR. You don't need to have a collateral in place when applying for a loan; however, you can use the house that you buy as collateral, with an LTV of up to 80%.
- ✓ You won't have to memorize the payback schedule for the bank loan because a notification will be sent out via Whats App and Wings App.

Type of Housing Loan
Temporary Commercial Name Eligible Person/Entities
Age
Purpose
Loan Size
Currency
Loan Term/Tenor
Interest Rate p.a
Loan Approval Fee
Late Payment Fee
Default Rate p.a
Prepayment Fee
Prepayment Notice
Fire Insurance
Annual Review Fee
Collateral Type
LTVR
DSCR
Repayment Method
Request Channel

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

	តម្លៃយោង	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានរំញោចពី ការប្រាក់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	182,274,494	-	-	87,419,570	3,711,938	-	91,142,986
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	61,542,515	590,059	36,822	22,542,567	13,073,717	25,299,350	-
ការវិនិយោគលើមូលបត្របំណុល - សុទ្ធ	1,992,321	-	-	-	1,992,321	-	-
ទ្រព្យសកម្មផ្សេងៗ - សុទ្ធ	11,076,543	-	-	-	-	-	11,076,543
	256,885,873	590,059	36,822	109,962,137	18,777,976	25,299,350	102,219,529
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	54,264,108	4,560,641	2,788,240	2,699,712	4,988,629	-	39,226,886
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ	10,877,012	-	-	-	-	-	10,877,012
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	123,737,992	-	-	-	-	-	123,737,992
បំណុលភតិសន្យា	6,307,212	48,373	147,061	472,958	2,588,792	3,050,028	-
	195,186,324	4,609,014	2,935,301	3,172,670	7,577,421	3,050,028	173,841,890
តម្លាតរំញោចពីការប្រាក់- សរុបជាដុល្លារអាមេរិក	61,699,549	(4,018,955)	(2,898,479)	106,789,467	11,200,555	22,249,322	(71,622,361)
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	251,363,964	(16,373,223)	(11,808,403)	435,060,289	45,631,061	90,643,738	(291,789,498)

	តម្លៃយោង	រហូតដល់ 1ខែ	> 1 – 3ខែ	> 3 – 12ខែ	> 1 – 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានរំញោចពី ការប្រាក់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	177,752,697	5,012,329	3,500,712	28,995,460	-	-	140,244,196
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	7,366,209	-	-	-	-	-	7,366,209
	185,118,906	5,012,329	3,500,712	28,995,460	-	-	147,610,405
បំណុលហិរញ្ញវត្ថុ							
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ	6,788,463	-	-	-	-	-	6,788,463
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	143,248,457	-	-	-	-	-	143,248,457
បំណុលភតិសន្យា	256,517	31,350	95,264	129,903	-	-	-
	150,293,437	31,350	95,264	129,903	-	-	150,036,920
តម្លាតរំញោចពីការប្រាក់- សរុបជាដុល្លារអាមេរិក	34,825,469	4,980,979	3,405,448	28,865,557	-	-	(2,426,515)
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	140,869,021	20,148,060	13,775,037	116,761,178	-	-	(9,815,254)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

- គ. ហានិភ័យទីផ្សារ (ត)
- (ii). ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក		
	រៀល	ដុល្លារអាមេរិក	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	18,382,377	163,892,117	182,274,494
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	3,845,078	57,697,437	61,542,515
ការវិនិយោគលើមូលបត្របំណុល - សុទ្ធ	-	1,992,321	1,992,321
ទ្រព្យសកម្មផ្សេងៗ - សុទ្ធ	3,054,436	8,022,107	11,076,543
	25,281,891	231,603,982	256,885,873
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	14,134,216	40,129,892	54,264,108
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ	8,472,068	2,404,944	123,737,992
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	55,323,731	68,414,261	10,877,012
បំណុលភតិសន្យា	-	6,307,212	6,307,212
	77,930,015	117,256,309	195,186,324
ស្ថានភាព(បំណុល)/ទ្រព្យសកម្មសុទ្ធ	(52,648,124)	114,347,673	61,699,549
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	(214,488,457)	465,852,421	251,363,964

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

- គ. ហានិភ័យទីផ្សារ (ត)
- (ii). ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក		
	រៀល	ដុល្លារអាមេរិក	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	76,174,601	101,578,096	177,752,697
ទ្រព្យសកម្មផ្សេងៗ - សុទ្ធ	744,326	6,621,883	7,366,209
	76,918,927	108,199,979	185,118,906
បំណុលហិរញ្ញវត្ថុ			
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ	5,760,709	1,027,754	6,788,463
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	64,475,079	78,773,378	143,248,457
បំណុលភតិសន្យា	-	256,517	256,517
	70,235,788	80,057,649	150,293,437
ស្ថានភាព(បំណុល)/ទ្រព្យសកម្មសុទ្ធ	6,683,139	28,142,330	34,825,469
សមមូលជាពាន់រៀល (កំណត់សម្គាល់ 5)	27,033,297	113,835,724	140,869,021

ការវិភាគរំញ័រច

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ ធនាគារនាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 1% នៃស្ថានភាពចំហសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម៖

	31 December 2021		31 December 2020	
	- 1% ការថយចុះ	+1% ការកើនឡើង	- 1% ការថយចុះ	+1% ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
រៀល	526,481	(526,481)	(59,388)	59,388
សមមូលពាន់រៀល (កំណត់សម្គាល់ 5)	2,144,885	(2,144,885)	(240,225)	240,225

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
យ. ហានិភ័យទីផ្សារ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ អនុលោមភាព ហានិភ័យលើគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងធនាគារ ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ង. ការគ្រប់គ្រងដើមទុន

សម្រាប់គោលបំណងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ ដែលដើមទុនរួមបញ្ចូលទាំង ដើមទុនដែលបានបោះផ្សាយ និងដើមទុនដែលបានបង់។ គោលបំណងចម្បងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីបង្កើនតម្លៃជាអតិបរិមាទៅដល់ភាគទុនិក។ ធនាគារបានធ្វើការគ្រប់គ្រងដើមទុន និងធ្វើនិយ័តភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ច។

31. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើអត្ថមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចសង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្មនិងបំណុលមិនមែនហិរញ្ញវត្ថុមិនត្រូវបានរាប់បញ្ចូលទេពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃស.វ.ហ.អ.ក 7 ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។

ក. សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា

តម្លៃសមស្របនៃសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាមានកាលវេលាសន្យាជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ខ. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ មានកាលវេលាសន្យាជាងមួយឆ្នាំ ឬច្រើនជាងមួយឆ្នាំ ជាទូទៅតម្លៃយោងត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់ពួកវា។

គ. ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើតាមតម្រូវការ (គណនីចរន្ត និងគណនីសន្សំ) ឬប្រាក់បញ្ញើដែលមានកាលវេលាសន្យានៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានប្រហាក់ប្រហែលទៅនឹងតម្លៃយោងរបស់ពួកវា។ តម្លៃសមស្របនៃប្រាក់បញ្ញើដែលមានកាលវេលាសន្យានៅសល់លើសពីមួយឆ្នាំត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើអប្បបរមាលើលំហូរទឹកប្រាក់ ដោយប្រើអត្រាទីផ្សារស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើពីធនាគារនិងអតិថិជន។

31. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

យ. ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារធាតុទាំងនេះមិនមានលក្ខណៈជាសារវន្តចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ក្នុងទីផ្សារ។

ង. ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

តម្លៃយោង និងតម្លៃសមស្រប នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ រួមបញ្ចូលទាំងកម្រិតរបស់ពួកគេនៅក្នុងចំណាត់ថ្នាក់តម្លៃសមស្របមានដូចខាងក្រោម។ វាមិនបានរាប់បញ្ចូលព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមិនត្រូវបានវាស់វែងតាមតម្លៃសមស្របទេ ប្រសិនបើតម្លៃយោងមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។

32. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះលើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមដំបូង។

ខ. សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រចាំរូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រចាំរូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រចាំរូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរបាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្រចាំរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំធៀបនឹងរំលស់ថ្លៃដើម ជាប្រចាំរូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរបាយការណ៍។

ទ្រព្យសកម្មនិងបំណុលដែលមិនមែនជាប្រចាំរូបិយវត្ថុ ដែលត្រូវបានវាស់វែង តាមតម្លៃសមស្របជាប្រចាំរូបិយប័ណ្ណ បរទេស ត្រូវបានប្តូរទៅជាប្រចាំរូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នាការបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រចាំរូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

ភាពលម្អៀងរូបិយប័ណ្ណដែលកើតពីការប្តូររូបិយប័ណ្ណ ជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ(ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ប្រាក់បញ្ញើ មូលបត្របំណុលដែលបានបោះផ្សាយ នៅកាលបរិច្ឆេទដែលប្រតិបត្តិការត្រូវបានកើតឡើង។ រាល់ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមទាំងការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលជាកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីនៃកិច្ចសន្យានៃឧបករណ៍ទាំងនេះ។

សម្រាប់ធាតុដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ឬកន្លះថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុទាំងនោះ។ ជាទូទៅតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង គឺជាថ្លៃដើមប្រតិបត្តិការរបស់វា។

(ii) ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម តម្លៃសមស្របតាមរយៈរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ (“FVOCI”) ឬតម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត (“FVTPL”)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
 - លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់សម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។
- ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖
- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
 - លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួល នាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីកម្មវត្ថុនៃម៉ូដែលអាជីវកម្ម លើទ្រព្យសកម្មកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ(ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(ii) ការចាត់ចំណាត់ថ្នាក់ (ត)

ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។

- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវកម្មវត្ថុរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងរបៀបដែលលំហូរទឹកប្រាក់ត្រូវបានទទួលស្គាល់។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាម កិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងអត្រាប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ងាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ(ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ
(ii) ការចាត់ចំណាត់ថ្នាក់ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជាបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជោគជ័យសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជោគជ័យសិទ្ធិ ហើយធនាគារមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ(ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ(ត)
(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិ ការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនត្រូវបានទទួលស្គាល់ជាការឈប់ទទួលស្គាល់ទេ នោះរំលស់ ថ្លៃដើមនៃបំណុល ត្រូវគណនា ឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)
(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់ឬទូទាត់នៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យនៃការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជារៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃប្រតិបត្តិការមួយ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថាជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសាវ័ន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះ ធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពពន្លឺតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវ ត្រឹមកម្រិតសំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាម ទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ នៅក្នុងសំណុំទ្រព្យនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្របនៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)
(vii) ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការខាតបង់ឥណទានរំពឹងទុក ពេញអាយុកាល លើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការខាតបង់ឥណទានរយៈពេលរំពឹងទុកពេល 12ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការលក់ឬទូទាត់រយៈពេលការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត(ក្រៅពីភតិសន្យាត្រូវទទួល)ដែលហានិភ័យឥណទានមិនបានកើនឡើងជាសាវ័ន្តចាប់តាំងពីការទទួលស្គាល់លើកដំបូង។
- ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែគឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរយៈពេលការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ ឥណទាន 12 ខែត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1”។
- ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល (Life-time ECL) គឺជា ការខាតបង់ឥណទានរំពឹងទុក ដែលអាចបណ្តាលមកពី ព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2”។
- នៅកាលបរិច្ឆេទរយៈពេលការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសាវ័ន្ត ចាប់តាំងពីការទទួលស្គាល់ស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសាវ័ន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសាវ័ន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការខាតបង់ឥណទានរំពឹងទុក នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធនឹងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ ព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសាវ័ន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសាវ័ន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងខាតបង់រំពឹងទុកឥណទាន 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណាពេលធ្វើការប៉ាន់ស្មានលើការខាតបង់ឥណទានរំពឹងទុកគឺជា រយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសាវ័ន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសាវ័ន្តឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងនៅកាលបរិច្ឆេទរយៈពេលការណ៍។ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ អតិថិជន និងតំបន់ភូមិសាស្ត្រ។

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)
(vii) ឱនភាពនៃតម្លៃ (ត)

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងមិនតិចជាងរយៈពេលចំនួន 30ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំង អស់មិនទាន់ បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់ អតិថិជន ឡើយ។

ប្រសិនបើមានភស្តុតាងបញ្ជាក់ថាមិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្តទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សំវិធានធននៃ ការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការខាតបង់ឥណទានរំពឹងទុក 12ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់ សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារពិចារណាថាការកើនឡើងជាសារវន្តនូវហានិភ័យឥណទានកើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់សងស្មើឬលើស ពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង ឬស្មើ 15 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី។

ការវាស់វែងលើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការខាតបង់ឥណទានរំពឹងទុក ត្រូវបានវាស់វែងដូច ខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការលបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នា រវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការលបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរ ទឹកប្រាក់ ដែលរំពឹងទុកនាពេលអនាគត។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD នឹង EAD។ ECL ពេញអាយុកាល ត្រូវបាន គណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD នឹង EAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាល ដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹង ថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)
(vii) ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធអាទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅចំណាយលើការ ប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទាន ធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺ អាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើ សមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេល មានការខកខានសង។ សម្រាប់កាតព្វកិច្ចខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យាដែលត្រូវបាន ប៉ាន់ស្មានតាម ការសង្កេត ពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យ ដែលអាចកើតឡើងនៅពេល វេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី1 ធនាគារវាស់វែងលើការខាតបង់ឥណទាន រំពឹងទុក ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមាន ហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាងគេ។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុ ថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុគួរតែត្រូវឈប់ ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញដែលរំពឹងទុកកើតឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ ដែលរំពឹងទុក ទុកថាកើតមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្ម ដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពី ទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់ នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទ រំពឹងទុក នៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបាន កត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបាន ចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរ ទឹកប្រាក់ នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)
(vii) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានចំនួននៃយដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្លាយធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់និរន្តរភាពសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទាន ឬគណនីត្រូវទទួលដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទាន មានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមាន សូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង ៩០ ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជា ឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារ កំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើត បាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុង របាយការណ៍ចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជីនៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូល ទឹកប្រាក់ដែលនៅជំពាក់។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមាន កាលសារនៅពេលតម្កល់ដំបូងរយៈពេល 3ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរ តម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដកសំវិធានធនលើការខាតបង់ពីចំនួនដែលមិនអាចប្រមូលមកវិញបាន។

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ង. គណនីអាណត្តិព្យាបាល

ដោយអនុលោមតាមប្រកាសលេខ ធ14-107-161 របស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវអនុវត្តចំពោះគ្រឹះស្ថានផ្តល់សេវាកម្មទូទាត់ ចុះថ្ងៃទី14 ខែមិថុនា ឆ្នាំ2017 ដែលតម្រូវឲ្យធនាគារបង្កើតគណនីនៅធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាគណនីអាណត្តិព្យាបាល ឬវិនិយោគលើទ្រព្យសកម្មដែលមាន ហានិភ័យទាប និងបំពេញលក្ខណៈវិនិច្ឆ័យដូចបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គណនីនេះ ត្រូវបានបង្កើតដោយធនាគារ ចំពោះប្រាក់ដែលទទួល បានពីអ្នកប្រើប្រាស់សេវាកម្មក្នុងគណនីនៃធនាគារនៅកម្ពុជា ជាមួយនឹងគោលបំណងនៃការបង្កើតប្រតិបត្តិការចំណាយ ដូចបានណែនាំដោយអ្នកប្រើ ប្រាស់សេវាកម្មទូទាត់ និងមិនប្រើចំពោះគោលបំណងប្រតិបត្តិការនៃការផ្តល់សេវាកម្មនោះទេ។

ច. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបាន កំណត់ជាភាគរយនៃដើមទុនអប្បបរមា ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឆ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” តំណាងឲ្យឥណទានដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និង បុរេប្រទាន ត្រូវបានវាស់វែងលើកដំបូងតាម តម្លៃសមស្រប ឬកម្រិតចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។

ជ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃរំលស់ថ្លៃដើម ដកឱនភាពនៃតម្លៃ ប្រសិនបើមាន។

ឈ. ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅ ក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក ថ្លៃដើមនៃការរុះរើ ការផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យសកម្ម ដែលបាន សាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការ ចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទង នឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញស្បូនរែងដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាព ចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់សុទ្ធនៅក្នុង “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(ii) ចំណាយបន្ទាប់

ថ្លៃចំណាយបន្ទាប់ត្រូវបានធ្វើមូលធនកម្ម ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ។ តម្លៃ យោងនៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជា ចំណេញ ឬខាត ក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ទ្រព្យ និងបរិក្ខារ

(iii) រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗនៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋានរំលស់ថេរ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់មានដូចខាងក្រោម៖

	អត្រាប្រចាំឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលភតិសន្យា ឬអាយុកាលប្រើប្រាស់មួយណាដែលខ្លីជាង
បរិក្ខារការិយាល័យ	4
បរិក្ខារកុំព្យូទ័រ	4
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	5
យានយន្ត	4

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃនៅសល់ ត្រូវពិនិត្យឡើងវិញ និងកែតម្រូវឲ្យបានសមស្រប នៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍។

ការងារដែលកំពុងដំណើរការ មិនត្រូវបានគេរំលស់ទេរហូតដល់ពេលដែលទ្រព្យសកម្មពាក់ព័ន្ធត្រូវបានបញ្ចប់ និងដាក់ឲ្យដំណើរការ។

ញ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាបណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាបណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធី ជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ក្នុងរយៈពេល 5 ទៅ 20 ឆ្នាំ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រស្នូលរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។ ការងារដែលកំពុងដំណើរការ មិនត្រូវបានគេរំលស់ទេរហូតដល់ពេលដែលទ្រព្យសកម្មពាក់ព័ន្ធត្រូវបានបញ្ចប់ និងដាក់ឲ្យដំណើរការ។

ដ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាកតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ឬទេដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ឬប្រយោលហើយគួរមានលក្ខណៈរូបវន្ត ដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ

- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ភតិសន្យា (ត)

- ធនាគារ មានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖

- ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ

- ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាកតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាភតិកៈ ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

ភតិសន្យាក្នុងករណីដែលធនាគារជាភតិកៈ

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ

- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃ ទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និង និយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេលបន្ទាប់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទ ចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុង កាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់មានដូចខាងក្រោម៖

- ទីតាំងការិយាល័យ 3 ទៅ 10ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់ភតិកៈ។ ជាទូទៅធនាគារ ប្រើអត្រាការប្រាក់កម្ចីរបស់ខ្លួនជាអត្រាអប្បបរមា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ភតិសន្យា (ត)
(iii) រំលស់

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើម ភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- ការអនុវត្តតម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង ០០ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេលនៃភតិសន្យា។

ប. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ (ក្រៅពីពន្ធពន្យារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថា មានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃ ទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋាន សមាមាត្រ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថា តើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់ តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាទ្រព្យបំណុល ប្រសិនបើមានការប្រែប្រួលតម្លៃ ប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាទ្រព្យបំណុល ត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពី តម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ខ. ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ឈ. អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii) អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

ណ. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលក្ខណៈដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរ ទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមាដែលនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃហិរញ្ញប្បទាន។

ត. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធរួច។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ដោយផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ថ. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នារវាងសំវិធានធន ស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 និងសារាចរណែនាំ លេខ ធ7-018-001 ស.រ.ទ.ណ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពីចំណាត់ថ្នាក់ហាភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ទ.ហ.អ.ក និង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

(ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.វ.ទ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង្គរទៅ ទុនបម្រុងតាមបទប្បញ្ញត្តិនៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ2017 ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ7-017-344 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិន ដើម្បីធានាបានភាពត្រឹមត្រូវនៃការទទួលស្គាល់ ការវាស់វែងការធ្វើសំវិធានធន និងការរាយការណ៍ចំពោះហ្វាស៊ីលីធីដែលមានអ៊ីមភែរមិនរបស់ស្ថាប័ន។

ហ្វាស៊ីលីធី សំដៅដល់ឥណទាន និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ទាំងនៅក្នុង ឬក្រៅរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ ដែលគ្រឹះស្ថានបានផ្តល់ទៅឲ្យសមភាគី ហើយហ្វាស៊ីលីធីនេះអាចបង្កហានិភ័យ ឥណទានដល់គ្រឹះស្ថាន។

យោងតាមប្រកាសនេះ ធនាគារត្រូវធ្វើសំវិធានធនសម្រាប់ហ្វាស៊ីលីធីដែលមានអ៊ីមភែរមិន ដោយអនុលោម តាមបទប្បញ្ញត្តិ ទន្ទឹមគ្នានឹងការគណនាសំវិធានធនដោយយោងតាម ស.វ.ទ.ហ.អ.ក។ សំវិធានធនដែលគណនាតាម ស.វ.ទ.ហ.អ.ក ត្រូវបានទទួលស្គាល់ និងកត់ត្រា។ ចំនួនលើសនៃសំវិធានធនដែលបានមកពីការគណនាស្របតាមបទប្បញ្ញត្តិ ប្រៀបធៀបទៅនឹងការគណនាតាម ស.វ.ទ.ហ.អ.ក នឹងត្រូវផ្ទេរពីគណនីប្រាក់ចំណេញរក្សាទុក ទៅក្នុងគណនីទុនបម្រុងតាមបទប្បញ្ញត្តិក្នុងខ្ទង់មូលធនរបស់ភាគទុនិក។

នៅថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំលេខ ធ7-018-001 ដើម្បីបញ្ជាក់ បន្ថែម លើការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាព។ យោងតាមសារាចរនេះ ធនាគារត្រូវធ្វើការគណនាសំវិធានធនសម្រាប់ហ្វាស៊ីលីធីដែលមានអ៊ីមភែរមិន ដោយអនុលោមតាមបទប្បញ្ញត្តិ ដោយហ្វាស៊ីលីធីត្រូវបានចាត់ជា 5 ថ្នាក់ ដែលមានអត្រាសំវិធានធន ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
សំវិធានធនទូទៅ ហ្វាស៊ីលីធីរយៈពេលខ្លី (តិចជាងឬស្មើមួយឆ្នាំ)៖ ធម្មតា ហ្វាស៊ីលីធីរយៈពេលវែង (លើសពីមួយឆ្នាំ)៖ ធម្មតា	ពី 0 ទៅ 14 ថ្ងៃ ពី 0 ទៅ 29 ថ្ងៃ	1% 1%
សំវិធានធនជាក់លាក់ ហ្វាស៊ីលីធីរយៈពេលខ្លី (តិចជាងឬស្មើមួយឆ្នាំ)៖ ឃ្លាំមើល ក្រោមស្តង់ដា សង្ស័យ បាត់បង់	ពី 15 ទៅ 30 ថ្ងៃ ពី 31 ទៅ 60 ថ្ងៃ ពី 61 ទៅ 90 ថ្ងៃ ពី 91 ថ្ងៃឡើងទៅ	3% 20% 50% 100%
សំវិធានធនជាក់លាក់ ហ្វាស៊ីលីធីរយៈពេលវែង (តិចជាងឬស្មើមួយឆ្នាំ)៖ ឃ្លាំមើល ក្រោមស្តង់ដា សង្ស័យ បាត់បង់	ពី 30 ទៅ 89 ថ្ងៃ ពី 90 ទៅ 179 ថ្ងៃ ពី 180 ទៅ 359 ថ្ងៃ ពី 360 ថ្ងៃឡើងទៅ	3% 20% 50% 100%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ចំពោះហ្វាស៊ីលីធីដែលមានការទូទាត់សងប្រចាំត្រីមាស ប្រចាំឆមាសឬយូរជាងនេះ នឹងត្រូវបានចាត់ថ្នាក់ថា ក្រោមស្តង់ដា ប្រសិនបើមានការខកខានទូទាត់សងចាប់ពី 5 ថ្ងៃនៃថ្ងៃធ្វើការ។

នាថ្ងៃទី28 ខែធ្នូ ឆ្នាំ2021 ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំលេខ ធ7.021.2314.ឆ.ត ស្តីពីកាតព្វកិច្ច

ធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងដកចេញរយៈពេលអនុគ្រោះសម្រាប់ឥណទានរៀបចំឡើងវិញ និងបែងចែកការរៀបចំចំណាត់ថ្នាក់ និងសំវិធានធន ដោយអនុលោមទៅតាមបទប្បញ្ញត្តិបច្ចុប្បន្ន ដោយយោងតាមប្រកាសលេខ ធ7.017.344 ចុះថ្ងៃ ទី1 ខែធ្នូ ឆ្នាំ2017 ស្តីអំពីការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិនជាធរមាន។ ឥណទានរៀបចំឡើងវិញទាំងឡាយគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ត្រូវធ្វើចំណាត់ថ្នាក់ និងសំវិធានធនឡើងវិញដោយផ្អែកទៅលើសារាចរណែនាំនេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលវាយតម្លៃ ត្រូវរក្សាចំណាត់ថ្នាក់ដូចនៅមុនពេលដែលមានការរៀបចំឡើងវិញ។

បន្ទាប់ពីសិក្ខាសាលារបស់ ធនាគារជាតិនៃកម្ពុជា ស្តីពី “ការអនុវត្តសារាចរណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ” ដែលបានធ្វើឡើងនៅថ្ងៃទី18 ខែមករា ឆ្នាំ2022 ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2022 ដែលអនុញ្ញាតឲ្យស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ពន្យារពេលអនុវត្តសារាចរណែនាំថ្មីរហូតដល់ខែមករា ឆ្នាំ2022 តទៅ ប៉ុន្តែការអនុវត្តមុនត្រូវបានលើកទឹកចិត្ត។ គិតត្រឹមការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021ធនាគារគ្មានឥណទានរៀបចំឡើងវិញនោះទេ។

ទ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព (EIR)

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បហារសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន រំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានរំពឹងទុក (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

“រំលស់ថ្លៃដើម” របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

“តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ” គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

១. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ ជាលទ្ធផលពីការធ្វើការប៉ាន់ស្មានឡើងវិញប្រចាំគ្រា នៃលំហូរទឹកប្រាក់ នៃឧបករណ៍ដែលប្រើអត្រាទីផ្សារ ដើម្បីឆ្លុះបញ្ចាំងពីបម្រែបម្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញសម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ប៉ុន្តែចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុង របាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

៨. ប្រាក់កម្រៃ និងកម្រៃជើងសា

ចំណូល និងចំណាយលើប្រាក់កម្រៃ និងកម្រៃជើងសា រួមមានប្រាក់កម្រៃផ្សេងៗ ក្រៅអំពីប្រាក់កម្រៃណាដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។

ចំណូលប្រាក់កម្រៃ និងកម្រៃជើងសាផ្សេងទៀត រួមបញ្ចូលទាំងថ្លៃសេវាកម្មផ្សេងៗត្រូវបានទទួលស្គាល់នៅពេលដែលធនាគារបានបំពេញសេវាកម្ម។

ចំណាយប្រាក់កម្រៃ និងកម្រៃជើងសាផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលដែលបានបំពេញសេវាកម្ម។

(i) ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។ ចំនួនប្រាក់ពន្ធបច្ចុប្បន្នដែលត្រូវបង់ឬទទួល គឺជាការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនប្រាក់ពន្ធដែលរំពឹងថានឹងត្រូវបង់ឬទទួល ដែលឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាដែលទាក់ទងទៅនឹងពន្ធចំណូល ប្រសិនបើមាន។ វាត្រូវបានវាស់វែងដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬមានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍។

(ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

១. ការប្រាក់ (ត)

(ii) ពន្ធពន្យារ (ត)

ភាពលម្អៀងបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យាជាក់លាក់ណាមួយ ត្រូវបានចាត់ទុកថាជាកញ្ចប់សុទ្ធ (ភតិសន្យា) ក្នុងគោលបំណងទទួលស្គាល់ពន្ធពន្យារ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀង បណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរបាយការណ៍ និងឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាដែលទាក់ទងទៅនឹងចំណូលពន្ធប្រសិនបើមាន។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលក្រុមហ៊ុនរំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលកាលបរិច្ឆេទរបាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាច ប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃកាតព្វកិច្ច និងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

៨. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

៣. ស្តង់ដារថ្មី វិសោធនកម្ម និងលក្ខខណ្ឌតម្រូវនាពេលខាងមុខ

វិសោធនកម្មនិងការបកស្រាយទាក់ទងនឹងស្តង់ដារដូចខាងក្រោម ដែលបានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មិនត្រូវបានរំពឹងថានឹងជះឥទ្ធិពលគួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទេ។

លក្ខខណ្ឌតម្រូវថ្មីបានចូលជាធរមាននាពេលបច្ចុប្បន្ន

- សម្បទានជួលដែលពាក់ព័ន្ធនឹងកូវីដ-19 (វិសោធនកម្មលើ ស.រ.ទ.ហ.អ.ក 16)
- កំណែទម្រង់គោលការណ៍អត្រាការប្រាក់ – ដំណាក់កាលទី2 (វិសោធនកម្មលើ ស.រ.ហ.អ.ក 9 ស.គ.អ.ក 39 ស.រ.ហ.អ.ក 7 ស.រ.ហ.អ.ក 4 និង ស.រ.ហ.អ.ក 16)

ធនាគារមិនមានប្រតិបត្តិការផ្សេងទៀតដែលត្រូវបានប៉ះពាល់ដោយលក្ខខណ្ឌតម្រូវថ្មីនោះទេ។

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)
ព. ស្តង់ដាថ្មី វិសោធនកម្ម និងលក្ខខណ្ឌតម្រូវនាពេលខាងមុខ (ត)

លក្ខខណ្ឌតម្រូវថ្មីបានចូលជាធរមាននាពេលបច្ចុប្បន្ន (ត)

ស្តង់ដាថ្មីមួយចំនួន ដែលបានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តនូវស្តង់ដាថ្មី ឬស្តង់ដាដែលបានរងវិសោធនកម្មទាំងនោះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

លក្ខខណ្ឌតម្រូវនាពេលខាងមុខ

(i) ពន្ធពន្យារទាក់ទិននឹងទ្រព្យសកម្ម និងបំណុល ដែលកើតឡើងពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ ស.គ.អ.ក 12)

ការធ្វើវិសោធនកម្មនេះ បង្កើនវិសាលភាពនៃការលើកលែងសម្រាប់ការទទួលស្គាល់ដំបូង ដោយដកចេញប្រតិបត្តិការណា ដែលផ្តល់នូវភាពស្មើគ្នា និងកាត់កងលម្អៀងបណ្តោះអាសន្ន - ឧទាហរណ៍៖ ភតិសន្យា។ ការធ្វើវិសោធនកម្មនេះអនុវត្តលើការិយបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ សម្រាប់ភតិសន្យា ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល នឹងចាំបាច់ត្រូវទទួលស្គាល់តាំងពីចាប់ផ្តើមដំបូងនៃរយៈពេលប្រៀបធៀបដំបូងបំផុតដែលបានបង្ហាញដែលផលប៉ះពាល់បង្កត្រូវបានទទួលស្គាល់ថាជានិយ័តកម្មទៅក្នុងប្រាក់ចំណេញរក្សាទុក ឬធាតុផ្សេងៗ នៃមូលធននៅកាលបរិច្ឆេទនោះ។ សម្រាប់ប្រតិបត្តិការផ្សេងៗទាំងអស់ វិសោធនកម្មអនុវត្តចំពោះប្រតិបត្តិការ ដែលកើតឡើងបន្ទាប់ពីការចាប់ផ្តើម នៃរយៈពេលដំបូងបំផុតដែលបានបង្ហាញ។

ធនាគារកត់ត្រាពន្ធពន្យារលើបំណុលភតិសន្យាដោយអនុវត្តវិធីសាស្ត្រ ‘ភ្ជាប់បញ្ចូលគ្នា’ ដែលនាំឲ្យទទួលបានលទ្ធផលស្រដៀងគ្នាទៅនឹងវិសោធនកម្មលើកលែងតែផលប៉ះពាល់លើចំនួនសុទ្ធនៃពន្ធពន្យារ ដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ នៅក្រោមវិសោធនកម្មនេះ ក្រុមហ៊ុននឹងទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដាច់ដោយឡែកពីគ្នា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លម្អៀងបណ្តោះអាសន្នជាប់ពន្ធ ទាក់ទងនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារមានចំនួន 6,196,508 ដុល្លារអាមេរិក ហើយលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ទាក់ទងនឹងបំណុល ភតិសន្យារបស់ធនាគារមានចំនួន 6,307,212 ដុល្លារអាមេរិក ដែលទាំងនេះបណ្តាលឲ្យមានពន្ធពន្យារសុទ្ធជាទ្រព្យសកម្មរបស់ធនាគារ ចំនួន 22,140 ដុល្លារអាមេរិក (កំណត់សម្គាល់ 14)។ ក្រោមការធ្វើវិសោធនកម្មនេះ ធនាគារនឹងបង្ហាញពន្ធពន្យារជាបំណុលចំនួន 1,239,302 ដុល្លារអាមេរិក ដាច់ដោយឡែកពីពន្ធពន្យារជាទ្រព្យសកម្មចំនួន 1,261,442ដុល្លារអាមេរិក។ ពុំមានផលប៉ះពាល់លើប្រាក់ចំណេញរក្សាទុកឡើយនៅក្នុងការអនុវត្តវិសោធនកម្មនេះ។

(ii) ស្តង់ដាផ្សេងៗ

ស្តង់ដាថ្មី និងការធ្វើវិសោធនកម្មលើស្តង់ដា ដូចខាងក្រោម មិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះឡើយ៖

- ការកែសម្រួលប្រចាំឆ្នាំលើស្តង់ដា ស.វ.ទ.ហ.អ.ក ឆ្នាំ២០១៨ – 2020
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ទឹកប្រាក់ទទួលបានមុនពេលការដាក់ប្រើប្រាស់ដែលមានកំណត់ទុកជាមុន (វិសោធនកម្មលើស.គ.អ.ក 16)
- ឯកសារយោងចំពោះក្របខណ្ឌទស្សនទាន (វិសោធនកម្មលើស.វ.ទ.ហ.អ.ក 3)
- ចំណាត់ថ្នាក់នៃបំណុលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក 1)
- ការលាតត្រដាងព័ត៌មានលើគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 1 និងសេចក្តីថ្លែងការណ៍ការអនុវត្ត ស.វ.ទ.ហ.អ.ក លើកទី២)

33. ព័ត៌មានប្រៀបធៀប

ក្នុងអំឡុងពេលនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អ្នកគ្រប់គ្រង បានរកឃើញនូវកំហុសឆ្គងពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទពីមុនដែលទាក់ទងទៅនឹងការធ្វើចំណាត់ថ្នាក់ និងការបង្ហាញខុសទៅលើទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីគណនីអាណត្តិព្យាបាល និងបំណុលលើមូលនិធិរបស់ភ្នាក់ងារ។ ធនាគារ ធ្វើចំណាត់ថ្នាក់ដោយធ្វើការកាត់កងរវាងគណនីអាណត្តិព្យាបាល និងបំណុលលើមូលនិធិរបស់ភ្នាក់ងារទៅក្នុងសាច់ប្រាក់ និងសមតុល្យធនាគារ។ ជាលទ្ធផល ទ្រព្យសកម្ម និងបំណុលត្រូវបានរាយការណ៍ខ្វះចំនួន 109,707,292 ដុល្លារអាមេរិកនាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ និង 143,248,457 ដុល្លារអាមេរិកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ការធ្វើចំណាត់ថ្នាក់ខុសនេះ ក៏មានផលប៉ះពាល់ដល់ចំណាត់ថ្នាក់នៃចំណូលការប្រាក់ ចំណូលផ្សេងៗ និងចំណាយទូទៅ និងរដ្ឋបាល នៅឆ្នាំ២០២០។ ជាលទ្ធផល ចំណូលការប្រាក់ និងចំណាយទូទៅ និងរដ្ឋបាលបានរាយការណ៍លើសចំនួន 2,209,895 ដុល្លារអាមេរិក និង 904,369 ដុល្លារអាមេរិក រៀងគ្នា ហើយចំណូលផ្សេងៗបានរាយការណ៍លើសចំនួន 1,305,526 ដុល្លារអាមេរិកនៅឆ្នាំ២០២០។

33. ព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបនៃធាតុដែលរងផលប៉ះពាល់ពីនិយ័តកម្មលើព័ត៌មានប្រៀបធៀបមានដូចខាងក្រោម៖

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២០			
	ដែលបានរាយការណ៍កន្លងទៅ	និយ័តកម្ម	ការរាយការណ៍ឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្ម				
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	22,728,264	109,707,292	132,435,556	539,674,891
បំណុល				
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	-	109,707,292	109,707,292	447,057,215

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដែលបានរាយការណ៍កន្លងទៅ	និយ័តកម្ម	ការរាយការណ៍ឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្ម				
សាច់ប្រាក់ និងសមតុល្យធនាគារ - សុទ្ធ	34,504,240	143,248,457	177,752,697	719,009,660
បំណុល				
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	-	143,248,457	143,248,457	579,440,009

33. ព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបនៃធាតុដែលរងផលប៉ះពាល់ពីនិយ័តកម្មលើព័ត៌មានប្រៀបធៀបមានដូចខាងក្រោម៖ (ត)

	2020			
	ដែលបានរាយការណ៍កន្លងទៅ	និយ័តកម្ម/ចំណាត់ថ្នាក់	ការរាយការណ៍ឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ				
ចំណូលការប្រាក់	-	2,209,895	2,209,895	9,009,742
ចំណូលផ្សេងៗ	1,569,179	(1,305,526)	263,653	1,074,913
ចំណាយទូទៅ និងរដ្ឋបាល	(10,075,261)	(904,369)	(10,979,630)	(44,763,952)
	(8,506,082)	-	(8,506,082)	(34,679,297)

	2020			
	ដែលបានរាយការណ៍កន្លងទៅ	និយ័តកម្ម/ចំណាត់ថ្នាក់	ការរាយការណ៍ឡើងវិញ	
			ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
របាយការណ៍លំហូរទឹកប្រាក់				
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	10,646,288	-	10,646,288	43,404,916
និយ័តកម្មលើ៖				
រំលស់	1,911,809	-	1,911,809	7,794,446
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	282,785	-	282,785	1,152,914
ចំណូលការប្រាក់សុទ្ធ	33,663	(2,209,895)	(2,176,232)	(8,872,498)
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	(14,893)	-	(14,893)	(60,719)
ចំណាយពន្ធលើប្រាក់ចំណេញ	3,268,177	-	3,268,177	13,324,358
ការខាតបង់លើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុសុទ្ធ(*)	20,437	159,369	179,806	733,069
	16,148,266	(2,050,526)	14,097,740	57,476,486

33. ព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបនៃធាតុដែលរងផលប៉ះពាល់ពីនិយ័តកម្មលើព័ត៌មានប្រៀបធៀបមានដូចខាងក្រោម៖ (ត)

	2020			
	ដែលបាន រាយការណ៍ កន្លងទៅ	ចំណាត់ថ្នាក់ និយ័តកម្ម	ការរាយការណ៍ឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
របាយការណ៍លំហូរទឹកប្រាក់ (ត)				
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ (ត)				
<i>បម្រែបម្រួលនៃ៖</i>				
ទ្រព្យសកម្មផ្សេងៗ	1,112,523	-	1,112,523	4,535,756
ប្រាក់បញ្ញើរបស់អតិថិជន	-	-	-	-
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	-	33,541,165	33,541,165	136,747,330
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ	312,097	-	312,097	1,272,419
សាច់ប្រាក់ទទួលបានពី សកម្មភាព ប្រតិបត្តិការ	17,572,886	31,490,639	49,063,525	200,031,991
ពន្ធលើប្រាក់ចំណេញបានបង់	(2,306,581)	-	(2,306,581)	(9,403,931)
ការប្រាក់បានបង់	(33,663)	-	(33,663)	(137,244)
ការប្រាក់បានទទួល	-	1,725,583	1,725,583	7,035,202
សាច់ប្រាក់ទទួលបានពីសកម្មភាពប្រតិបត្តិការ សុទ្ធ	15,232,642	33,216,222	48,448,864	197,526,018
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសកម្មអរូបី	(402,826)	-	(402,826)	(1,642,322)
ការទិញទ្រព្យ និងបរិក្ខារ	(2,049,566)	-	(2,049,566)	(8,356,081)
ប្រាក់តម្កល់ធានាដើមទុន (*)	-	(697,937)	(697,937)	(2,845,489)
សាច់ប្រាក់បានពីការវិនិយោគលើ ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ នានា (*)	-	15,781,858	15,781,858	64,342,635
សាច់ប្រាក់បានពីការវិនិយោគលើ ប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារនានា	-	(37,805,315)	(37,805,315)	(154,132,269)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(2,452,392)	(22,721,394)	(25,173,786)	(102,633,526)

33. ព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបនៃធាតុដែលរងផលប៉ះពាល់ពីនិយ័តកម្មលើព័ត៌មានប្រៀបធៀបមានដូចខាងក្រោម៖ (ត)

	2020			
	ដែលបាន រាយការណ៍ កន្លងទៅ	ចំណាត់ថ្នាក់ និយ័តកម្ម	ការរាយការណ៍ឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
របាយការណ៍លំហូរទឹកប្រាក់ (ត)				
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់បំណុលភតិសន្យា	(306,337)	-	(306,337)	(1,248,936)
ប្រាក់តម្កល់តាមច្បាប់ (*)	(697,937)	697,937	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាព ហិរញ្ញប្បទាន	(1,004,274)	697,937	(306,337)	(1,248,936)
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់ សមមូល	11,775,976	11,192,765	22,968,741	93,643,556
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	22,728,264	94,547,191	117,275,455	477,897,479
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(4,253,263)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	34,504,240	105,739,956	140,244,196	567,287,772

(*) ព័ត៌មានប្រៀបធៀបមួយចំនួន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ ដើម្បីឲ្យសមស្របទៅតាមការធ្វើ បទបង្ហាញនាឆ្នាំបច្ចុប្បន្ន។

Wing Bank

របាយការណ៍ប្រចាំឆ្នាំ 2021

ធនាគារ វីង (ខេមបូឌា) ម.ក

023 999 989 | 012 999 489

 **Wing Bank**

